



PEOPLE & PARTNERS

INSURANCE PLC

INNOVATION IN INSURANCE

ក្រុមហ៊ុនធានារ៉ាប់រង ភីភេល & ផាតនើរ អ៊ុនស្យូរេន ភីអិលស៊ី

របាយការណ៍ប្រចាំឆ្នាំ២០២៥



20
ANNUAL
REPORT 25

តារាងមាតិកា

១ សារ

- (Pg.1) • សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
- (Pg.2) • សាររបស់អគ្គនាយក

២ ព័ត៌មានសង្ខេប អំពីហិរញ្ញវត្ថុ

- (Pg.3) 1) ទិន្នន័យទាក់ទងនឹងលទ្ធផលអាជីវកម្ម
- (Pg.4) 2) ទិន្នន័យទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ
- (Pg.4) 3) អនុបាតហិរញ្ញវត្ថុសំខាន់ៗ
- (Pg.5) 4) និន្នាការទីផ្សារធានារ៉ាប់រងឆ្នាំ២០២៥

៣ ព័ត៌មានអំពី អាជីវកម្ម

- (Pg.6) 1) ទិដ្ឋភាពទូទៅនៃក្រុមហ៊ុន
- (Pg.7) 2) ផលិតផលធានារ៉ាប់រង និងនិន្នាការទីផ្សារ
- (Pg.8) 3) ភាពជាដៃគូ និងបណ្តាញចែកចាយ
- (Pg.9) 4) អតិថិជន៖ យុទ្ធសាស្ត្រសេវាកម្ម និងការ
ការពារ

៤ ព័ត៌មានអំពីអភិបាលកិច្ច អាជីវកម្ម

- (Pg.10) 1) រចនាសម្ព័ន្ធក្រុមហ៊ុន
- (Pg.11) • ក្រុមប្រឹក្សាភិបាល
- (Pg.12) • គណៈគ្រប់គ្រង
- (Pg.15) 2) របាយការណ៍របស់គណៈកម្មាធិការនានា
- (Pg.15) • គណៈកម្មាធិការសវនកម្ម
- (Pg.15) • គណៈកម្មាធិការវិនិយោគ
- (Pg.16) 3) របាយការណ៍អភិបាលកិច្ចអាជីវកម្ម

៥

ព័ត៌មានអំពីស្ថានភាព ហិរញ្ញវត្ថុ និងប្រតិបត្តិ ការអាជីវកម្ម

- (Pg.17) 1) ដើមទុន និងកម្រិតសាធារណភាព
- (Pg.19) 2) ការវិនិយោគ
- (Pg.21) 3) ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង
- (Pg.23) 4) លទ្ធផលនៃប្រតិបត្តិការអាជីវកម្ម
- (Pg.24) 5) ការធានារ៉ាប់រងបន្ត
- (Pg.26) 6) ការគ្រប់គ្រងហានិភ័យ
- (Pg.27) 7) ព័ត៌មានអំពីចីរភាព ESG

៦

របាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ

- (Pg.29) • មតិសវនករឯករាជ្យ
- (Pg.29) • ការអនុលោមតាមស្តង់ដារអន្តរជាតិ
- (Pg.30) • ចូលមើលរបាយការណ៍ពេញលេញ

៧

សម្លឹងមើលទៅមុខ៖ ឈានជើងយ៉ាងស្វាហាប់ ចូលទៅកាន់ទសវត្សរ៍ បន្ទាប់របស់យើង

- (Pg.98) • ទំនាក់ទំនងមកកាន់យើងខ្ញុំ



របាយការណ៍ប្រចាំឆ្នាំ២០២៥

មួយទសវត្សរ៍នៃឧត្តមភាព អនាគតនៃនវានុវត្តន៍

សូមស្វាគមន៍មកកាន់របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនស្តីតុត ភីអិលស៊ី (PPI)

អស់រយៈពេលដប់ឆ្នាំមកហើយ ដែលក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ បានឈរជើងយ៉ាងរឹងមាំក្នុងនាមជាស្ថាប័នដែលផ្តល់ធនធានកម្រ ១០០% យ៉ាងពិតប្រាកដ ដោយបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារនូវមហិច្ឆតា ទ្រព្យសម្បត្តិ និងអនាគតរបស់ប្រជាជនកម្ពុជា។ ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយសម្រាប់ក្រុមហ៊ុនរបស់យើងខ្ញុំ ដែលជាឧបកម្ម ១០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន។ វាគឺជាឆ្នាំនៃការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ ភាពធន់នៃប្រតិបត្តិការ និងការធ្វើបរិវត្តកម្មឌីជីថលយ៉ាងសកម្ម។

ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានការប្រែប្រួល យើងមិនត្រឹមតែបន្តប៉ុណ្ណោះទេ ប៉ុន្តែយើងបានវិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើង។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញធានារ៉ាប់រងក្នុងស្រុក និងអន្តរជាតិដែលមានបទពិសោធន៍ជាច្រើនទសវត្ស ជាមួយនឹងនវានុវត្តន៍បច្ចេកវិទ្យាដ៏ទំនើប PPI បានផ្លាស់ប្តូរដោយជោគជ័យទៅជាដៃគូគ្រប់គ្រងហានិភ័យបែបឌីជីថលដ៏ទំនើបមួយ។ នាពេលបច្ចុប្បន្ន មូលដ្ឋានគ្រឹះហិរញ្ញវត្ថុរបស់យើងខ្ញុំមានភាពរឹងមាំជាងពេលណាៗទាំងអស់ ដែលគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិកម្រិតពិភពលោក ព្រមទាំងមានកម្រិតសាធារណៈ (Solvency Margin) ដ៏រឹងមាំ ដែលធានាបាននូវការសន្យារបស់យើងខ្ញុំក្នុងការការពារលោកអ្នក។

អំពីរបាយការណ៍នេះ

នៅ PPI យើងខ្ញុំជឿជាក់ថា តម្លាភាពគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ។ របាយការណ៍ប្រចាំឆ្នាំនេះ ផ្តល់នូវទិដ្ឋភាពរួមយ៉ាងទូលំទូលាយអំពីស្ថានភាពហិរញ្ញវត្ថុ អភិបាលកិច្ចអាជីវកម្ម សមិទ្ធផលប្រតិបត្តិការ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់យើងខ្ញុំ សម្រាប់ឆ្នាំដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយដោយមោទនភាព និងអនុលោមយ៉ាងតឹងរ៉ឹងទៅតាម ប្រកាសលេខ ០០១ អសរ.ប្រក ព្រមទាំងក្របខ័ណ្ឌបទប្បញ្ញត្តិដែលបានដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងនិយ័តករធានារ៉ាប់រងកម្ពុជា (IRC)។ របាយការណ៍នេះ គឺជាការប្តេជ្ញាចិត្តប្រកបដោយតម្លាភាពនៃគណនេយ្យភាពរបស់យើងខ្ញុំ ចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រង ភាគទុនិកដ៏មានតម្លៃ និងព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំសូមអញ្ជើញលោកអ្នក មកស្វែងយល់ពីដំណើររបស់យើងខ្ញុំក្នុងឆ្នាំកន្លងទៅ ដែលជារឿងរ៉ាវនៃភាពរឹងមាំផ្នែកហិរញ្ញវត្ថុ នវានុវត្តន៍ឌីជីថល និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រជាជនដែលយើងកំពុងបម្រើ។

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

ជូនចំពោះភាគទុរិកដ៏មានតម្លៃ អតិថិជនជាទីគោរព និងដៃគូដ៏ស្មោះស្ម័គ្រទាំងអស់,

តាងនាមឱ្យក្រុមប្រឹក្សាភិបាល នាងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ធាតនើរ អ៊ិនស្យូរ៉េន ភីអិលស៊ី (PPI)។

ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជាទីមោទនៈដ៏ជ្រាលជ្រៅមួយសម្រាប់ក្រុមហ៊ុនយើងខ្ញុំ ដែលជាឧបគម្រប់ ១០ឆ្នាំ។ កាលពីមួយទសវត្សមុន យើងខ្ញុំបានចាប់ផ្តើមដំណើរក្នុងនាមជាសហគ្រាសក្នុងស្រុកដែលជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ១០០% ជាមួយនឹងចក្ខុវិស័យតែមួយគត់ គឺការរកសាងក្រុមហ៊ុនធានារ៉ាប់រងមួយដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ផ្ដោតលើអតិថិជនជាចម្បង និងប្រកបដោយវិជ្ជាជីវៈខ្ពស់ សម្រាប់ប្រជាជនកម្ពុជា។ ក្រឡេកមើលទៅរយៈពេលដប់ឆ្នាំកន្លងមកនេះ នាងខ្ញុំមានមោទនភាពយ៉ាងក្រៃលែងក្នុងការថ្លែងថា យើងមិនត្រឹមតែសម្រេចបាននូវចក្ខុវិស័យនោះទេ ប៉ុន្តែថែមទាំងបានបន្តបង្កើតនូវស្តង់ដារថ្មីសម្រាប់ឧត្តមភាព ទំនុកចិត្ត និងនរនុវត្តន៍ នៅក្នុងវិស័យធានារ៉ាប់រងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ភាពធន់ និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

ឆ្នាំ២០២៥ បាននាំមកនូវការផ្លាស់ប្តូរសេដ្ឋកិច្ច និងបញ្ហាប្រឈមនៃការប្រកួតប្រជែងទីផ្សារជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ PPI បានបង្ហាញពីភាពធន់ដ៏គួរឱ្យកត់សម្គាល់។ យើងបានបិទបញ្ចប់ឆ្នាំនេះជាមួយនឹងទ្រព្យសកម្មសរុបចំនួន ១២,២៣ លានដុល្លារអាមេរិក និងមូលធនម្ចាស់ភាគហ៊ុនចំនួន ៨,៧០ លានដុល្លារអាមេរិក។ អ្វីដែលសំខាន់បំផុតនោះ កម្រិតសាធារណភាព (Solvency Margin) របស់យើងខ្ញុំមានរហូតដល់ទៅ ១៥៨% និងខ្ពស់ជាងកម្រិតអប្បបរមា ១២០% ដែលបានកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា (IRC)។ តួលេខនេះមិនត្រឹមតែជារង្វាស់នៃបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសន្យាផ្នែកហិរញ្ញវត្ថុដ៏រឹងមាំរបស់យើងចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រង ថាយើងមានភាពរឹងមាំផ្នែកដើមទុនគ្រប់គ្រាន់ដើម្បីការពារអតិថិជន ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ការលើកកម្ពស់នរនុវត្តន៍ និងអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលមានមោទនភាពយ៉ាងខ្លាំងចំពោះការធ្វើបរិវត្តកម្មឌីជីថល ដែលអនុវត្តដោយគណៈគ្រប់គ្រងរបស់យើងក្នុងឆ្នាំនេះ។ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធប្រតិបត្តិការស្នូលរបស់យើង ការដាក់ឱ្យដំណើរការនូវវេទិកាឌីជីថលសម្រាប់អតិថិជនផ្ទាល់ និងការអនុម័តការធ្វើសមាហរណកម្មបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) ដ៏ទំនើប យើងបានផ្លាស់ប្តូរដោយជោគជ័យពីក្រុមហ៊ុនធានារ៉ាប់រងបែបប្រពៃណី ទៅជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថល។

ស្របពេលជាមួយនរនុវត្តន៍នេះ គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះអភិបាលកិច្ចអាជីវកម្ម។ តម្លាភាពគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ។ យើងខ្ញុំសូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ IRC សម្រាប់ការផ្សព្វផ្សាយជាសាធារណៈ។ តាមរយៈការប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS) និងការរក្សាបាននូវគណៈកម្មាធិការសរនកម្មឯករាជ្យ ក្រុមប្រឹក្សាភិបាលធានាថា PPI ប្រតិបត្តិការប្រកបដោយសុចរិតភាព គណនេយ្យភាព និងឧត្តមភាពសីលធម៌ជាដាច់ខាត។

អនាគតដែលកសាងឡើងលើភាពជាដៃគូ

សមិទ្ធផលទាំងឡាយដែលយើងសម្រេចបានក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានកិច្ចសហការ និងទំនុកចិត្តពីភាគីពាក់ព័ន្ធរបស់យើង។

ចំពោះក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិកម្រិតពិភពលោក ដៃគូធនាគារ និងក្រុមហ៊ុនជើងសាធានារ៉ាប់រង ព្រមទាំងភាគទុរិករបស់យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តដ៏មុតមាំ និងការគាំទ្រជាយុទ្ធសាស្ត្ររបស់លោកអ្នក។

ចំពោះអគ្គនាយក គណៈគ្រប់គ្រង និងបុគ្គលិកដ៏ស្មោះស្ម័គ្រគ្រប់រូបនៅ PPI៖ ការខិតខំប្រឹងប្រែង ជំនាញ និងចំណង់ចំណូលចិត្តរបស់អ្នក គឺជាកម្លាំងចលករពិតប្រាកដនៃជោគជ័យរបស់យើង។

ជាចុងក្រោយ ចំពោះអតិថិជនរបស់យើងខ្ញុំ សូមអរគុណដែលបានផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនធានារ៉ាប់រង ភីភល & ធាតនើរ អ៊ិនស្យូរ៉េន ភីអិលស៊ី។ លោកអ្នកគឺជាមូលហេតុដែលជំរុញឱ្យយើងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវឧត្តមភាពជារៀងរាល់ថ្ងៃ។ ខណៈពេលដែលយើងកំពុងឈានជើងយ៉ាងស្វាហាប់ចូលទៅកាន់ទសវត្សបន្ទាប់ យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តចំពោះបេសកកម្មស្នូលរបស់យើង គឺការការពារអនាគតរបស់លោកអ្នក គាំទ្រកំណើនរបស់លោកអ្នក និងបន្តធ្វើជាដៃគូក្នុងស្រុកដែលលោកអ្នកអាចជឿទុកចិត្តបានជាលក្ខណៈសកល។

ដោយសេចក្តីគោរពរាប់អាន,



លោកជំទាវ ហេង សុខា

ប្រធានក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ធាតនើរ អ៊ិនស្យូរ៉េន ភីអិលស៊ី

សាររបស់អគ្គនាយក

ជូនចំពោះ ម្ចាស់ប័ណ្ណសន្យារ៉ាប់រង ដៃគូ និងភាគីពាក់ព័ន្ធដ៏មានតម្លៃ,

សូមស្វាគមន៍មកកាន់របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រុមហ៊ុនធានារ៉ាប់រង ភីតល & ផាតនើរ អ៊ិនស៊ុរ៉ង់ ភីអិលស៊ី (PPI)។

ឆ្នាំ២០២៥ គឺជាជំពូកដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនយើងខ្ញុំ ខណៈពេលដែលយើងបានប្រារព្ធខួបគម្រប់ ១០ឆ្នាំ របស់យើងដោយមោទនភាព។ ក្នុងរយៈពេលមួយទសវត្សរ៍នេះ យើងបានរីកចម្រើនពីសហគ្រាសក្នុងស្រុកដែលទើបចាប់ផ្តើម ទៅជាសហគ្រាសស្នូលដ៏គួរឱ្យទុកចិត្តមួយនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ខ្ញុំសូមលើកថា ទោះបីជាពិភពលោកជុំវិញខ្លួនយើងផ្លាស់ប្តូរយ៉ាងឆាប់រហ័សក៏ដោយ ក៏បេសកកម្មមូលដ្ឋានរបស់យើងនៅតែរក្សាបានដដែល គឺការទទួលរ៉ាប់រងនូវបន្ទុកនៃហានិភ័យ ដើម្បីឱ្យលោកអ្នកដែលជាអតិថិជនរបស់យើង អាចសម្រេចបាននូវហិរញ្ញប្បទានដោយក្តីស្ងប់ចិត្តបំផុត។

ការធ្វើដំណើរក្នុងឆ្នាំ២០២៥៖ ភាពធន់ និងការផ្តោតលើយុទ្ធសាស្ត្រ

ទិដ្ឋភាពធានារ៉ាប់រងទូទៅរបស់កម្ពុជាក្នុងឆ្នាំ២០២៥ បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន រួមមាន ការរីកចម្រើននៃទិដ្ឋភាពធានារ៉ាប់រង ការដាក់ឱ្យអនុវត្តនូវអត្រាបុព្វលាភធានារ៉ាប់រងអត្តិភ័យថ្មី (Revised Fire Tariff) និងអតិផរណាផ្នែកវេជ្ជសាស្ត្រដែលចេះតែកើនឡើង។ ជាជាងការប្រកួតប្រជែងដណ្តើមយកបរិមាណលក់ដែលមិនមាននិរន្តរភាពនៅក្នុងបរិបទប្រកបដោយបញ្ហាប្រឈមនេះ គណៈគ្រប់គ្រងរបស់ PPI បានសម្រេចចិត្តយ៉ាងម៉ត់ចត់ក្នុងការផ្តោតលើគុណភាពនៃផលប៉ុន្តែធានារ៉ាប់រង (Portfolio Quality) វិន័យក្នុងការរាយការណ៍ហានិភ័យ (Disciplined Underwriting) និងប្រសិទ្ធភាពនៃប្រតិបត្តិការ។

ជាលទ្ធផល ទោះបីជាបុព្វលាភធានារ៉ាប់រងដុល (Gross Written Premium - GWP) របស់យើងមានការធ្លាក់ចុះមកនៅត្រឹម ៤,០៧ លានដុល្លារអាមេរិកក៏ដោយ ក៏ការយកចិត្តទុកដាក់របស់យើងលើការគ្រប់គ្រងចំណាយ និងការធ្វើឱ្យប្រសើរឡើងនូវដំណើរការប្រតិបត្តិការ បានអនុញ្ញាតឱ្យយើងកែលម្អប្រាក់ចំណេញ ដោយជោគជ័យ ពោលគឺកាត់បន្ថយការខាតបង់ប្រតិបត្តិការសុទ្ធបានចំនួន ៣០% បើធៀបនឹងឆ្នាំ២០២៤។ តាមរយៈការដំណើរការអាជីវកម្មឱ្យកាន់តែមានភាពស្ម័គ្រចិត្ត និងរហ័សរហួន យើងបានធានាថាអាជីវកម្មស្នូលរបស់យើងនៅតែមានភាពធន់ខ្ពស់ និងមានសមត្ថភាពពេញលេញក្នុងការទប់ទល់នឹងការប្រែប្រួលនៃសេដ្ឋកិច្ច។

អនាគតដែលផ្តោតលើឌីជីថលជាចម្បង (A Digital-First Future)

សមិទ្ធផលដ៏អស្ចារ្យបំផុតរបស់យើងក្នុងឆ្នាំ២០២៥ គឺជាការបោះជំហានទៅមុខក្នុងការធ្វើបច្ចេកវិទ្យាឌីជីថល។ យើងបានផ្លាស់ប្តូរដោយជោគជ័យនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា (IT) របស់យើង ពីមុខងារគាំទ្រទៅជាកម្លាំងចលករអាជីវកម្មចម្បង។ ជាមួយនឹងការដាក់ឱ្យដំណើរការនូវវេទិកា eBuy សម្រាប់រថយន្ត និងការធ្វើដំណើរ ការដាក់ពង្រាយប្រព័ន្ធជូនដំណឹងពីការទាមទារសំណងតាមអនឡាញ និងការធ្វើសមាហរណកម្មជាយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មីតេជោ (Techo Start-Up Center) ដោយប្រើប្រាស់បច្ចេកវិទ្យា OCR យើងបានធ្វើឱ្យការទិញធានារ៉ាប់រង និង



ការទាមទារសំណងកាន់តែមានភាពរហ័ស និងមានប្រសិទ្ធភាពជាងមុន។ យើងមិនមែនគ្រាន់តែជាក្រុមហ៊ុនធានារ៉ាប់រងទៀតនោះទេ យើងគឺជាដៃគូគ្រប់គ្រងហានិភ័យបែបឌីជីថលដ៏ទំនើបមួយ។

សម្លឹងមើលទៅមុខប្រកបដោយសេចក្តីជឿជាក់

ខណៈពេលដែលយើងឈានចូលទៅកាន់ទសវត្សរ៍បន្ទាប់របស់យើង មូលដ្ឋានគ្រឹះរបស់យើងគឺរឹងមាំជាងពេលណាៗទាំងអស់។ យើងបានភ្លៀមខ្លួនជាស្រេចដើម្បីពង្រីកភាពជាដៃគូធានារ៉ាប់រងតាមធនាគារ (Bancassurance) ធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅជាមួយក្រុមហ៊ុនជើងសារអាជីព និងទាំយកនូវផលិតផលថ្មីៗប្រកបដោយនវានុវត្តន៍ និងផ្តោតលើអតិថិជនជាចម្បង ចូលទៅក្នុងទីផ្សារ។

ខ្ញុំសូមកោតសរសើរដោយផ្ទាល់ចំពោះគណៈគ្រប់គ្រង និងបុគ្គលិកដ៏ស្មោះស្ម័គ្ររបស់យើង។ ការខិតខំប្រឹងប្រែង ភាពបត់បែន និងការប្តេជ្ញាចិត្តប្រចាំថ្ងៃរបស់អ្នកដើម្បីសម្រេចឱ្យបាននូវឧត្តមភាព គឺជាកម្លាំងចលករពិតប្រាកដនៅពីក្រោយភាពជោគជ័យនៃប្រតិបត្តិការរបស់យើងក្នុងឆ្នាំនេះ។ ជូនចំពោះអតិថិជន និងដៃគូរបស់យើងខ្ញុំ សូមអរគុណចំពោះការបន្តជឿទុកចិត្ត និងការជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង ភីតល & ផាតនើរ។ យើងខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការការពារអនាគតរបស់លោកអ្នក ចាប់ពីថ្ងៃនេះតទៅ។

ដោយសេចក្តីគោរពរាប់អាន,

លោក Jeffrey James Whittaker

អគ្គនាយក

ក្រុមហ៊ុនធានារ៉ាប់រង ភីតល & ផាតនើរ អ៊ិនស៊ុរ៉ង់ ភីអិលស៊ី

ព័ត៌មានសង្ខេបអំពីហិរញ្ញវត្ថុ

ទិដ្ឋភាពទូទៅនៃហិរញ្ញវត្ថុ និងប្រតិបត្តិការ (២០២៣ – ២០២៥)


ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ផាតនើរ អ៊ិនស៊ុរ៉ង់ ភីអិលស៊ី (PPI) បានរក្សានូវមូលដ្ឋានដើមទុនយ៉ាងរឹងមាំ ស្របពេលដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ច។ ការយកចិត្តទុកដាក់របស់យើងបានផ្លាស់ប្តូរគោលដៅពីការជំរុញកំណើនប្រាក់ចំណូលដុលយ៉ាងខ្លាំងក្លា ទៅកាន់ការផ្តោតលើគុណភាពនៃផលប្រយោជន៍ធានារ៉ាប់រង ការកាត់បន្ថយហានិភ័យ និងប្រសិទ្ធភាពនៃប្រតិបត្តិការ។

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃប្រតិបត្តិការអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ និងអនុបាតសំខាន់ៗរបស់យើងក្នុងរយៈពេលបីឆ្នាំចុងក្រោយ ដែលស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS)។

១. ទិន្នន័យទាក់ទងនឹងលទ្ធផលអាជីវកម្ម

ទោះបីជាមានការប្រកួតប្រជែងដ៏ធ្ងន់ធ្ងរយ៉ាងស្វិតស្វាញ និងការកែសម្រួលតម្លៃទូទាំងឧស្សាហកម្មក៏ដោយ ក៏ PPI នៅតែបន្តគ្រប់គ្រងប្រតិបត្តិការស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយបានកាត់បន្ថយការខាតបង់ប្រតិបត្តិការសុទ្ធបានចំនួន ៣០% ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ តាមរយៈការគ្រប់គ្រងចំណាយប្រកបដោយភាពម៉ត់ចត់។

សូចនាករ (គិតជាលានដុល្លារអាមេរិក)




សូចនាករ (គិតជាលានដុល្លារអាមេរិក)	2023	2024	2025
Gross Written Premium (GWP)	\$ 4.83 M	\$ 4.78 M	\$ 4.07 M
បុព្វលាភធានារ៉ាប់រងបានរកចំណូលសុទ្ធ	\$ 2.39 M	\$ 2.39 M	\$ 2.49 M
សំណងធានារ៉ាប់រងដែលបានទូទាត់	\$ 0.97 M	\$ 1.14 M	\$ 1.76 M
ចំណាយប្រតិបត្តិការ និងរដ្ឋបាល	\$ 2.17 M	\$ 2.22 M	\$ 2.02 M
ប្រាក់ចំណេញសុទ្ធ / (ខាត) ក្រោយបង់ពន្ធ	\$ 0.13 M	\$(0.25) M	\$(0.18) M

២. ទិន្នន័យទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ

តារាងតុល្យការរបស់យើងនៅតែមានភាពធន់កម្រិតខ្ពស់។ ទ្រព្យសកម្មសរុប និងមូលធន បង្ហាញពីការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំពីសំណាក់ភាគទុនិករបស់យើង ដោយធានាថាយើងមានសន្តិសុខភាព (សាច់ប្រាក់) គ្រប់គ្រាន់ និងលើសពីតម្រូវការ ដើម្បីបំពេញកាតព្វកិច្ចចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់យើង។

សូចនាករ (គិតជាលានដុល្លារអាមេរិក)




សូចនាករ (គិតជាលានដុល្លារអាមេរិក)	2023	2024	2025
ទ្រព្យសកម្មសរុប	\$ 13.30 M	\$ 12.57 M	\$ 12.23 M
បំណុលសរុប	\$ 4.16 M	\$ 3.68 M	\$ 3.52 M
មូលធនសរុប	\$ 9.14 M	\$ 8.89 M	\$ 8.70 M
ប្រាក់តម្កល់ជាតាមកិច្ច (និយ័តករធានារ៉ាប់រងកម្ពុជា)	\$ 0.70 M	\$ 0.70 M	\$ 0.70 M

៣. អនុបាតហិរញ្ញវត្ថុសំខាន់ៗ

តារាងតុល្យការរបស់យើងនៅតែមានភាពធន់កម្រិតខ្ពស់។ ទ្រព្យសកម្មសរុប និងមូលធន បង្ហាញពីការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំពីសំណាក់ភាគទុនិករបស់យើង ដោយធានាថាយើងមានសន្តិសុខភាព (សាច់ប្រាក់) គ្រប់គ្រាន់ និងលើសពីតម្រូវការ ដើម្បីបំពេញកាតព្វកិច្ចចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់យើង។

អនុបាតគន្លឹះ



អនុបាតសំខាន់ៗ	2023	2024	2025
អនុបាតកម្រិតសាធារណៈ*	> 120%	159%	158%
អនុបាតរួម (Combined Ratio)	99%	116%	113%
អនុបាតសំណង (ដុល)	20.0%	23.8%	43.3%

*កម្រិតសាធារណៈអប្បបរមា ដែលកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) គឺ ១២០%។

៤. និន្នាការទីផ្សារធានារ៉ាប់រង (ឆ្នាំ២០២៥)

ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីដំណើរការរបស់ PPI រាជរដ្ឋាភិបាលបានចាត់ក្នុងការពិនិត្យមើលទៅលើម៉ាក្រូសេដ្ឋកិច្ចទូទាំងស្រុង និងនិន្នាការទូទាំងឧស្សាហកម្ម។ យោងតាមរបាយការណ៍ស្តីពីទីផ្សារឆ្នាំ២០២៥ របស់សមាគមធានារ៉ាប់រងកម្ពុជា (IAC) ទីផ្សារធានារ៉ាប់រងទូទៅមានការរីកចម្រើនជាលំដាប់ ប៉ុន្តែក្នុងអត្រាមួយយឺតជាងមុន ដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់សេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់យើង។

និន្នាការទីផ្សារសំខាន់ៗក្នុងឆ្នាំ២០២៥៖



កំណើនឧស្សាហកម្ម

ទីផ្សារធានារ៉ាប់រងទូទៅរបស់កម្ពុជាមានកំណើន ២,៥% ធៀបនឹងឆ្នាំមុន ដោយសម្រេចបាននូវបុព្វលាភធានារ៉ាប់រងដុលសរុបចំនួន ១៥១,៦ លានដុល្លារអាមេរិក (ធៀបនឹងកំណើន ៣,៤% ក្នុងឆ្នាំ២០២៤)។



ផលប៉ះពាល់នៃអត្រាបុព្វលាភធានារ៉ាប់រងអគ្គិភ័យថ្មី (Revised Fire Tariff - RFT)

ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ការធានារ៉ាប់រងទ្រព្យសម្បត្តិទូទាំងឧស្សាហកម្មទាំងមូលបានកក់ត្រានូវកំណើនអវិជ្ជមាន (-៤,៤%)។ ទោះជាយ៉ាងណាក៏ដោយ ចំនួនប័ណ្ណសន្យារ៉ាប់រងសរុបដែលបានចេញមានការកើនឡើង ៣,៤%។ នេះបង្ហាញថា ខណៈពេលដែលតម្រូវការធានារ៉ាប់រងនៅតែមានភាពរឹងមាំ តម្លៃបុព្វលាភធានារ៉ាប់រងជាមធ្យមបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការអនុវត្ត អត្រាបុព្វលាភធានារ៉ាប់រងអគ្គិភ័យថ្មី ថ្មី។ PPI បានបន្តរុញច្រានដោយជោគជ័យទៅនឹងបញ្ហានេះ តាមរយៈការផ្តោតលើការរក្សាអតិថិជនចាស់ ជាជាងការចូលរួមក្នុងការប្រកួតប្រជែងបញ្ចុះតម្លៃយ៉ាងខ្លាំងក្លា។



កំណើនក្នុងវិស័យសំខាន់ៗ

ការធានារ៉ាប់រងសុខភាព/វេជ្ជសាស្ត្រ មានកំណើនឧស្សាហកម្មយ៉ាងរឹងមាំ រហូតដល់ **១៣,៥%** និងការធានារ៉ាប់រងយានយន្តកើនឡើង **៩,៥%**។ PPI បានដើរស្របតាមនិន្នាការទាំងនេះ ដោយចាត់ទុកការធានារ៉ាប់រងសុខភាព និងយានយន្ត ជាសមាសធាតុចម្បងនៃផលប្រែប្រួលលើកក្នុងឆ្នាំ២០២៥។



អនុបាតសំណង និងការខាតបង់នៃឧស្សាហកម្ម

សំណងធានារ៉ាប់រងដុលសរុបដែលបានទូទាត់ទូទាំងទីផ្សារកម្ពុជាមានចំនួនជាង **៤៨ លានដុល្លារអាមេរិក**។ អនុបាតខាតបង់ដុល (Gross Loss Ratio) នៃឧស្សាហកម្មធានារ៉ាប់រង បានកើនឡើងពី **៣៥,៥%** ក្នុងឆ្នាំ២០២៤ ដល់ **៣៧,១%** ក្នុងឆ្នាំ២០២៥។ ការសងសំណងធានារ៉ាប់រងរបស់ PPI នៅតែអាចគ្រប់គ្រងបានយ៉ាងពេញលេញ និងស្ថិតក្នុងការព្យាករណ៍ដែលបានគ្រោងទុក ដែលគាំទ្រដោយការប្រមូលសំណងត្រឡប់មកវិញពីការធានារ៉ាប់រងបន្ត។



ការរួមតូចនៃទីផ្សារយានយន្ត

ចំនួនយានយន្តដែលបានទិញធានារ៉ាប់រងសរុបនៅលើទីផ្សារ បានធ្លាក់ចុះ **៣%** មកនៅត្រឹម **១៩១.៦៦៤** គ្រឿង ដោយសារការធ្លាក់ចុះនៃការលក់ និងការរឹតបន្តឹងការផ្តល់ឥណទានរបស់ធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ PPI បានប្រើប្រាស់បណ្តាញធានារ៉ាប់រងតាមធនាគារ (Bancassurance) និងបណ្តាញលក់ផ្ទាល់ដ៏រឹងមាំរបស់យើងដោយជោគជ័យ ដើម្បីបន្តដំណើរទៅមុខនៅក្នុងវិស័យយានយន្តដែលកំពុងជួបប្រទះភាពតានតឹងនេះ។

ព័ត៌មានអំពីអាជីវកម្ម

១. ទិដ្ឋភាពទូទៅនៃក្រុមហ៊ុន

ប្រវត្តិ និងកេរដំណែល

បង្កើតឡើងដោយភាគទុនិកប្រកបដោយចក្ខុវិស័យនៅខែមីនា ឆ្នាំ២០១៤ និងទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការពេញលេញនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ផាតនើរ អ៊ិនសូរ៉ង់ ភីអិលស៊ី (PPI) គឺជាសហគ្រាសដែលជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ១០០%។ នៅក្នុងឆ្នាំ២០២៥ យើងខ្ញុំបានប្រារព្ធបុគ្គលិក ១០ឆ្នាំ ដោយមោទនភាព ដែលជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយុទ្ធសាស្ត្រយ៉ាងមុតមាំ ក្នុងការការពារអាយុជីវិត និងអាជីវកម្មរបស់ប្រជាជនកម្ពុជា។ គាំទ្រដោយទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក និងក្រុមហ៊ុនធានារ៉ាប់រងបន្តលំដាប់ថ្នាក់អន្តរជាតិ យើងបានរួមបញ្ចូលគ្នាស្វែងរកយល់ដឹងស៊ីជម្រៅក្នុងស្រុក ជាមួយនឹងសុវត្ថិភាពហិរញ្ញវត្ថុកម្រិតពិភពលោក។

ចក្ខុវិស័យ

ក្លាយជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងជាទីពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវបទពិសោធន៍អតិថិជនដ៏ល្អឥតខ្ចោះ សេវាកម្មដ៏លេចធ្លោ ជំនាញក្នុងឧស្សាហកម្ម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះទំនុកចិត្តនិងសុវត្ថិភាព។



បេសកកម្ម

យើងខ្ញុំប្តេជ្ញាកំណត់និយមន័យថ្មីនៃឧស្សាហកម្មធានារ៉ាប់រង តាមរយៈការលើកកម្ពស់នូវភាពទំនុកចិត្ត តម្លាភាព ទំនុកចិត្ត និងសុវត្ថិភាព។ គោលដៅរបស់យើងខ្ញុំគឺ ការកសាងក្រុមហ៊ុនធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈខ្ពស់ ផ្តោតលើអតិថិជនជាចម្បង និងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្មដល់សុខុមាលភាពសង្គម និងបរិស្ថាន។

ទីតាំង និងប្រតិបត្តិការ

ប្រតិបត្តិការរបស់យើងខ្ញុំត្រូវបានប្រមូលផ្តុំនៅទីស្នាក់ការនៅផ្ទះលេខ ៧ មហាវិថីម៉ៅសេទុង (២៤៥) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ តាមរយៈបណ្តាញឌីជីថល និងសេវាកម្មទ្រទ្រង់ទាមទារសំណងទូទាំងប្រទេស ២៤ម៉ោង/៧ថ្ងៃ យើងខ្ញុំបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាពនៅគ្រប់បណ្តាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។


យុទ្ធសាស្ត្រអាជីវកម្ម

យុទ្ធសាស្ត្រអាជីវកម្មរបស់យើងក្នុងឆ្នាំ២០២៥ បានផ្លាស់ប្តូរពីទម្រង់មុខងារគាំទ្របែបប្រពៃណី ទៅជាកម្លាំងជំរុញអាជីវកម្មដែលផ្តោតលើ **ឌីជីថល និង អតិថិជនជាចម្បង**។ ជាជាងការប្រកួតប្រជែងតម្លៃតែមួយមុខនៅលើទីផ្សារដែលកំណត់ យុទ្ធសាស្ត្ររបស់យើងខ្ញុំផ្តោតលើ៖



តម្លៃ និងគុណភាព

វិន័យក្នុងការរាយការណ៍ហានិភ័យធានារ៉ាប់រង (Underwriting) និងការជ្រើសរើសហានិភ័យប្រកបដោយភាពប្រុងប្រយ័ត្ន។



នវានុវត្តន៍ឌីជីថល

ការពង្រីកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់យើង (eBuy) និងការធ្វើស្វ័យប្រវត្តិកម្មលំហូរការងារផ្ទៃក្នុង ដើម្បីកាត់បន្ថយពេលវេលាដំណើរការ។



ការធ្វើពិពិធកម្ម

ការពង្រឹងបណ្តាញចែកចាយពហុធានៃល (Multi-channel) របស់យើង ដើម្បីធានាបាននូវប្រាក់ចំណូលប្រកបដោយស្ថិរភាព និងចីរភាព។

២. ផលិតផលធានារ៉ាប់រង និងទិន្នាការទីផ្សារ

ផលប៉ុន្តែផលិតផលរបស់យើងខ្ញុំ

PPI ផ្តល់ជូននូវកញ្ចប់ផលិតផលធានារ៉ាប់រងពាណិជ្ជកម្ម និងបុគ្គលចំនួន ២០ប្រភេទ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីសម្របទៅតាមតម្រូវការជាក់លាក់របស់អតិថិជន។ ផលិតផលផ្តល់ជូនចម្បងៗរបស់យើងខ្ញុំមានដូចជា៖

- **ធានារ៉ាប់រងបុគ្គល៖** ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងការធ្វើដំណើរ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងធានារ៉ាប់រងទ្រព្យសម្បត្តិ
- **ធានារ៉ាប់រងពាណិជ្ជកម្ម៖** ធានារ៉ាប់រងអគ្គិភ័យ និងការអាក់អន្តរាជអាជីវកម្ម ធានារ៉ាប់រងការផ្លាស់សំណង់ (CAR) ធានារ៉ាប់រងការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ធានារ៉ាប់រងការទទួលខុសត្រូវសាធារណៈ ធានារ៉ាប់រងធនាគារិក និងធានារ៉ាប់រងអំពើហិង្សានយោបាយ និងតេររកម្ម។

ទិន្នន័យផលិតផល និងដំណើរការ (ឆ្នាំ២០២៥)

- **ការធានារ៉ាប់រងយានយន្ត** នៅតែជាប្រភពចំណូលស្នូលរបស់យើងខ្ញុំ ដោយបានរួមចំណែកប្រមាណ **៤៧%** នៃផលប៉ុន្តែបុគ្គលសរុបរបស់យើង។
- **ការធានារ៉ាប់រងទ្រព្យសម្បត្តិ** បានកក់ត្រានូវភាពធន់យ៉ាងរឹងមាំ ដោយបង្ហាញពីកំណើនផលប៉ុន្តែបន្តិចបន្តួច ទោះបីជាមានការកែសម្រួលតម្លៃទូទាំងទីផ្សារក៏ដោយ។

ទិន្នាការនៃតម្រូវការទីផ្សារធានារ៉ាប់រង

ទីផ្សារធានារ៉ាប់រងកម្ពុជាឆ្នាំ២០២៥ បានបង្ហាញពីការផ្លាស់ប្តូរនៃអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងកត្តាម៉ាក្រូសេដ្ឋកិច្ច។ យោងតាមទិន្នន័យខណ្ឌហិរញ្ញវត្ថុ៖

- **កំណើនផ្នែកសុខភាព និងយានយន្ត៖**

មានតម្រូវការសាធារណៈកើនឡើងយ៉ាងឆាប់រហ័សសម្រាប់សុខុមាលភាពផ្ទាល់ខ្លួន និងការការពារទ្រព្យសម្បត្តិ ដោយទីផ្សារមានកំណើន **១៣,៥%** លើការធានារ៉ាប់រងសុខភាព និង **៩,៥%** លើការធានារ៉ាប់រងយានយន្ត។

• **ការកែសម្រួលតម្លៃ៖**

ការដាក់ឱ្យអនុវត្តអត្រាបុព្វលាភធានារ៉ាប់រងអគ្គិភ័យថ្មី (RFT) បានកាត់បន្ថយការចំណាយបុព្វលាភជាមធ្យមសម្រាប់អតិថិជន។ ខណៈពេលដែលរឿងនេះនាំឱ្យមានការធ្លាក់ចុះនូវចំណូលបុព្វលាភសរុបសម្រាប់ធានារ៉ាប់រងទ្រព្យសម្បត្តិទូទាំងឧស្សាហកម្ម វាបានបង្កើនបរិមាណប័ណ្ណសន្យារ៉ាប់រងដែលលក់បានយ៉ាងច្រើន ដែលបង្ហាញថាប្រជាជនកម្ពុជាមានបំណងចង់ការពារផ្ទះ និងអាជីវកម្មរបស់ពួកគេកាន់តែខ្លាំង នៅពេលដែលតម្លៃមានភាពសមរម្យ។

• **ចំណង់ចំណូលចិត្តផ្នែកឌីជីថល៖**

ទីផ្សារកំពុងទាមទារនូវដំណោះស្រាយសេវាស្វ័យប្រវត្តិ (Self-service) ដែលមានភាពរហ័ស។ បច្ចុប្បន្ន អ្នកប្រើប្រាស់រំពឹងថានឹងអាចបង្កើតសម្រុងតម្លៃភ្លាមៗ និងទិញប័ណ្ណសន្យារ៉ាប់រងតាមអនឡាញ ដែលនេះជាតម្រូវការមួយដែល PPI ឆ្លើយតបបានយ៉ាងជោគជ័យតាមរយៈ “ប្រព័ន្ធគណនាតម្លៃធានារ៉ាប់រងយានយន្ត” និង “វេទិកា eBuy” ថ្មីរបស់យើង។

៣. ភាពជាដៃគូ និងបណ្តាញចែកចាយ

PPI ធានាថាផលិតផលរបស់យើងខ្ញុំអាចចូលទៅដល់គ្រប់ផ្នែកទាំងអស់នៃទីផ្សារ តាមរយៈបណ្តាញចែកចាយដែលមានភាពចម្រុះ សុវត្ថិភាព និងរឹងមាំបំផុត។ តាមរយៈការធ្វើគុណភាពជាយុទ្ធសាស្ត្រនូវបណ្តាញលក់របស់យើង យើងរក្សាបាននូវផលប៉ះពាល់មានភាពធំធេង ដែលមានសមត្ថភាពសម្របខ្លួនទៅនឹងគ្រប់ស្ថានភាពទីផ្សារ។

ភាពជាដៃគូសហការ

- **ដៃគូធានារ៉ាប់រងបន្ត៖** ដើម្បីធានាបាននូវសមត្ថភាពហិរញ្ញវត្ថុដ៏ធំធេង និងការការពាររាងកាយការរបស់យើង យើងសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ សម្របសម្រួលដោយក្រុមហ៊ុនជើងសាធានារ៉ាប់រងបន្ត ដែលទទួលស្គាល់ជាសកល កិច្ចព្រមព្រៀងរបស់យើងត្រូវបានគាំទ្រដោយ ស្ថាប័នហិរញ្ញវត្ថុដ៏រឹងមាំ និងធំបំផុតមួយចំនួននៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី ព្រមទាំងដៃគូធានារ៉ាប់រងបន្តក្នុងស្រុកដ៏គួរឱ្យទុកចិត្តរបស់យើងផងដែរ។
- **ដៃគូសហការ៖** យើងបម្រើការជាក្រុមហ៊ុនធានារ៉ាប់រងដ៏គួរឱ្យទុកចិត្តសម្រាប់បណ្តាញដ៏ធំទូលាយនៃធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ឈានមុខគេនៅកម្ពុជា។ តាមរយៈការធ្វើសមាហរណកម្មផលិតផលរបស់យើងដោយផ្ទាល់ទៅក្នុងប្រព័ន្ធផ្តល់ឥណទានរបស់ពួកគេ យើងផ្តល់នូវការការពារយ៉ាងរលូន សុវត្ថិភាព និងភ្លាមៗសម្រាប់អ្នកខ្ចីប្រាក់ និងម្ចាស់ទ្រព្យសម្បត្តិទូទាំងព្រះរាជាណាចក្រកម្ពុជា។

យុទ្ធសាស្ត្របណ្តាញចែកចាយ

ដើម្បីឈានទៅដល់ និងបម្រើអតិថិជនរបស់យើងប្រកបដោយប្រសិទ្ធភាពបុព្វលាភធានារ៉ាប់រងដល់របស់យើង ត្រូវបានបែងចែកជាយុទ្ធសាស្ត្រទៅតាមសសសម្ព័ន្ធមួយចំនួនបី ដោយធានាថាយើងមិនពឹងផ្អែកខ្លាំងពេកលើផ្នែកទីផ្សារណាមួយឡើយ៖

- **ការធានារ៉ាប់រងតាមធនាគារ (Bancassurance) ៖** ដើរតួជាបណ្តាញដ៏ធំទូលាយបំផុតរបស់យើង ជាដែលនេះទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូដ៏ស៊ីជម្រៅរបស់យើងជាមួយស្ថាប័នហិរញ្ញវត្ថុធំៗ។ វាផ្តល់នូវភាពងាយស្រួលយ៉ាងខ្លាំងដល់អតិថិជនដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងធានារ៉ាប់រង “មួយកន្លែង (One-stop)” ក្នុងពេលដែលពួកគាត់ទទួលបានប្រាក់កម្ចី។

• **ក្រុមហ៊ុនជើងសា និងភ្នាក់ងារធានារ៉ាប់រង (Brokers & Agencies) ៖**

នេះគឺជាធនធានដ៏សំខាន់សម្រាប់គ្រប់គ្រងហានិភ័យអាជីវកម្មធំៗ និងស្មុគស្មាញ។ យើងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនជើងសាអាជីវកម្មដែលមានអាជ្ញាប័ណ្ណឈានមុខគេនៅកម្ពុជាដោយផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌរាយការណ៍ហានិភ័យប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងសមត្ថភាពកម្រិតពិភពលោក ដើម្បីការពារគម្រោងពាណិជ្ជកម្ម និងឧស្សាហកម្មធំបំផុតរបស់គាត់។



• **ការលក់ផ្ទាល់ និងឌីជីថល (Direct Sales & Digital) ៖**

ដោយទទួលបានថាមពលពីវេទិកា eBuy ថ្មី និងទីប្រឹក្សាផ្ទៃក្នុងដែលទទួលបានការបណ្តុះបណ្តាលកម្រិតខ្ពស់របស់យើង ជាដែលដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនេះ អនុញ្ញាតឱ្យយើងបម្រើអ្នកប្រើប្រាស់ម្នាក់ៗ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ដោយផ្ទាល់ ដោយផ្តល់នូវលទ្ធភាពចូលប្រើប្រាស់បាន ២៤ម៉ោង/៧ថ្ងៃ និងផ្តល់ប្រឹក្សាគ្រប់គ្រងហានិភ័យផ្ទាល់ខ្លួន។

៤. អតិថិជន៖ យុទ្ធសាស្ត្រសេវាកម្ម និងការការពារ

នៅ PPI អតិថិជនគឺជាចំណុចកណ្តាលនៃប្រតិបត្តិការអាជីវកម្មរបស់យើង។ យុទ្ធសាស្ត្រសេវាកម្មអតិថិជនរបស់យើង ត្រូវបានកសាងឡើងនៅលើសសរស្តម្ភនៃ ភាពរហ័ស តម្លាភាព និងការការពារ។



ការលើកកម្ពស់សេវាកម្ម អតិថិជនក្នុងឆ្នាំ២០២៥



- **សេវាគាំទ្រទូទាំងប្រទេស ២៤ម៉ោង/៧ថ្ងៃ៖** យើងរក្សាខ្សែទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ការទាមទារសំណងពេញមួយម៉ោង ដើម្បីជួយដល់អតិថិជនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
- **សេវាស្វ័យប្រវត្តិឌីជីថល៖** ក្នុងឆ្នាំ២០២៥ យើងបានដាក់ពង្រាយ ឧបករណ៍ឌីជីថលដែលផ្តោតលើអតិថិជនជាច្រើន រួមមាន ឧបករណ៍ស្វែងរកគ្លីនិក និងយានដ្ឋានដៃគូ (ផែនទីអន្តរកម្មសម្រាប់ការស្វែងរកដៃគូដែលទទួលស្គាល់) និងឧបករណ៍ផ្ទៀងផ្ទាត់ប័ណ្ណសន្យារ៉ាប់រងតាមរយៈអត្តសញ្ញាណប័ណ្ណជាតិ (អនុញ្ញាតឱ្យអតិថិជនពិនិត្យមើលព័ត៌មានលម្អិតធានារ៉ាប់រងសុខភាព និងយានយន្តរបស់ពួកគេតាមអនឡាញបានភ្លាមៗ)។
- **ការទាមទារសំណង និងការត្រួតពិនិត្យតាមអនុញ្ញាត៖** យើងបានដាក់ឱ្យប្រើប្រាស់ទម្រង់ឌីជីថលស្តង់ដារ សម្រាប់ការជូនដំណឹងពីការទាមទារសំណង និងការត្រួតពិនិត្យ ដោយពន្លឿនពេលវេលាទូទាត់សំណងយ៉ាងច្រើន និងកែលម្អប្រព័ន្ធតាមដានសវនកម្ម (Audit trails)។

យុទ្ធសាស្ត្រការពារអតិថិជន

- **សុវត្ថិភាព និងឯកជនភាពទិន្នន័យ៖** នៅពេលយើងធ្វើឌីជីថលនីយកម្មប្រតិបត្តិការរបស់យើង ការការពារទិន្នន័យអតិថិជនក្លាយជាអាទិភាពខ្ពស់បំផុតរបស់យើង។ យើងសម្រេចបាននូវកំណត់ត្រា គ្មានការបាត់បង់ទិន្នន័យសោះ (Zero data loss) នៅក្នុងប្រព័ន្ធស្នូលរបស់យើងក្នុងឆ្នាំ២០២៥។ វេទិកាឌីជីថលរបស់យើង ត្រូវបានកសាងឡើងដោយអនុលោមយ៉ាងតឹងរ៉ឹងទៅតាមបទប្បញ្ញត្តិ IRC Sandbox និងស្តង់ដារឯកជនភាពទិន្នន័យជាតិ។
- **ភាពយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ៖** ក្នុងឆ្នាំ២០២៥ យើងបានទូទាត់សំណងចំនួន ១,៧៦ លានដុល្លារអាមេរិក។ ការអនុលោមយ៉ាងតឹងរ៉ឹងរបស់យើងទៅនឹងការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល (Liability Adequacy Test - LAT) ធានាថាយើងរក្សាបាននូវប្រាក់បម្រុងតាមគណិតវិទ្យាគ្រប់គ្រាន់ ដើម្បីទូទាត់រាល់ការទាមទារសំណងស្របច្បាប់ទាំងអស់ ដែលជាការធានាថាអតិថិជនរបស់យើងត្រូវបានការពារផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងភាពមិនប្រាកដប្រជាណាមួយ។



ព័ត៌មានអំពីអភិបាលកិច្ចអាជីវកម្ម

នៅ ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ផាតនើរ អ៊ិនស្យូរ៉ង់ ភីអិលស៊ី (PPI) យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា អភិបាលកិច្ចអាជីវកម្មដ៏រឹងមាំគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យអាជីវកម្មប្រកបដោយចីរភាព និងទំនុកចិត្តពីសាធារណជន។ ក្របខ័ណ្ឌអភិបាលកិច្ចរបស់យើងខ្ញុំ ធានាបាននូវការសម្រេចចិត្តប្រកបដោយតម្លាភាព ការអនុលោមយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងការការពារយ៉ាងមុតមាំចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រង និងភាគទុនិករបស់យើងខ្ញុំ។



PEOPLE & PARTNERS
INSURANCE PLC

រចនាសម្ព័ន្ធក្រុមហ៊ុន

តួនាទី និងការទទួលខុសត្រូវ (ក្រុមប្រឹក្សាភិបាល)

ក្រុមប្រឹក្សាភិបាល គឺជាស្ថាប័នគ្រប់គ្រងកំពូលរបស់ PPI។ ការទទួលខុសត្រូវចម្បងរបស់ក្រុមប្រឹក្សាភិបាល គឺការការពារផលប្រយោជន៍រយៈពេលវែងរបស់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធ។ ភារកិច្ចសំខាន់ៗរបស់ក្រុមប្រឹក្សាភិបាលរួមមាន៖

- កំណត់ទិសដៅយុទ្ធសាស្ត្រ និងគោលដៅអាជីវកម្មរបស់ក្រុមហ៊ុន។
- ត្រួតពិនិត្យការអនុវត្តផែនការអាជីវកម្មរបស់គណៈគ្រប់គ្រងប្រតិបត្តិ។
- អនុម័តថវិកាប្រចាំឆ្នាំ ចំណាយមូលធនធំៗ និងរបាយការណ៍ហិរញ្ញវត្ថុ។
- ធានាការអនុលោមយ៉ាងតឹងរ៉ឹងទៅនឹងច្បាប់ និងបទប្បញ្ញត្តិនានារបស់ IRC។
- រៀបចំ និងត្រួតពិនិត្យប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការសវនកម្មឯករាជ្យ។

វិធីសាស្ត្រជ្រើសរើស និងភាពចម្រុះនៃសមាសភាព

ក្រុមប្រឹក្សាភិបាល ត្រូវបានបោះឆ្នោតជ្រើសតាំងដោយមហាសន្និបាតភាគទុនិក ហើយត្រូវឆ្លងកាត់ការវាយតម្លៃ “ភាពសមរម្យ និងភាពស័ក្តិសម (Fit and Proper)” យ៉ាងតឹងរ៉ឹង ព្រមទាំងមានការអនុម័តជាស្ថាពរពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC)។

PPI មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះភាពចម្រុះនៃក្រុមប្រឹក្សាភិបាល ដោយទទួលស្គាល់ថាទស្សនៈចម្រុះ នាំទៅរកការសម្រេចចិត្តកាន់តែប្រសើរ។



ភាពឯករាជ្យ

ដើម្បីធានាបាននូវការត្រួតពិនិត្យដោយគ្មានការលម្អៀង និងមានតម្លាភាព ៦០% នៃក្រុមប្រឹក្សាភិបាលរបស់យើងខ្ញុំ (៣ ក្នុងចំណោម ៥ រូប) គឺជាអភិបាលឯករាជ្យ។

ភាពចម្រុះយេនឌ័រ

ក្រុមប្រឹក្សាភិបាលត្រូវបានដឹកនាំដោយមោទនភាពដោយប្រធានជាស្រ្តី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះស្ត្រីក្នុងភាពជាអ្នកដឹកនាំកម្រិតកំពូល។

ភាពចម្រុះវិជ្ជាជីវៈ

សមាសភាពក្រុមប្រឹក្សាភិបាលមានការរួមបញ្ចូលគ្នាយ៉ាងសកម្មនូវជំនាញនានា រួមមានសវនកម្ម អន្តរជាតិ ហិរញ្ញវត្ថុអាជីវកម្ម ការអនុលោមតាមច្បាប់ និងបទពិសោធន៍ក្នុងឧស្សាហកម្មធានារ៉ាប់រងជាច្រើនទសវត្សរ៍។

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល

• លោកជំទាវ ហេង សុខា | ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមជាប្រធាន **លោកជំទាវ ហេង សុខា** ផ្តល់នូវភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យដល់ក្រុមប្រឹក្សាភិបាល ដោយធានាបាននូវអភិបាលកិច្ច រឹងមាំ និងការតម្រង់ទិសយុទ្ធសាស្ត្រ។ ការណែនាំរបស់លោកជំទាវ ធានាថាក្រុមប្រឹក្សាភិបាលដំណើរការប្រកបដោយប្រសិទ្ធភាព និងរក្សាបាននូវស្តង់ដារ សុចរិតភាពខ្ពស់បំផុត។

• លោក អ៊ឹង ស៊ីរម៉េង | អភិបាល

ដោយនាំមកនូវភាពឈ្លាសវៃផ្នែកពាណិជ្ជកម្មជំរើងមាំ និងជាតំណាងឱ្យផលប្រយោជន៍ភាគទុទិក (កាន់កាប់ភាគហ៊ុន ២០% នៅក្នុងក្រុមហ៊ុន) **លោក អ៊ឹង ស៊ីរម៉េង** ផ្តល់នូវទស្សនៈដ៏មានតម្លៃចំពោះការពង្រីកអាជីវកម្ម និងចីរភាពហិរញ្ញវត្ថុ។

• លោក Poh Thiam Hock | អភិបាលឯករាជ្យ


លោក Poh នាំមកនូវជំនាញហិរញ្ញវត្ថុ និងសមត្ថភាពយ៉ាងជ្រាលជ្រៅដល់ PPI។ ដោយបានទទួលការអប់រំនៅប្រទេសសិង្ហបុរី បទពិសោធន៍ការងារ ដ៏លេចធ្លោរបស់លោករួមមាន ការបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលនៅ KPMG ដែលនាំមកនូវស្តង់ដារសមត្ថភាពម្នាក់ៗពិតប្រាកដ និងការត្រួតពិនិត្យ ហិរញ្ញវត្ថុ អន្តរជាតិដល់ក្រុមប្រឹក្សាភិបាល។

• លោក សម ភក្តី | អភិបាលឯករាជ្យ

ជាអ្នកជំនាញហិរញ្ញវត្ថុដែលមានគុណវុឌ្ឍិខ្ពស់ **លោក សម ភក្តី** ទទួលបានសញ្ញាបត្រអន្តរជាតិដ៏មានកិត្យានុភាព រួមមាន ACCA (សមាគម គណនេយ្យករជំនាញដែលមានអាជ្ញាប័ណ្ណ) និង CIMA (វិទ្យាស្ថានគណនេយ្យករគ្រប់គ្រងជំនាញ)។ លោកផ្តល់នូវការត្រួតពិនិត្យយ៉ាងសំខាន់លើ យុទ្ធសាស្ត្រហិរញ្ញវត្ថុ និងអភិបាលកិច្ចសាធារណៈ។

• លោក វ៉ត្លូ សារុណា* | អភិបាលឯករាជ្យ

លោក វ៉ត្លូ សារុណា នាំមកនូវការវិនិច្ឆ័យប្រកបដោយភាពឯករាជ្យ និងសក្តានុម័តដល់ក្រុមប្រឹក្សាភិបាល។ បទពិសោធន៍ដ៏ទូលំទូលាយរបស់លោក ធានាថាវាស់យុទ្ធសាស្ត្រសាធារណៈទាំងអស់ត្រូវបានរាយការណ៍ដោយយុត្តិធម៌ ហើយភាគទុទិកភាគតិច និងម្ចាស់ប័ណ្ណសន្យារ៉ាប់រង ត្រូវបានការពារយ៉ាង ពេញលេញ។



តួនាទី និងការទទួលខុសត្រូវ (គណៈគ្រប់គ្រង)

គណៈគ្រប់គ្រង (ក្រុមប្រតិបត្តិ) មានការទទួលខុសត្រូវចំពោះប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន។ ត្រូវបានតែងតាំងដោយ និងរាយការណ៍ផ្ទាល់ជូន ក្រុមប្រឹក្សាភិបាល ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងរួមមាន៖

- អនុវត្តផែនការយុទ្ធសាស្ត្រ និងសម្រេចឱ្យបាននូវគោលដៅហិរញ្ញវត្ថុដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។
- គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃលើការវាយតម្លៃហានិភ័យធានារ៉ាប់រង (Underwriting) សំណង ការលក់ និងរដ្ឋបាល។
- ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុន។
- រក្សានូវប្រព័ន្ធសាធារណៈប្រកបដោយក្រមសីលធម៌ និងធានាឱ្យមានការអនុលោមនៃប្រតិបត្តិការទៅនឹងរាល់បទប្បញ្ញត្តិរបស់ IRC និងគោលការណ៍ផ្ទៃក្នុង។



ប្រតិភូសម្របរបស់គណៈគ្រប់គ្រង



លោក Jeffrey James Whittaker
អគ្គនាយក (CEO)

ជាមួយនឹងបទពិសោធន៍ការងារដ៏លេចធ្លោ ជិត ៦០ឆ្នាំ នៅក្នុងប្រទេសចំនួនប្រាំពីរ ផ្សេងគ្នា លោក Jeff នាំយកមកនូវជំនាញ ធានារ៉ាប់រង និងធានារ៉ាប់រងបន្តជាប់អន្តរជាតិ គត់ខ្លះមកកាន់ PPI។ លោកដឹកនាំការអនុវត្ត យុទ្ធសាស្ត្ររួម ការគ្រប់គ្រងប្រតិបត្តិការ និង ភាពជាដៃគូអន្តរជាតិរបស់ក្រុមហ៊ុន។



លោក ជ័យ សុផល
អគ្គនាយករង

លោក ជ័យ សុផល ធ្វើការយ៉ាងជិតស្និទ្ធជាមួយ អគ្គនាយក ដើម្បីសម្រួលដល់ប្រតិបត្តិការ ប្រចាំថ្ងៃ ជំរុញការអភិវឌ្ឍន៍អាជីវកម្ម និងធានា ឱ្យមានការសម្របសម្រួលយ៉ាងរលូនរវាងគ្រប់ នាយកដ្ឋានប្រតិបត្តិការ។



លោក ប៉ក់ សុផាន

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

លោក ប៉ក់ សុផាន ជាអ្នកត្រួតពិនិត្យសុខភាព ហិរញ្ញវត្ថុ ការគ្រប់គ្រងមូលធន និងកម្រិត សាធារណភាពរបស់ក្រុមហ៊ុន។ លោកធានាឱ្យ មានការអនុលោមយ៉ាងតឹងរ៉ឹងទៅតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS) និងគ្រប់គ្រងថវិកាសាធារណៈ។



លោក ហង់ សុផាត

ប្រធាននាយកដ្ឋានលក់ និងទីផ្សារ

ក្នុងនាមជាអ្នកដឹកនាំបណ្តាញចែកចាយរបស់ក្រុមហ៊ុន លោក ហង់ សុផាត គ្រប់គ្រងលើការលក់ផ្ទាល់ ការធានារ៉ាប់រងតាមធនាគារ (Bancassurance) និងទំនាក់ទំនងជាមួយក្រុមហ៊ុនដើរសា/ភ្នាក់ងារ ដើម្បីជំរុញកំណើនប្រាក់ចំណូល និងពង្រីកទីផ្សារ។



លោក ឡាំ រដ្ឋា

ប្រធាននាយកដ្ឋានរាយការណ៍ហានិភ័យ និងធានារ៉ាប់រងបន្ត

លោក ឡាំ រដ្ឋា ទទួលខុសត្រូវលើការរាយការណ៍ហានិភ័យ យុទ្ធសាស្ត្រកំណត់តម្លៃ និងការគ្រប់គ្រងផលប្រយោជន៍ធានារ៉ាប់រង។ លោកធានាថារាល់ហានិភ័យទាំងអស់ត្រូវបានរាយការណ៍យ៉ាងស្មើភាព និងគាំទ្រដោយកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តជីវិត។



លោក កេត ពិសី

ប្រធានស្តីទីនាយកដ្ឋានសំណង

លោក កេត ពិសី ដឹកនាំនាយកដ្ឋានសំណងដោយធានាថារាល់ការទាមទារសំណងរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង ត្រូវបានស៊ើបអង្កេតដំណើរការ និងទូទាត់ប្រកបដោយយុត្តិធម៌តម្លាភាព និងមានល្បឿនលឿនបំផុត។



អ្នកស្រី ស៊ិន សុភ័ក្របញ្ញា

ប្រធាននាយកដ្ឋានច្បាប់ និងអនុលោមភាព

អ្នកស្រី ស៊ិន សុភ័ក្របញ្ញា បម្រើការជាខែលការពារផ្នែកច្បាប់របស់ក្រុមហ៊ុន ដោយធានាថារាល់ប្រតិបត្តិការ កិច្ចសន្យា និងវេទិកាឌីជីថលទាំងអស់ អនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិ IRC និងស្តង់ដារប្រឆាំងការសម្អាតប្រាក់ (AML)។



លោក ឈិន ពិសី

អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា (IT)

លោក ឈិន ពិសី ជំរុញវិនិយោគឌីជីថលរបស់ PPI។ លោកដឹកនាំការអភិវឌ្ឍវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ប្រតិបត្តិការស្វ័យប្រវត្តិ និងធានានូវសុវត្ថិភាពជាដាច់ខាតនៃទិន្នន័យ និងប្រព័ន្ធស្នូលរបស់ក្រុមហ៊ុន។




អ្នកស្រី សាត សុខឡាយ

អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង

អ្នកស្រី សាត សុខឡាយ ដឹកនាំនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយដើរតួជាអ្នកការពារឯករាជ្យនៃភាពសុចរិតផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ដើម្បីធានាបាននូវភាពសត្យានុម័ត និងតម្លាភាពជាដាច់ខាត អ្នកស្រីរាយការណ៍ផ្ទាល់ជូនគណៈកម្មាធិការសវនកម្មនៃក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យសវនកម្មតាមនាយកដ្ឋានយ៉ាងតឹងរ៉ឹង យុទ្ធសាស្ត្រកាត់បន្ថយហានិភ័យ និងការអនុលោមយ៉ាងម៉ត់ចត់ទៅនឹងបទប្បញ្ញត្តិរបស់ IRC។

រចនាសម្ព័ន្ធក្រុមហ៊ុន ភីភល & ធាតុនើរ អ៊ុនស្យូរេន ភីអិលស៊ី ឆ្នាំ២០២៥



របាយការណ៍ របស់គណៈកម្មាធិការនានា

នៅ ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ធាតធើរ អ៊ិនសុរេន ភីអិលស៊ី (PPI) ក្រុមប្រឹក្សាភិបាលបានធ្វើប្រតិភូកម្មការទទួលខុសត្រូវលើការត្រួតពិនិត្យ ដាក់លាក់ទៅឱ្យគណៈកម្មាធិការជំនាញ។ គណៈកម្មាធិការទាំងនេះធានាថាគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ចាប់ពីសុចរិតភាពហិរញ្ញវត្ថុ និង ការគ្រប់គ្រងហានិភ័យ រហូតដល់យុទ្ធសាស្ត្រវិនិយោគ និងការចាត់ចែងសំណង ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងស្របតាមស្តង់ដារអភិបាលកិច្ចអាជីវកម្ម ខ្ពស់បំផុត។

ក) គណៈកម្មាធិការសវនកម្ម (Audit Committee)

តួនាទី និងការទទួលខុសត្រូវ

គណៈកម្មាធិការសវនកម្ម ដើរតួជាស្ថាប័នត្រួតពិនិត្យឯករាជ្យរបស់ក្រុមប្រឹក្សាភិបាល។ រួមមានអភិបាលឯករាជ្យចំនួន បី (៣) រូប ដែលមានជំនាញផ្នែក ហិរញ្ញវត្ថុ និងគណនេយ្យយ៉ាងទូលំទូលាយ គោលបំណងចម្បងរបស់គណៈកម្មាធិការនេះ គឺដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការបំពេញការទទួលខុសត្រូវលើ ការត្រួតពិនិត្យរបស់ខ្លួន។ តួនាទីសំខាន់ៗរបស់គណៈកម្មាធិការរួមមាន៖

- ការរាយការណ៍ហិរញ្ញវត្ថុ៖ តាមដានសុចរិតភាព ភាពត្រឹមត្រូវ និងតម្លាភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
- ការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យ៖ ពិនិត្យមើលប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ ក្រុមហ៊ុន។
- ការត្រួតពិនិត្យសវនកម្មផ្ទៃក្នុង៖ អនុម័តផែនការសវនកម្មផ្ទៃក្នុង ពិនិត្យមើលរបកគំហើញសវនកម្ម និងធានាថានាយកដ្ឋានសវនកម្មផ្ទៃក្នុង (ដឹកនាំដោយអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង) ដំណើរការប្រកបដោយឯករាជ្យភាពទាំងស្រុង។
- ការត្រួតពិនិត្យសវនកម្មខាងក្រៅ៖ រាយការណ៍ឯករាជ្យ ដំណើរការការងារ និងរបកគំហើញរបស់សវនករឯករាជ្យខាងក្រៅ (Fii & Associates)។

លទ្ធផលការងារក្នុងឆ្នាំ២០២៥

នៅក្នុងឆ្នាំ២០២៥ គណៈកម្មាធិការសវនកម្មបានរៀបចំកិច្ចប្រជុំជូនការចំនួន បួន (៤) ដង ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាត្រួតពិនិត្យសំខាន់ៗ។ សមិទ្ធផល និងលទ្ធផលការងារសំខាន់ៗប្រចាំឆ្នាំរួមមាន៖

- ការត្រួតពិនិត្យហិរញ្ញវត្ថុ៖ បានពិនិត្យយ៉ាងតឹងរ៉ឹង និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំ និងដំណាច់ឆ្នាំ២០២៥ ដោយធានាបាននូវ ការអនុលោមយ៉ាងម៉ត់ចត់ទៅនឹងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS)។
- ការអនុវត្ត និងការអនុម័តសវនកម្ម៖ បានពិនិត្យ និងអនុម័តលើផែនការ និងថវិកាសវនកម្មផ្ទៃក្នុងដ៏ទូលំទូលាយសម្រាប់ឆ្នាំ២០២៦។
- ការរាយការណ៍តាមនាយកដ្ឋាន៖ បានត្រួតពិនិត្យលើការអនុវត្តសវនកម្មផ្ទៃក្នុងយ៉ាងស៊ីជម្រៅទៅទាំងនាយកដ្ឋានប្រតិបត្តិការសំខាន់ៗចំនួន ប្រាំ (៥) ដោយធានាបាននូវការអនុលោមយ៉ាងតឹងរ៉ឹងទៅតាមគោលការណ៍ផ្ទៃក្នុង និងបទប្បញ្ញត្តិរបស់ IRC។
- ការចូលរួមរបស់សវនករខាងក្រៅ៖ បានធ្វើការផ្លាស់ជាមួយសវនករខាងក្រៅ ដើម្បីពិនិត្យមើលរបាយការណ៍សវនកម្មប្រចាំឆ្នាំ២០២៥ ដោយ បញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតម្លាភាពទាំងស្រុង និងគ្មានកំហុសឆ្គងដែលមានសារៈសំខាន់ (Material misstatements)។

ខ) គណៈកម្មាធិការវិនិយោគ (Investment Committee)

តួនាទី និងការទទួលខុសត្រូវ

គណៈកម្មាធិការវិនិយោគទទួលខុសត្រូវក្នុងការត្រួតពិនិត្យផលប៉ះពាល់វិនិយោគរបស់ក្រុមហ៊ុន ដោយធានាថាដើមទុនរបស់ PPI ត្រូវបានចាត់ចែងប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព និងអនុលោមយ៉ាងតឹងរ៉ឹងទៅតាមគោលការណ៍ណែនាំស្តីពីការវិនិយោគ ដែលកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា (IRC)។ តួនាទីសំខាន់ៗរបស់គណៈកម្មាធិការរួមមាន៖

- រៀបចំ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយវិនិយោគអាជីវកម្ម។
- ធានាឱ្យមានការផ្គូផ្គងរវាងទ្រព្យសកម្ម និងបំណុល (ដើម្បីធានាថាក្រុមហ៊ុនតែងតែមានសាច់ប្រាក់សន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ទូទាត់សំណង ធានារ៉ាប់រងបានទាន់ពេលវេលា)។
- បង្កើនទិន្នផលវិនិយោគឱ្យបានអតិបរមា ដោយមិនប៉ះពាល់ដល់សុវត្ថិភាពដើមទុន។
- តាមដានសុខភាពហិរញ្ញវត្ថុរបស់ស្ថាប័នធនាគារ ដែល PPI បានកម្ចីល់ប្រាក់។

លទ្ធផលការងារក្នុងឆ្នាំ២០២៥

ពេញមួយឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគបានរក្សានូវយុទ្ធសាស្ត្រវិនិយោគដែលមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមូលនិធិរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រងពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ សមិទ្ធផលសំខាន់ៗរួមមាន៖

- **ការអភិរក្សដើមទុន (Capital Preservation)៖** បានការពារផលប័ត្រវិនិយោគសកម្មរបស់ក្រុមហ៊ុនដោយជោគជ័យពីភាពប្រែប្រួលនៃទីផ្សារតាមរយៈការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុដែលមានហានិភ័យទាប និងមានសុវត្ថិភាពខ្ពស់តែប៉ុណ្ណោះ។
- **ការធ្វើឱ្យប្រសើរឡើងនូវទិន្នផលវិនិយោគ (Yield Optimization)៖** បានគ្រប់គ្រងជាយុទ្ធសាស្ត្រនូវផលប័ត្រប្រាក់បញ្ញើមានកាលកំណត់របស់ក្រុមហ៊ុននៅតាមបណ្តាធនាគារពាណិជ្ជធរណ្ឌនមុខគេ និងមានចំណាត់ថ្នាក់ខ្ពស់នៅកម្ពុជា ដើម្បីធានាបាននូវលំហូរចំណូលការប្រាក់ប្រកបដោយស្ថិរភាព សម្រាប់គាំទ្រដល់កំណើនប្រតិបត្តិការ។
- **ការគ្រប់គ្រងសន្ទនីយភាព (Liquidity Management)៖** បានធានានូវការរៀបចំសន្ទនីយភាព (សាច់ប្រាក់) ១០០% ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចទូទាត់សំណងចំនួន ១,៧៦ លានដុល្លារអាមេរិក យ៉ាងរលូនពេញមួយឆ្នាំ ដោយមិនមានភាពតានតឹងផ្នែកហិរញ្ញវត្ថុណាមួយឡើយ។

របាយការណ៍អភិបាលកិច្ចអាជីវកម្ម

នៅ ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ផាតនើរ អ៊ិនស្យូរ៉ង ភីអិលស៊ី (PPI) យើងខ្ញុំជឿជាក់ថាអភិបាលកិច្ចអាជីវកម្មដ៏រឹងមាំ គឺជាមូលដ្ឋានគ្រឹះនៃការបង្កើតតម្លៃយូរពេលវែង។ ក្របខ័ណ្ឌអភិបាលកិច្ចរបស់យើងខ្ញុំត្រូវបានរៀបចំឡើងដើម្បីធានាឱ្យមានគណនេយ្យភាព ភាពយុត្តិធម៌ និងតម្លាភាព នៅក្នុងទំនាក់ទំនងរបស់យើងជាមួយភាគទុនិក ម្ចាស់ប័ណ្ណសន្យារ៉ាប់រង និងភាគីអនាមិកធានារ៉ាប់រងកម្ពុជា (IRC) និងសាធារណជន។

ខាងក្រោមនេះជារបាយការណ៍អំពីសកម្មភាពអភិបាលកិច្ច លទ្ធផលនៃការគ្រប់គ្រង និងដំណើរការជ្រើសរើសថ្នាក់ដឹកនាំ សម្រាប់ឆ្នាំដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

១. លទ្ធផលនៃការគ្រប់គ្រង និងការត្រួតពិនិត្យជាយុទ្ធសាស្ត្រ

ពេញមួយឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានផ្តល់ការត្រួតពិនិត្យយ៉ាងតឹងរឹង និងការណែនាំជាយុទ្ធសាស្ត្រដល់គណៈគ្រប់គ្រង។ តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មពីការជំរុញកំណើនប្រាក់ចំណូលយ៉ាងខ្លាំងក្លា ទៅកាន់ការផ្តោតលើគុណភាពនៃផលប័ត្រធានារ៉ាប់រង និងប្រសិទ្ធភាពឌីជីថល អភិបាលកិច្ចរបស់ក្រុមប្រឹក្សាភិបាលទទួលបានលទ្ធផលគ្រប់គ្រងជាវិជ្ជមានយ៉ាងខ្លាំង។



ភាពធន់ផ្នែកហិរញ្ញវត្ថុ ៖

ក្រោមការណែនាំរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងបានកែលម្អប្រាក់ចំណេញដោយជោគជ័យ ដោយកាត់បន្ថយការខាតបង់ប្រតិបត្តិការសុទ្ធបានចំនួន ៣០% បើធៀបនឹងឆ្នាំមុន។



សុវត្ថិភាពមូលធន៖

ក្រុមប្រឹក្សាភិបាលបានធានាថាការគ្រប់គ្រងមូលធនរបស់ក្រុមហ៊ុននៅតែមានភាពប្រុងប្រយ័ត្នខ្ពស់ ដែលនាំឱ្យសម្រេចបាននូវកម្រិតសាធនភាព (Solvency Margin) ដ៏លេចធ្លោរហូតដល់ ១៥៨% ពោលគឺលើសពីតម្រូវការអប្បបរមា ១២០% របស់ IRC យ៉ាងច្រើន។



បរិវត្តកម្មឌីជីថល៖

ក្រុមប្រឹក្សាភិបាលបានអនុម័តផែនការ និងត្រួតពិនិត្យការចំណាយមូលធនសម្រាប់ការកែទម្រង់បច្ចេកវិទ្យារបស់ PPI ដែលនាំឱ្យមានការដាក់ពង្រាយដោយជោគជ័យនូវវេទិកា eBuy ប្រព័ន្ធជូនដំណឹងពីការទាមទារសំណងតាមអនឡាញ និងលំហូរការងារផ្ទៃក្នុងបែបឌីជីថលពេញលេញ ដែលបានកាត់បន្ថយភាពអាក់អន់ក្នុងប្រតិបត្តិការយ៉ាងច្រើននៅក្នុងឆ្នាំ២០២៥។

២. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ដើម្បីធានាបាននូវការត្រួតពិនិត្យយ៉ាងសកម្ម និងការសម្រេចចិត្តទាន់ពេលវេលា ក្រុមប្រឹក្សាភិបាលតែងតែជួបប្រជុំគ្នាជាទៀងទាត់ពេញមួយឆ្នាំហិរញ្ញវត្ថុ។ ប្រធានក្រុមប្រឹក្សាភិបាល ធានាថាក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងច្បាស់លាស់ ដើម្បីផ្តល់លទ្ធភាពដល់អភិបាលទាំងអស់អាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានរៀបចំកិច្ចប្រជុំផ្លូវការចំនួន ៦ (៤) ដង។ សកម្មភាពសំខាន់ៗ និងរបៀបរៀបចំកិច្ចប្រជុំឆ្នាំ២០២៥ ទាំងនេះរួមមាន៖

ការត្រួតពិនិត្យហិរញ្ញវត្ថុ និងប្រតិបត្តិការ៖ ការពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ ព្រមទាំងតាមដានដំណើរការការងាររបស់ក្រុមហ៊ុនធៀបនឹងផែនការអាជីវកម្មឆ្នាំ២០២៥ ដែលបានអនុម័ត។

ការអនុលោមតាមច្បាប់៖ ការធានាឱ្យមានការអនុលោមយ៉ាងតឹងរ៉ឹងទៅតាមបទប្បញ្ញត្តិរបស់នីយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការត្រួតពិនិត្យការរៀបចំ និងការ

អនុម័តលើក្របខ័ណ្ឌការផ្សព្វផ្សាយជាសាធារណៈ ស្របតាមប្រកាសលេខ ០០១ អសរ.ប្រក។

ការត្រួតពិនិត្យហានិភ័យ និងសរនកម្ម៖ ការពិនិត្យមើលរបាយការណ៍ដែលដាក់ស្នើដោយគណៈកម្មាធិការសរនកម្ម ដោយធានាថាការគ្រប់គ្រងផ្ទៃក្នុងទាំងអស់នៅតែមានប្រសិទ្ធភាព ហើយបកគំហើញរបស់សរនកម្មខាងក្រៅត្រូវបានដោះស្រាយទាន់ពេលវេលា។

ការធ្វើផែនការយុទ្ធសាស្ត្រ៖ ការអនុម័តថវិកាប្រចាំឆ្នាំ២០២៦ កិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត និងយុទ្ធសាស្ត្រវិនិយោគផ្នែកព័ត៌មានវិទ្យា (IT) រយៈពេលវែង។

(ចំណាំ៖ ក្រុមប្រឹក្សាភិបាលរក្សាបាននូវអត្រាវត្តមានកម្រិតខ្ពស់ ដោយសមាជិកក្រុមប្រឹក្សាភិបាលបានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងការវិនិច្ឆ័យដោយឯករាជ្យនៅក្នុងរាល់បញ្ហាយុទ្ធសាស្ត្រទាំងអស់)។

៣. ការជ្រើសរើស និងការវាយតម្លៃគណៈគ្រប់គ្រង

ភាពជោគជ័យជាបន្តបន្ទាប់របស់ PPI គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើសមត្ថភាព និងភាពសុចរិតនៃថ្នាក់ដឹកនាំប្រតិបត្តិរបស់យើងខ្ញុំ។ ដើម្បីធានាបាននូវអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ ក្រុមហ៊ុនរក្សាបាននូវនីតិវិធីការសម្រាប់ការជ្រើសរើស ការតែងតាំង និងការវាយតម្លៃក្រុមថ្នាក់ដឹកនាំរបស់យើងខ្ញុំ។

អគ្គនាយក (CEO)៖ ការជ្រើសរើស និងការតែងតាំងអគ្គនាយក ត្រូវបានអនុវត្តដោយផ្ទាល់ដោយក្រុមប្រឹក្សាភិបាល។ ដំណើរការនេះអនុលោមយ៉ាងតឹងរ៉ឹងទៅតាមតម្រូវការ “ភាពសមរម្យ និងភាពស័ក្តិសម (Fit and Proper)” ជាផ្លូវការ ហើយត្រូវឆ្លងកាត់ការវាយតម្លៃ និងការអនុម័តជាស្ថាពរពីនីយ័តករធានារ៉ាប់រងកម្ពុជា (IRC)។ ក្រុមប្រឹក្សាភិបាលក៏ត្រួតពិនិត្យការវាយតម្លៃការអនុវត្តការងាររបស់អគ្គនាយកផងដែរ ដើម្បីធានាឱ្យមានភាពស្របគ្នាជាមួយនឹងគោលដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន។

គណៈគ្រប់គ្រង (Management Team)៖ ការជ្រើសរើស ការតែងតាំង និងការវាយតម្លៃការអនុវត្តការងារជាបន្តបន្ទាប់របស់គណៈគ្រប់គ្រងទូទៅ គឺត្រូវបានអនុវត្តស្របតាមគោលនយោបាយអាជីវកម្មផ្ទៃក្នុង និងនីតិវិធីធនធានមនុស្សរបស់ PPI។ ក្របខ័ណ្ឌផ្ទៃក្នុងទាំងនេះ ត្រូវបានពិនិត្យ និងអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាភិបាល ដែលធានាថាក្រុមហ៊ុនរក្សាបាននូវក្រុមប្រតិបត្តិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានគណនេយ្យភាពខ្ពស់ ដើម្បីអនុវត្តប្រតិបត្តិការប្រចាំថ្ងៃរបស់យើងប្រកបដោយប្រសិទ្ធភាព។

ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម

ដើមទុន និងកម្រិតសាធារណៈ (Capital and Solvency Margin)

សុវត្ថិភាពហិរញ្ញវត្ថុដ៏រឹងមាំ និងការអនុលោមតាមបទប្បញ្ញត្តិ

នៅ ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ធាតុនើរ អ៊ិនស្យូរ៉ង់ ភីអិលស៊ី (PPI) គោលបំណងចម្បងរបស់យើងខ្ញុំក្នុងការគ្រប់គ្រងមូលធន គឺដើម្បីធានាថាយើងរក្សាបាននូវធនធានហិរញ្ញវត្ថុលើសពីតម្រូវការគ្រប់គ្រាន់ ដើម្បីគាំទ្រដល់និរន្តរភាពនៃប្រតិបត្តិការអាជីវកម្មរបស់យើង និងដើម្បីគោរពរាល់ការសន្យាដែលបានធ្វើឡើងចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់យើងខ្ញុំ។


មូលដ្ឋានដើមទុនដ៏រឹងមាំ គឺជាគ្រឹះនៃទំនុកចិត្តនៅក្នុងឧស្សាហកម្មធានារ៉ាប់រង។ យើងខ្ញុំប្តេជ្ញាចិត្តចំពោះការគ្រប់គ្រងមូលធនយ៉ាងម៉ត់ចត់ ដោយធានាបាននូវការអនុលោមជាដាច់ខាតទៅនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រកាសស្តីពីការកំណត់កម្រិតសាធារណសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ដែលចេញដោយនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លទ្ធផលកម្រិតសាធារណសម្រាប់ឆ្នាំ២០២៥

ក្រោមបទប្បញ្ញត្តិរបស់ IRC ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ដែលប្រតិបត្តិការនៅកម្ពុជា ត្រូវបានតម្រូវយ៉ាងតឹងរ៉ឹងឱ្យរក្សានូវអនុបាតកម្រិតសាធារណសម្រាប់អប្បបរមាមិនឱ្យតិចជាង **១២០%** ឡើយ។

យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែងក្នុងការរាយការណ៍ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ PPI សម្រេចបាននូវអនុបាតកម្រិតសាធារណសម្រាប់យ៉ាងរឹងមាំក្នុងកម្រិត **១៥៨%** (ធៀបនឹង **១៥៩%** គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)។ ការធ្វើប្រតិបត្តិការក្នុងកម្រិត ៣៨% ខ្ពស់ជាងកម្រិតអប្បបរមាតាមផ្លូវច្បាប់នេះ បង្ហាញថា PPI មានមូលធនខ្ពស់ មានសុវត្ថិភាពយ៉ាងជ្រាលជ្រៅ និងមានសមត្ថភាពពេញលេញក្នុងការទប់ទល់នឹងការពន្លឿនផ្ទៃក្នុងដែលមិននឹកស្មានដល់ ឬការទាមទារសំណងពីគ្រោះមហន្តរាយនានា ដោយមិនបង្កហានិភ័យដល់មូលនិធិរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រងឡើយ។

អនុបាតរឹមលទ្ធភាពអាចទូទាត់សង (%)



ស្ថានភាពមូលធន និងការផ្លាស់ប្តូរសំខាន់ៗ


ដើម្បីរក្សាបាននូវស្ថានភាពជាដាច់ខាតជាមួយភាគីពាក់ព័ន្ធ និងនិយ័តករ យើងខ្ញុំតាមដាន និងរាយការណ៍យ៉ាងសកម្មនូវរាល់ការកែតម្រូវចំពោះមូលដ្ឋានដើមទុនរបស់យើងខ្ញុំ៖

មូលធនសរុប/មូលធនម្ចាស់ភាគហ៊ុន៖

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មូលធនសរុបរបស់ក្រុមហ៊ុនមានចំនួន **៨.៧០៤.០០៩ ដុល្លារអាមេរិក** ធៀបនឹង **៨.៨៨៧.៥៦៤ ដុល្លារអាមេរិក** នៅដំណាច់ឆ្នាំ២០២៤។

ការពន្យល់ពីការប្រែប្រួល៖

ការចុះបន្តិចបន្តួចប្រមាណ **២%** នៃមូលធនសរុបក្នុងឆ្នាំកន្លងទៅ គឺត្រូវបានរំពឹងទុក និងបានត្រៀមបម្រុងទុកយ៉ាងពេញលេញ។ ការចុះនេះ គឺបណ្តាលមកពីការខាតបង់ប្រតិបត្តិការ ដែលកើតចេញពីភាពប្រែប្រួលនៃម៉ាក្រូសេដ្ឋកិច្ចសកល ការកែសម្រួលសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងបរិយាកាសប្រកួតប្រជែងតម្លៃដ៏ស្វិតស្វាញ នៅក្នុងឧស្សាហកម្មធានារ៉ាប់រងទូទៅរបស់កម្ពុជា។



សម្លឹងមើលទៅមុខ៖ ការប្តេជ្ញាចិត្តចំពោះស្ថិរភាព

ទោះបីជាមានសក្តានុពលទីផ្សារដ៏ស្មុគស្មាញក្នុងឆ្នាំ២០២៥ ក៏ដោយ ក៏សុខភាពហិរញ្ញវត្ថុសរុបរបស់ PPI នៅតែមិនរងផ្ទុះឡើយ។ គោលនយោបាយហិរញ្ញវត្ថុប្រកបដោយភាពប្រុងប្រយ័ត្នរបស់យើងខ្ញុំ ធានាថាយើងរក្សាបាននូវទុនបម្រុងអប្បបរមាប្រកបដោយភាពគ្រប់គ្រាន់គ្រប់ពេលវេលា។

ឈានចូលដល់ឆ្នាំទី១១ នៃប្រតិបត្តិការរបស់ខ្លួន PPI នៅតែគោរពតាមយ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌ នូវរាល់តម្រូវការមូលធនអប្បបរមា និងកម្រិតសាធារណៈដែលបានកំណត់ដោយ IRC។ យើងខ្ញុំនឹងបន្តអនុវត្តយុទ្ធសាស្ត្រវិនិយោគប្រកបដោយភាពប្រុងប្រយ័ត្ន និងវិន័យក្នុងការរាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ដើម្បីការពារមូលដ្ឋានដើមទុនរបស់យើង ដោយធានាថាយើងនៅតែជាសមាសភាពសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា។

ការវិនិយោគ (Investment)

អភិក្រម “សុវត្ថិភាពជាចម្បង” សម្រាប់ការអភិរក្សដើមទុន

នៅ **ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ធាតុនើរ អ៊ិនស្កុរេន ភីអិលស៊ី (PPI)** ទស្សនវិជ្ជាវិនិយោគរបស់យើងខ្ញុំ គឺត្រូវបានកសាងឡើងទាំងស្រុងដោយផ្ដោតលើសុវត្ថិភាពរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង។ គោលដៅចម្បងរបស់យើងខ្ញុំមិនមែនជាការដេញតាមប្រាក់ចំណេញដែលមានហានិភ័យខ្ពស់នោះទេ ប៉ុន្តែគឺដើម្បីធានាឱ្យបានជាដាច់ខាតនូវការអភិរក្សដើមទុន ភាពត្រៀមខ្លួនរួចជាស្រេចនៃសន្ទនីយភាព និងការអនុលោមយ៉ាងតឹងរ៉ឹងទៅនឹងក្របខ័ណ្ឌវិនិយោគដែលបានកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា (IRC)។

១. ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ

ប្រតិបត្តិការវិនិយោគរបស់ PPI ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយច្បាប់ស្តីពីការធានារ៉ាប់រងនៃកម្ពុជា និងប្រកាសរបស់ IRC ទាក់ទងនឹងទ្រព្យសកម្មវិនិយោគដែលត្រូវបានអនុញ្ញាត។ តាមរយៈការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាភិបាល យើងខ្ញុំធានាថាផលប៉ុន្តែវិនិយោគរបស់យើងខ្ញុំត្រូវបានដាក់ឱ្យដំណើរការផ្តាច់មុខតែទៅលើឧបករណ៍ហិរញ្ញវត្ថុដែលមានហានិភ័យទាប និងត្រូវបានអនុម័តដោយនិយ័តករ ដែលជាការធានានូវការអនុលោមតាមបទប្បញ្ញត្តិយ៉ាងពេញលេញ និងការការពារជាដាច់ខាតនូវមូលនិធិរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង។

២. យុទ្ធសាស្ត្រវិនិយោគ និងការគ្រប់គ្រងផលប៉ុន្តែ

ក្នុងឆ្នាំ២០២៥ យុទ្ធសាស្ត្ររបស់យើងខ្ញុំនៅតែបន្តផ្ដោតយ៉ាងខ្លាំងលើការផ្គុំផ្គងរវាងទ្រព្យសកម្ម និងបំណុល (**Asset-Liability Matching**)។ ដោយសារតែយើងខ្ញុំត្រូវតែត្រៀមខ្លួនជាស្រេចក្នុងការទូទាត់សំណងធានារ៉ាប់រងភ្លាមៗនៅពេលមានការស្នើសុំ (ដូចដែលបានឃើញជាក់ស្តែងតាមរយៈការទូទាត់សំណងចំនួន **១,៧៦ លានដុល្លារអាមេរិក** ក្នុងឆ្នាំនេះ) យើងខ្ញុំត្រូវមានទ្រព្យសកម្មដែលមានសន្ទនីយភាព និងសុវត្ថិភាពខ្ពស់បំផុត។

ផលប៉ុន្តែវិនិយោគសកម្មរបស់យើងខ្ញុំ ត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងតាមរយៈប្រាក់បញ្ញើមានកាលកំណត់ នៅតាមបណ្តាធនាគារពាណិជ្ជឈានមុខគេ និងមានចំណាត់ថ្នាក់ខ្ពស់នៅកម្ពុជា។ តាមរយៈការធ្វើពិពិធកម្មប្រាក់បញ្ញើរបស់យើងខ្ញុំទៅកាន់ដៃគូធនាគារដែលអាចទុកចិត្តបានជាច្រើន យើងខ្ញុំបានធ្វើតុល្យភាពដោយជោគជ័យរវាងសុវត្ថិភាពមូលធន និងការបង្កើតចំណូលការប្រាក់ប្រកបដោយស្ថិរភាព និងអាចពឹងផ្អែកបាន ដោយធានាថាមូលនិធិដែលតម្រូវសម្រាប់កម្រិតសាធារណៈរបស់យើង ត្រូវបានថែរក្សាយ៉ាងសុវត្ថិភាព និងការការពារពីភាពប្រែប្រួលនៃទីផ្សារ។

៣. ហានិភ័យនៃការវិនិយោគ និងការកាត់បន្ថយហានិភ័យ

ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ គឺតែងតែមានជាប់ពាក់ព័ន្ធនឹងហានិភ័យជាច្រើន។ គណៈកម្មាធិការវិនិយោគរបស់យើងខ្ញុំ តែងតែតាមដានយ៉ាងសកម្ម និងកាត់បន្ថយហានិភ័យដូចខាងក្រោម៖

- **ហានិភ័យឥណទាន (Credit Risk)៖** ហានិភ័យនៃការខកខានសងប្រាក់ពីសំណាក់ដៃគូធនាគារ។ ការកាត់បន្ថយហានិភ័យ៖ យើងខ្ញុំកំណត់យ៉ាងតឹងរឹងនូវប្រាក់បញ្ញើមានកាលកំណត់របស់យើងខ្ញុំ តែជាមួយធនាគារពាណិជ្ជកម្មដែលមានមូលធនខ្ពស់ និងមានអាជ្ញាប័ណ្ណពេញលេញ ដោយធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ដៃគូធនាគារទាំងនោះជាប្រចាំ។
- **ហានិភ័យអត្រាការប្រាក់ (Interest Rate Risk)៖** ហានិភ័យនៃការប្រែប្រួលអត្រាការប្រាក់ទីផ្សារ ដែលប៉ះពាល់ដល់ប្រាក់ចំណេញការកាត់បន្ថយហានិភ័យ៖ យើងខ្ញុំប្រើប្រាស់កាលបរិច្ឆេទឥណទាន (កាលបរិច្ឆេទផុតកំណត់) ផ្សេងៗគ្នាសម្រាប់ប្រាក់បញ្ញើរបស់យើង (រយៈពេលខ្លី មធ្យម និងវែង) ដើម្បីធានាបាននូវអត្រាការប្រាក់អំណោយផល ស្របពេលដែលរក្សាបាននូវសន្ទនីយភាព។
- **ហានិភ័យសន្ទនីយភាព (Liquidity Risk)៖** ហានិភ័យនៃការមិនមានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ ដើម្បីទូទាត់សំណងដែលកើនឡើងភ្លាមៗ។ ការកាត់បន្ថយហានិភ័យ៖ ការផ្ដោតយ៉ាងប្រុងប្រយ័ត្នរបស់យើងខ្ញុំទៅលើសមមូលសាច់ប្រាក់ និងប្រាក់បញ្ញើរយៈពេលខ្លី ធានាថាយើងមិនត្រូវបានបង្ខំឱ្យលក់ទ្រព្យសកម្មក្នុងតម្លៃខាតបង់ ដើម្បីផ្តល់មូលនិធិសម្រាប់កាតព្វកិច្ចសំណងឡើយ។

៤. ការផ្លាស់ប្តូរសំខាន់ៗក្នុងឆ្នាំ២០២៥

ក្នុងអំឡុងឆ្នាំ២០២៥ បរិយាកាសម៉ាក្រូសេដ្ឋកិច្ចមានការកែសម្រួលអត្រាការប្រាក់ក្នុងស្រុក និងសកល ដែលនាំឱ្យមានការចុះជាធម្មតានូវចំណូលការប្រាក់របស់យើង (កត់ត្រាបានចំនួន ១៥៤.៤៦៤ ដុល្លារអាមេរិក សម្រាប់ឆ្នាំនេះ)។ បន្ថែមពីនេះ ដើម្បីសម្រួលដល់ការកើនឡើង ៥៥% នៃការទូទាត់សំណងក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគរបស់យើងបានសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការរក្សាសមាមាត្រមូលនិធិកាន់តែខ្ពស់នៅក្នុងគណនីរយៈពេលខ្លី ដែលមានសន្ទនីយភាពខ្ពស់ ជាជាងការដាក់កម្រិតទុនទាំងនោះទៅក្នុងការវិនិយោគរយៈពេលវែងដែលផ្តល់ទិន្នផលខ្ពស់។ នេះគឺជាជម្រើសដ៏ម៉ត់ចត់មួយក្នុងការផ្តល់អាទិភាពលើការទូទាត់សំណងអតិថិជន ជាជាងការស្វែងរកទិន្នផលវិនិយោគយ៉ាងខ្លាំងក្លា។

៥. ផែនការវិនិយោគរយៈពេល ៣ ឆ្នាំ (២០២៦ – ២០២៨)

សម្លឹងទៅអនាគត ផែនការវិនិយោគរយៈពេល ៣ឆ្នាំ របស់ PPI នឹងបន្តផ្តល់អាទិភាពលើកម្រិតសាធនភាព និងសន្ទនីយភាព ស្របពេលដែលធ្វើឱ្យស្ទើរឡើងនូវទិន្នផលយ៉ាងប្រុងប្រយ័ត្ន។ ក្នុងរយៈពេលបីឆ្នាំខាងមុខ គោលដៅរបស់យើងរួមមាន៖



៦. ទស្សនវិស័យលើឱកាសវិនិយោគ

ទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជាកំពុងមានភាពចាស់ទុំយ៉ាងធ្ងន់ធ្ងរ។ យើងខ្ញុំមើលឃើញពីឱកាសដែលកំពុងផុសឡើងនៅក្នុងទីផ្សារមូលធនដែលកំពុងរីករាលដាលរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបោះផ្សាយមូលបត្របំណុលរដ្ឋ និងមូលបត្របំណុលសាធារណៈដែលផ្សារភ្ជាប់ជាមួយ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច)។ ទោះបីជាប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ នឹងនៅតែជាមូលដ្ឋានគ្រឹះនៃផលបំណែងរបស់ PPI ដើម្បីធានានូវសុវត្ថិភាពរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រងក៏ដោយ ក៏យើងបន្តសិក្សាជាប្រចាំអំពីឧបករណ៍ហិរញ្ញវត្ថុថ្មីៗដែលត្រូវបានអនុម័តដោយនីយ័តការទាំងនេះ ក្នុងនាមជាផ្លូវដែលអាចទៅរួចក្នុងការធ្វើពិពិធកម្មហានិភ័យ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់កម្ពុជា។


ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង

ការសន្យាផ្នែកហិរញ្ញវត្ថុចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់យើងខ្ញុំ

នៅ ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ធាតុនើរ អ៊ិនស្យូរន ភីអិលស៊ី (PPI) ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង (ITR) របស់យើងខ្ញុំ តំណាងឱ្យ កាតព្វកិច្ចហិរញ្ញវត្ថុដ៏សំខាន់បំផុតរបស់យើងខ្ញុំ។ ទាំងនេះគឺជាមូលនិធិដែលត្រូវបានបម្រុងទុកយ៉ាងតឹងរ៉ឹង និងគណនាតាមលក្ខណៈគណិតវិទ្យា ដើម្បីធានា ថាយើងអាចទូទាត់រាល់ការទាមទារសំណងបច្ចុប្បន្ន និងអនាគត ព្រមទាំងរ៉ាប់រងលើផ្នែកដែលមិនទាន់ផុតកំណត់នៃប័ណ្ណសន្យារ៉ាប់រងដែលកំពុងមាន សុពលភាព។ យុទ្ធសាស្ត្របម្រុងទុកមូលនិធិរបស់យើងខ្ញុំ ត្រូវបានកសាងឡើងដោយផ្អែកលើភាពប្រុងប្រយ័ត្នជាដាច់ខាត ដោយធានាថាទំនុកចិត្តរបស់ អតិថិជនគឺត្រូវបានគាំទ្រដោយមូលធនជ័រជម្រះ និងមានរក្សាទុកយ៉ាងសុវត្ថិភាព។


១. ការប្រែប្រួលនៃប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង (ឆ្នាំ២០២៤ ធៀបនឹង ឆ្នាំ២០២៥)

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រាក់បម្រុងបច្ចេកទេសរបស់យើងមានការវិវឌ្ឍដើម្បីឆ្លុះបញ្ចាំងយ៉ាងស្មើគ្នាទៅនឹងទំហំអាជីវកម្ម បទពិសោធន៍នៃការទូទាត់ សំណង និងវិធីសាស្ត្រគ្រប់គ្រងហានិភ័យដែលត្រូវបានធ្វើឱ្យប្រសើរឡើងរបស់យើង។



២. ការពន្យល់អំពីការប្រែប្រួលសំខាន់ៗ

ខណៈពេលដែលប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងដុលសរុប (Gross ITR) មានការថយចុះពី **២,៥៨ លានដុល្លារអាមេរិក** ក្នុងឆ្នាំ២០២៤ មកនៅត្រឹម **២,២៤ លានដុល្លារអាមេរិក** ក្នុងឆ្នាំ២០២៥ ការប្រែប្រួលនេះបង្ហាញពីការតម្រឹមយ៉ាងស្មើគ្នា និងប្រុងប្រយ័ត្នបំផុតទៅនឹងស្ថានភាពជាក់ស្តែងនៃអាជីវកម្ម របស់យើងក្នុងឆ្នាំ២០២៥៖



ការថយចុះនៃ UPR និង MR

ប្រាក់បម្រុងបុព្វលាភមិនទាន់រកបាន (UPR) បានថយចុះដោយធម្មជាតិ ស្របតាមការកែតម្រូវនៃបុព្វលាភ ធានារ៉ាប់រងដល់យើងក្នុងឆ្នាំ២០២៥ (ពី ៤,៧៨ លានដុល្លារអាមេរិក មក ៤,០៧ លានដុល្លារអាមេរិក)។

បន្ថែមពីនេះ ប្រាក់បម្រុងតាមគណិតវិទ្យា (MR) ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ខណៈដែលបំណុលធានារ៉ាប់រង រយៈពេលវែងបានដល់តំណប្រតិទាន (ផុតកំណត់) ហើយកាតព្វកិច្ចនាពេល អនាគតត្រូវបានកាត់បន្ថយ។

ប្រាក់បម្រុងសំណង
USD 442K
▲ 8%

ការកើនឡើងនៃប្រាក់បម្រុងសំណង

ដែលសំខាន់បំផុតនោះគឺ មូលនិធិដែលបាន បម្រុងទុកយ៉ាងតឹងរឹងសម្រាប់ការទាមទារសំណង ពិតជាបានកើនឡើង ៨% (ពី ៤០៩.៥១៦ ដុល្លារអាមេរិក ដល់ ៤៤២.៤៩៩ ដុល្លារ អាមេរិក)។

ការកើនឡើងនេះបង្ហាញថា ទោះបីជាបរិមាណ បុព្វលាភធានារ៉ាប់រងមានកម្រិតទាបជាងមុន ក៏ដោយ ក៏ PPI បានប្រកាន់យកនូវអតិក្រមដែល មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ជាងមុនចំពោះការបម្រុងទុក ដោយធានាថាយើង រក្សាបាននូវកាតព្វកិច្ចសំណងមិនទាន់ទូទាត់ខ្ពស់ ដើម្បីការពារអតិថិជន។

ការកែលម្អ IBNR & ការបន្ថែម រំពឹងសុវត្ថិភាព

នៅក្នុងឆ្នាំ២០២៥ យើងបានកែលម្អគំរូ នៃការវាយការណ៍សំណងរបស់យើង និងបានធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រ គណិតវិទ្យាធានារ៉ាប់រង (អាកទុយារី) របស់យើង (ដោយប្រើប្រាស់វិធីសាស្ត្រ Chain-Ladder និង Bornhuetter-Ferguson)។ ដើម្បីពង្រឹងបន្ថែមនូវ សំណាញ់សុវត្ថិភាពរបស់យើង យើង បានដាក់បញ្ចូលដោយជោគជ័យនូវ “រឹម គម្លាតអវិជ្ជមាន (Margin for Adverse Deviation - MfAD)” នៅក្នុង ឆ្នាំ២០២៥។

នេះដើរតួនាទីជាការពារហិរញ្ញវត្ថុបន្ថែម ដែលត្រូវបានគណនាទៅកម្រិតជឿជាក់ ៩៥% ដើម្បីទប់ទល់នឹងការវិវឌ្ឍនៃ សំណងដែលមិនបានរំពឹងទុក ឬមាន ភាពប្រែប្រួលនាពេលអនាគត។

៣. ទស្សនៈរបស់អ្នកជំនាញអាកទុយារីវិភាគ (Actuary Expert)

ដើម្បីធានាបាននូវភាពជាដាច់ខាត និងភាពសុក្រិតខាងគណិតវិទ្យា PPI បានជួលអ្នកជំនាញអាកទុយារីវិភាគ (លោកបណ្ឌិត Chih Ching Chan, PhD, FSA, FCAA, FAICT) ដើម្បីធ្វើការវាយតម្លៃយ៉ាងតឹងរឹងប្រចាំឆ្នាំ លើប្រាក់បម្រុងរបស់យើងខ្ញុំ។

បន្ទាប់ពីការវាយតម្លៃឆ្នាំ២០២៥ អ្នកជំនាញអាកទុយារីបានសន្និដ្ឋានជាដូចខាងក្រោម៖

- **ប្រាក់បម្រុងមានភាពគ្រប់គ្រាន់ទាំងស្រុង៖** ប្រាក់បម្រុងធានារ៉ាប់រងរបស់ PPI គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គឺមានភាពគ្រប់គ្រាន់ ទាំងស្រុង និងសមស្របដោយផ្អែកលើទិន្នន័យដែលមានស្រាប់ និងវិធីសាស្ត្រអាកទុយារីប្រកបដោយភាពប្រុងប្រយ័ត្នដែលត្រូវបានអនុវត្ត។
- **ឆ្លងកាត់ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល (LAT)៖** ក្រុមហ៊ុនបានឆ្លងកាត់ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល (LAT) ដ៏តឹងរឹងដោយ ជោគជ័យ។ អ្នកជំនាញអាកទុយារីបានបញ្ជាក់ថា ប្រាក់បម្រុងបុព្វលាភមិនទាន់រកបាន (UPR) របស់ PPI គឺមានភាពគ្រប់គ្រាន់ខ្ពស់ក្នុងការរ៉ាប់រង លើការទាមទារសំណងនាពេលអនាគត ហើយមិនតម្រូវឱ្យមានប្រាក់បម្រុងហានិភ័យមិនទាន់ផុតកំណត់បន្ថែម (AURR) ទាល់តែសោះ សម្រាប់ ឆ្នាំ២០២៦។
- **ការអនុលោមតាមបទប្បញ្ញត្តិយ៉ាងពេញលេញ៖** ប្រាក់បម្រុងបច្ចេកទេសត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដោយរួមបញ្ចូលនូវការសន្មត ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ (ដូចជាវិមសុវត្ថិភាព MfAD ៩៥%) និងអនុលោមតាម ១០០% ទៅនឹងបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រង កម្ពុជា (IRC) ព្រមទាំងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិលេខ ៤ (IFRS 4) ផងដែរ។

សម្លឹងទៅអនាគត PPI នឹងបន្តប្រើប្រាស់គំរូអាកទុយារីកម្រិតខ្ពស់ ដើម្បីធានាថាប្រាក់បម្រុងបច្ចេកទេសរបស់យើងខ្ញុំនៅតែមានភាពរឹងមាំ សុក្រិត និង ត្រៀមខ្លួនជាទីក្នុងការបំពេញរាល់ការសន្យារបស់យើងចំពោះប្រជាជនកម្ពុជា។

លទ្ធផលនៃប្រតិបត្តិការអាជីវកម្ម

វិន័យប្រតិបត្តិការ៖ ការបង្កើនប្រសិទ្ធភាព និងតម្លៃឱ្យបានអតិបរមា


ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ធាតុនើរ អ៊ិនស្យូរ៉ង់ ភីអិលស៊ី (PPI) បានដំណើរការអាជីវកម្មនៅក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលពោលពេញដោយការប្រកួតប្រជែងខ្ពស់ និងមានការផ្លាស់ប្តូរ។ ជាជាងការស្វែងរកកំណើនប្រាក់ចំណូលដុលយ៉ាងខ្លាំងក្លាដោយលះបង់នូវស្ថិរភាពគណៈគ្រប់គ្រងរបស់យើងបានផ្តល់អាទិភាពទៅលើប្រាក់ចំណេញប្រកបដោយចីរភាព ការជ្រើសរើសហានិភ័យយ៉ាងម៉ត់ចត់ និងប្រសិទ្ធភាពប្រតិបត្តិការ។ អភិបាលក្រុមប្រកបដោយវិន័យនេះ ផ្តល់នូវលទ្ធផលវិជ្ជមានយ៉ាងខ្លាំង ដែលអនុញ្ញាតឱ្យយើងកែលម្អប្រាក់ចំណេញ/ខាតសុទ្ធរបស់យើង និងកាត់បន្ថយការខាតបង់ប្រតិបត្តិការសុទ្ធបានចំនួន **៣០%** បើធៀបនឹងឆ្នាំ២០២៤។

ខាងក្រោមនេះគឺជាការវិភាគលម្អិតនៃប្រតិបត្តិការអាជីវកម្មរបស់យើង ដោយគូសបញ្ជាក់អំពីរបៀបដែលយើងបានគ្រប់គ្រងដោយជោគជ័យនូវចំណូលបុព្វលាភធានារ៉ាប់រង សំណងធានារ៉ាប់រង និងចំណាយសាជីវកម្ម ពេញមួយឆ្នាំ។

១. ការគ្រប់គ្រងចំណូលបុព្វលាភធានារ៉ាប់រង (Insurance Premium Income Management)

លទ្ធផលការងារ (Performance)៖

ក្នុងឆ្នាំ២០២៥ បុព្វលាភធានារ៉ាប់រងដុល (GWP) របស់យើងមានចំនួន **៤,០៧ លានដុល្លារអាមេរិក** ដែលកំណត់ឱ្យការកើនឡើងចំនួន **១៥%** ពី **៤,៧៨ លានដុល្លារអាមេរិក** ក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ បុព្វលាភធានារ៉ាប់រងបានរកចំណូលសុទ្ធ (Net Premiums Earned) របស់យើងពិតជាមានការកើនឡើងបន្តិចបន្តួចដល់ **២,៥០ លានដុល្លារអាមេរិក** (កើនឡើងពី **២,៤០ លានដុល្លារអាមេរិក** ក្នុងឆ្នាំ២០២៤) ដែលឆ្លុះបញ្ចាំងពីផលប័ត្ររក្សាទុក (Retained portfolio) ដែលមានសុខភាពល្អ និងត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង។



ការពន្យល់ពីការប្រែប្រួលសំខាន់ៗ៖

ការថយចុះនៃ GWP សរុបនេះ ត្រូវបានរំពឹងទុក និងជំរុញដោយកត្តាទីផ្សារសំខាន់ៗពីរ។ ទីមួយ ការដាក់ឱ្យអនុវត្តនូវអត្រាបុព្វលាភធានារ៉ាប់រងអតិថិជនថ្មី (RFT) ទូទាំងឧស្សាហកម្ម បានបញ្ចុះអត្រាបុព្វលាភជាមធ្យមនៅក្នុងផ្នែកធានារ៉ាប់រងទ្រព្យសម្បត្តិ។ ទីពីរ ការថយចុះនៃសកម្មភាពផ្តល់ឥណទានពីបណ្តាធនាគារពាណិជ្ជ បាននាំឱ្យមានការធ្លាក់ចុះជាមធ្យមនូវប័ណ្ណសន្យារ៉ាប់រងយានយន្តថ្មីតាមរយៈបណ្តាញធនាគារ (Bancassurance)។


យុទ្ធសាស្ត្ររបស់យើង៖

ជាជាងការចូលរួមក្នុងសង្គ្រាមប្រកួតប្រជែងតម្លៃដែលមិនមាននិរន្តរភាពដើម្បីស្តារបរិមាណនេះឡើងវិញ PPI បានផ្តោតលើការរក្សាអតិថិជនចាស់ និងគុណភាពនៃផលប័ត្រធានារ៉ាប់រង។ យើងរក្សាបាននូវការធានារ៉ាប់រងយានយន្តជាប្រភពចំណូលស្នូលរបស់យើង (**៤៧%** នៃផលប័ត្រ) ស្របពេលដែលសម្រេចបាននូវកំណើនតាមគោលដៅ ផ្នែកធានារ៉ាប់រងរេធឺសាស្ត្រ និងផ្នែកធានារ៉ាប់រងទ្រព្យសម្បត្តិឯកទេស។

២. ការគ្រប់គ្រងសំណងធានារ៉ាប់រង (Insurance Claims Management)

លទ្ធផលការងារ (Performance)៖

គោលបំណងចុងក្រោយនៃអាជីវកម្មរបស់យើងគឺការការពារអតិថិជនរបស់យើងនៅពេលមានរឿងដែលមិននឹកស្មានដល់កើតឡើង។ ក្នុងឆ្នាំ២០២៥ PPI បានបំពេញការសន្យានេះដោយបានទូទាត់សំណងធានារ៉ាប់រងដុលចំនួន **១,៧៦ លានដុល្លារអាមេរិក** ដែលកើនឡើង **៥៥%** បើធៀបនឹង **១,១៤ លានដុល្លារអាមេរិក** ក្នុងឆ្នាំ២០២៤។ សំណងធានារ៉ាប់រងបានកើតឡើងសុទ្ធ (Net Claims Incurred) របស់យើងក៏បានកើនឡើង **៤១%** ដល់ **១,១២ លានដុល្លារអាមេរិក** ផងដែរ។



ការពន្យល់ពីការប្រែប្រួលសំខាន់ៗ៖

ការកើនឡើងនៃទំហំសំណងនេះ ត្រូវបានជំរុញជាចម្បងដោយការធានារ៉ាប់រងសុខភាព/រេធឺសាស្ត្រ ដែលឃើញមានការកើនឡើង **១១១%** នៃចំណាយសំណងដោយសារតែអត្រានៃការប្រើប្រាស់ខ្ពស់ និងអតិផរណាផ្នែករេធឺសាស្ត្រទូទាំងឧស្សាហកម្ម។ ផ្ទុយទៅវិញ តាមរយៈវិន័យនៃការវាយតម្លៃហានិភ័យធានារ៉ាប់រង និងការអង្កេតហានិភ័យយ៉ាងតឹងរ៉ឹង យើងបានកាត់បន្ថយដោយជោគជ័យនូវសំណងធានារ៉ាប់រងយានយន្តចំនួន **៩%** និងសំណងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលចំនួន **៣៨%**។

យុទ្ធសាស្ត្ររបស់យើង៖

ទោះបីជាមានការកើនឡើង **៥៥%** នៃការទូទាត់សំណងក៏ដោយ ក៏អនុបាតសំណងជាមធ្យមរបស់យើងនៅតែមានសុខភាពល្អក្នុងកម្រិត **៣៧%** (កើនឡើងបន្តិចពី **៣៥%** ក្នុងឆ្នាំ២០២៤)។ នេះបញ្ជាក់ថាការគ្រប់គ្រងសំណងរបស់យើងអាចគ្រប់គ្រងបានយ៉ាងពេញលេញ ស្ថិតក្នុងការព្យាករណ៍ដែលបានគ្រោងទុក និងត្រូវបានការពារយ៉ាងល្អគន្លោះដោយកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តជាយុទ្ធសាស្ត្ររបស់យើង។

៣. ការគ្រប់គ្រងចំណាយ (Expense Management)

លទ្ធផលការងារ (Performance)៖

ការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងស្ថាប័នមួយដែលកាន់តែស្អាតជំនាញ និងរហ័សរហួន បានផ្តល់ទូរលទ្ធផលដ៏ឆ្លើយតបក្នុងឆ្នាំ២០២៥។ ចំណាយប្រតិបត្តិការ និងរដ្ឋបាលសរុប ត្រូវបានកាត់បន្ថយមកត្រឹម **២,០២ លានដុល្លារអាមេរិក** ដែលតំណាងឱ្យការថយចុះ **៩%** បើធៀបនឹងឆ្នាំ២០២៤។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ចំណាយជាក់ស្តែងរបស់យើងមានកម្រិតទាបជាងថវិកាដែលបានអនុម័តរហូតដល់ **១៤%**។

ការពន្យល់ពីការប្រែប្រួលសំខាន់ៗ៖

ការកាត់បន្ថយចំណាយដ៏សំខាន់ៗនេះ ត្រូវបានសម្រេចឡើងដោយមិនប៉ះពាល់ដល់សេវាកម្មអតិថិជន ឬសុខុមាលភាពរបស់បុគ្គលិកឡើយ។ ភាគីជាលទ្ធផលផ្ទាល់នៃការធ្វើបរិវត្តកម្មឌីជីថលរបស់យើងក្នុងឆ្នាំ២០២៥។ តាមរយៈការធ្វើឌីជីថលនីយកម្មលំហូរការងារពីការលក់ទៅការរាយការណ៍ហិរញ្ញវត្ថុ (Sales-to-Underwriting) និងការដាក់បញ្ចូលប្រព័ន្ធធនធានមនុស្ស (HR) ស្វ័យប្រវត្តិ យើងបានកាត់បន្ថយយ៉ាងខ្លាំងនូវការប្រើប្រាស់ក្រដាស ពេលវេលាដំណើរការដោយដៃ និងបន្ទុករដ្ឋបាល។

យុទ្ធសាស្ត្ររបស់យើង៖

តាមរយៈការគោរពយ៉ាងតឹងរ៉ឹងតាមថវិកា ការអនុវត្តគណនេយ្យភាពនៃការគ្រប់គ្រងចំណាយយ៉ាងម៉ត់ចត់ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ យើងបានកាត់បន្ថយចំណាយប្រតិបត្តិការរបស់យើងដោយជោគជ័យ ដែលរួមចំណែកដោយផ្ទាល់ដល់ការកែលម្អ **៣០%** នៃលទ្ធផលប្រាក់ចំណេញ/ខាតសុទ្ធជារួមរបស់យើង។

សេចក្តីសន្និដ្ឋាន

លទ្ធផលប្រតិបត្តិការឆ្នាំ២០២៥ បញ្ជាក់ថា ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ PPI ដែលផ្តោតលើឌីជីថលនីយកម្ម ការគ្រប់គ្រងចំណាយប្រតិបត្តិការ និងការជ្រើសរើសហានិភ័យប្រកបដោយឧត្តមភាពគឺមានប្រសិទ្ធភាពខ្ពស់។ ឈានចូលដល់ឆ្នាំ២០២៦ យើងស្ថិតក្នុងទីតាំងដ៏ល្អឥតខ្ចោះក្នុងការទាញយកអត្ថប្រយោជន៍ពីកម្រិតប្រតិបត្តិការដ៏រហ័សរហួនរបស់យើង និងវេទិកាឌីជីថលថ្មីៗ ដើម្បីជំរុញកំណើនបុព្វលាភធានារ៉ាប់រងប្រកបដោយនិរន្តរភាព និងប្រាក់ចំណេញ។

ការធានារ៉ាប់រងបន្ត (Reinsurance)

សមត្ថភាពកម្រិតសកល ការការពារក្នុងស្រុកដ៏រឹងមាំ

ជារួម ការធានារ៉ាប់រងបន្ត គឺជា “**ការធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង**”។ នៅក្រុមហ៊ុនធានារ៉ាប់រង ភីតល & ផាតនេរ អ៊ិនសូរ៉ង ភីអិលស៊ី (PPI) យុទ្ធសាស្ត្រធានារ៉ាប់រងបន្តរបស់យើងខ្ញុំ គឺជាសសរស្តម្ភដ៏សំខាន់នៃស្ថិរភាពហិរញ្ញវត្ថុ និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់យើងខ្ញុំ។ តាមរយៈការធ្វើផ្នែកខ្លះនៃហានិភ័យធំៗរបស់យើងទៅឱ្យដៃគូធានារ៉ាប់រងបន្តសកលដែលមានមូលធនខ្ពស់ យើងខ្ញុំធានាថាតារាងតុល្យការរបស់យើងនៅតែត្រូវបានការពារពីព្រឹត្តិការណ៍មហន្តរាយ ស្របពេលដែលយើងអាចពង្រីកសមត្ថភាពរបស់យើងក្នុងការធានារ៉ាប់រងលើគម្រោងពាណិជ្ជកម្មធំបំផុតនៅកម្ពុជា។

១. យុទ្ធសាស្ត្រធានារ៉ាប់រងបន្តរបស់យើងខ្ញុំ

ក្នុងឆ្នាំ២០២៥ យុទ្ធសាស្ត្រធានារ៉ាប់រងបន្តរបស់យើងខ្ញុំត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ដើម្បីតម្រឹមទៅនឹងចំណង់ហានិភ័យសាធារណៈ (Corporate risk appetite) និងគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់យើងខ្ញុំ។ គោលបំណងចម្បងនៃយុទ្ធសាស្ត្ររបស់យើងខ្ញុំមាន៖

- **ការការពារមូលធន និងកម្រិតសាធារណៈ (Capital Protection & Solvency)៖** ការរក្សាដើមទុនស្នូលរបស់យើង និងការធានាថាកម្រិតសាធារណៈរបស់យើងនៅតែមានកម្រិតខ្ពស់ពិសេស (**១៥៨% ក្នុងឆ្នាំ២០២៥**) តាមរយៈការកាត់បន្ថយផលប៉ះពាល់នៃការទាមទារសំណង ឆ្លងឆ្នាំ ឬ ញឹកញាប់។
- **ការពង្រីកសមត្ថភាព (Capacity Expansion)៖** ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងសន្ធិសញ្ញាអន្តរជាតិ (International treaty agreements) ដើម្បីផ្តល់ការធានារ៉ាប់រងដែលមានកម្រិតខ្ពស់សម្រាប់គម្រោងក្នុងស្រុកខ្នាតធំ ដូចជាអចលនទ្រព្យពាណិជ្ជកម្ម វិស្វកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
- **ការកាត់បន្ថយហានិភ័យមហន្តរាយ (Catastrophe Mitigation)៖** ការការពារក្រុមហ៊ុន និងម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់យើងខ្ញុំពីហានិភ័យប្រមូលផ្តុំ (Accumulation risks) និងគ្រោះមហន្តរាយធម្មជាតិ (ដូចជាទឹកជំនន់ធ្ងន់ធ្ងរ) ដែលអាចបង្កឱ្យមានការទាមទារសំណងធំៗជាច្រើនក្នុងពេលតែមួយ។

២. ការជ្រើសរើស និងការរាយការណ៍ក្រុមហ៊ុនធានារ៉ាប់រងបន្ត

សុវត្ថិភាពនៃក្រុមដៃគូធានារ៉ាប់រងបន្តរបស់យើង គឺជាចម្បង។ ប្រសិនបើដៃគូរបស់យើងមិនមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុទេ នោះក្រុមហ៊ុនយើងក៏គ្មានសុវត្ថិភាពដែរ។ ហេតុដូច្នេះហើយ PPI អនុវត្តដំណើរការជ្រើសរើស និងរាយការណ៍យ៉ាងតឹងរ៉ឹង ដោយផ្អែកលើទិន្នន័យសម្រាប់គ្រប់ដៃគូធានារ៉ាប់រងបន្ត ដោយអនុលោមយ៉ាងម៉ត់ចត់ទៅនឹងប្រកាសលេខ ០៤៤ និងសារាចរណែនាំលេខ ០៤១ (ចេញខែសីហា ឆ្នាំ២០២៤) របស់ IRC ស្តីពីលក្ខខណ្ឌនៃការធានារ៉ាប់រងបន្តនៅក្រៅប្រទេស។

លក្ខណៈវិនិច្ឆ័យរាយការណ៍របស់យើងខ្ញុំ កំណត់យ៉ាងតឹងរ៉ឹងលើការបែងចែកហានិភ័យដោយផ្អែកលើចំណាត់ថ្នាក់ឥណទានអន្តរជាតិរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត។ យើងខ្ញុំសហការស្ទើរតែផ្តាច់មុខជាមួយស្ថាប័នដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ពីទីភ្នាក់ងាររាយការណ៍លើស្តង់ដារពិភពលោក ដូចជា **Standard & Poor's (S&P), A.M. Best, Moody's** និង **Fitch**។

ក្រុមដៃគូធានារ៉ាប់រងបន្តរបស់យើងខ្ញុំប្រចាំឆ្នាំ២០២៥

យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលហានិភ័យក្នុងឆ្នាំ២០២៥ របស់យើងខ្ញុំត្រូវបានគាំទ្រដោយក្រុមដៃគូធានារ៉ាប់រងបន្តក្នុងស្រុក និងអន្តរជាតិកម្រិតពិតលោក ដែលមានចំណាត់ថ្នាក់កម្លាំងហិរញ្ញវត្ថុដ៏ឆ្លើម៖

- **Swiss Re Asia Pte. Ltd.** (A.M. Best: A+ Superior | S&P: AA-)
- **Malaysian Reinsurance Berhad** (A.M. Best: A- | Fitch: A) – Lead Reinsurer
- **China Reinsurance (Group) Corporation** (A.M. Best: A | S&P: A)
- **Sava Reinsurance Company** (A.M. Best: A | S&P: BBB+)
- **Saudi Reinsurance Company** (Moody's: A3 | S&P: A-)
- **Hanoi Reinsurance Joint Stock Corporation** (A.M. Best: B++)
- **Kuwait Reinsurance Co. Far East** (A.M. Best: A- | S&P: A-)
- **Labuan Reinsurance (L) Ltd.** (A.M. Best: A-)
- **Cambodia n Reinsurance Company** (Cambodia Re) (Domestic Partner)

៣. ការផ្លាស់ប្តូរសំខាន់ៗ និងសមត្ថភាពសន្និសីទឆ្នាំ២០២៥

ក្នុងឆ្នាំ២០២៥ ទោះបីជាទីផ្សារធានារ៉ាប់រងបន្តសកលមានការរីកបន្តិចក៏ដោយ ក៏ PPI បានចរចា និងបន្តកិច្ចព្រមព្រៀងសន្និសីទធានារ៉ាប់រងបន្តសមាមាត្រ និងអតិរេក (Quota Share and Surplus Treaties) ដ៏ទូលំទូលាយរបស់យើងខ្ញុំដោយជោគជ័យ ជាមួយនឹងក្រុមហ៊ុនដ៏អំណោយផលបំផុត។ សមិទ្ធផលនេះគឺជាលទ្ធផលផ្ទាល់នៃដំណើរការរាយការណ៍ហានិភ័យជាប្រវត្តិសាស្ត្រដ៏រឹងមាំរបស់យើង វិន័យនៃការជ្រើសរើសហានិភ័យ និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនដើមធានារ៉ាប់រងបន្តអន្តរជាតិឈានមុខគេ។

សមិទ្ធផលដ៏សំខាន់មួយសម្រាប់ឆ្នាំ២០២៥ គឺការទទួលបានការពង្រីកសមត្ថភាពរាយការណ៍ហានិភ័យស្វ័យប្រវត្តិ (Automatic underwriting capacities)។ ដោយផ្អែកលើទំនុកចិត្តយ៉ាងជ្រាលជ្រៅដែលក្រុមហ៊ុនធានារ៉ាប់រងបន្តសកលផ្តល់ជូនគណៈគ្រប់គ្រងប្រតិបត្តិ និងក្រុមការងាររាយការណ៍ហានិភ័យរបស់យើង PPI ត្រូវបានអនុញ្ញាតឱ្យចងកិច្ចសន្យា និងការពារហានិភ័យរាប់លានដុល្លារដោយស្វ័យប្រវត្តិ នៅទូទាំងផលិតផលសំខាន់ៗរបស់យើងខ្ញុំ រួមមាន៖

- **ការធានារ៉ាប់រងទ្រព្យសម្បត្តិ និងអគ្គិភ័យ៖** សមត្ថភាពស្វ័យប្រវត្តិដ៏ច្រើនសន្លឹកសន្លាប់ ដើម្បីរ៉ាប់រងលើអចលនទ្រព្យពាណិជ្ជកម្ម រោងចក្រ និងទ្រព្យសកម្មឧស្សាហកម្មផ្សេងៗ។
- **ការធានារ៉ាប់រងវិស្វកម្ម និងសំណង់ (CAR/EAR)៖** កម្រិតធានាយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងគម្រោងអភិវឌ្ឍន៍ខ្នាតធំរបស់ប្រទេសកម្ពុជា។
- **ការធានារ៉ាប់រងចម្រុះ និងការទទួលខុសត្រូវ៖** សមត្ថភាពដែលត្រូវបានពង្រឹង ដើម្បីការពារអាជីវកម្មពីការទទួលខុសត្រូវសាជីវកម្ម និងវិជ្ជាជីវៈដ៏ស្មុគស្មាញ។

សមត្ថភាពដ៏ទូលំទូលាយទាំងនេះ អនុញ្ញាតឱ្យ PPI អាចចេញប័ណ្ណសន្យារ៉ាប់រងយ៉ាងឆាប់រហ័ស និងប្រកបដោយភាពជឿជាក់សម្រាប់សហគ្រាសពាណិជ្ជកម្មធំបំផុតនៅកម្ពុជា ដោយដឹងថាការគាំទ្រផ្នែកហិរញ្ញវត្ថុត្រូវបានធានាភ្លាមៗ ដោយមិនចាំបាច់រង់ចាំការអនុម័តពីបរទេសឡើយ។ ឆ្ពោះទៅមុខ យើងខ្ញុំនឹងបន្តតាមដានយ៉ាងសកម្មនូវចំណាត់ថ្នាក់ហិរញ្ញវត្ថុរបស់ដៃគូយើងខ្ញុំ ដើម្បីធានាថាម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់យើងខ្ញុំ នៅតែត្រូវបានការពារដោយសំណាញ់សុវត្ថិភាពដ៏រឹងមាំបំផុតដែលមាននៅលើទីផ្សារសកល។

ការគ្រប់គ្រងហានិភ័យ (Risk Management)


របៀបវារៈសកម្មនៃសុវត្ថិភាព និងការប្រុងប្រយ័ត្ន

នៅ ក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ផាតឡើ អ៊ិនស៊ុរ៉ង់ស៊ី (PPI) ការគ្រប់គ្រងហានិភ័យត្រូវបានចាត់ប្រុងយ៉ាងជ្រៅនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់យើងខ្ញុំ។ ជាជាងការពឹងផ្អែកតែទៅលើក្របខ័ណ្ឌកណ្តាលរួមមួយ យើងខ្ញុំបានផ្តល់អំណាចដល់នាយកដ្ឋាននីមួយៗ និងគណៈកម្មាធិការជំនាញដើម្បីកំណត់ រាយការណ៍ តាមដាន និងកាត់បន្ថយហានិភ័យយ៉ាងសកម្មនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។

ក្នុងឆ្នាំ២០២៥ ខណៈពេលដែលអាជីវកម្មរបស់យើងត្រូវបានធ្វើឌីជីថលនីយកម្ម និងសក្តានុពលទីផ្សារមានការវិវឌ្ឍ គណៈគ្រប់គ្រងរបស់យើងខ្ញុំបានពង្រឹងយ៉ាងខ្លាំងនូវការគ្រប់គ្រងតាមនាយកដ្ឋាន និងនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) ទៅទូទាំងប្រភេទហានិភ័យទាំងអស់ ដើម្បីធានាបាននូវភាពធន់អាជីវកម្មជាដាច់ខាត។

១. ការគ្រប់គ្រងហានិភ័យធានារ៉ាប់រង (Insurance Risk Management)

ហានិភ័យធានារ៉ាប់រងគឺជាហានិភ័យស្នូលនៃអាជីវកម្មរបស់យើង ដែលកើតចេញពីភាពប្រែប្រួលនៃពេលវេលា ប្រេកង់ និងភាពធ្ងន់ធ្ងរនៃការទាមទារសំណង។ យើងគ្រប់គ្រងហានិភ័យនេះដាក់ស្ដែងតាមរយៈគោលការណ៍ណែនាំរាយការណ៍ហានិភ័យ (Underwriting Guidelines) យ៉ាងតឹងរ៉ឹង និងកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តជីវិត។



- **ហានិភ័យនៃការរាយការណ៍ធានារ៉ាប់រង (ការកំណត់តម្លៃ & ការជ្រើសរើស)៖** ដើម្បីការពារការកំណត់តម្លៃមិនត្រឹមត្រូវ ឬការទទួលយកហានិភ័យក្រោមកម្រិតស្តង់ដារ អ្នករាយការណ៍ហានិភ័យ (Underwriters) របស់យើងខ្ញុំអនុវត្តការងារយ៉ាងតឹងរ៉ឹង ស្ថិតក្នុងដែនកំណត់នៃសិទ្ធិអនុម័តដែលមានចងក្រងជាឯកសារ និងគោលការណ៍ណែនាំជ្រើសរើសផ្ទៃក្នុង។
- **ហានិភ័យនៃប្រាក់បម្រុង៖** ដើម្បីធានាថាប្រាក់បម្រុងសំណងរបស់យើងតែងតែមានភាពគ្រប់គ្រាន់ យើងខ្ញុំពឹងផ្អែកលើអ្នកជំនាញអាកទុយារីងករ។ ក្នុងឆ្នាំ២០២៥ យើងខ្ញុំបានអនុវត្តវិធីសាស្ត្រអវិជ្ជមាន (MfAD) នៅកម្រិតជឿជាក់ ៩៥% ដែលផ្តល់នូវការការពារហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងប្រឆាំងនឹងការកើនឡើងនៃសំណងដែលនឹកស្មានមិនដល់។
- **ហានិភ័យប្រមូលផ្តុំ និងមហន្តរាយ៖** យើងខ្ញុំទប់ស្កាត់ការប្រមូលផ្តុំហានិភ័យតាមរយៈការតាមដានផលប៉ះពាល់ធានារ៉ាប់រងយ៉ាងសកម្ម។ ហានិភ័យធំៗ និង មហន្តរាយ ត្រូវបានកាត់បន្ថយតាមរយៈការធ្វើពួករាវទៅកាន់ដៃគូធានារ៉ាប់រងបន្តអន្តរជាតិកម្រិត "A-Rated" របស់យើងខ្ញុំ។

២. ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ (Operational Risk Management)

ហានិភ័យប្រតិបត្តិការពាក់ព័ន្ធនឹងការខាតបង់ដែលបណ្តាលមកពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ កំហុសមនុស្ស ឬភាពរអាក់រអួលនៃប្រព័ន្ធ។ យើងគ្រប់គ្រងបញ្ហានេះតាមរយៈការត្រួតពិនិត្យផ្នែកព័ត៌មានវិទ្យា (IT) និងរដ្ឋបាលដែលចំគោលដៅ។

- **ការកាត់បន្ថយហានិភ័យតាមរយៈឌីជីថល (ការផ្លាស់ប្តូរឆ្នាំ២០២៥)៖** ក្នុងឆ្នាំ២០២៥ ការផ្លាស់ប្តូររបស់យើងទៅកាន់កម្រិតប្រតិបត្តិការដែលផ្តោតលើឌីជីថលជាចម្បង បានកាត់បន្ថយហានិភ័យប្រតិបត្តិការយ៉ាងខ្លាំង។ តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផ្ញើស្តីពីការលក់ទៅការរាយការណ៍ហានិភ័យ (Sales-to-Underwriting Request System) និងការធ្វើស្វ័យប្រវត្តិកម្មលំហូរការងារគណនេយ្យរបស់យើង យើងបានកាត់បន្ថយអប្បបរមាទូរកំហុសឆ្គងនៃការបញ្ចូលទិន្នន័យដោយដៃ ដែលពាក់ព័ន្ធនឹងដំណើរការប្រើប្រាស់ក្រដាសស្នាម។

- **សុវត្ថិភាពប្រព័ន្ធ៖** យើងខ្ញុំសម្រេចបាននូវកំណត់ត្រា គ្មានការបាត់បង់ទិន្នន័យសោះ នៅក្នុងប្រព័ន្ធស្នូលរបស់យើងក្នុងឆ្នាំ២០២៥។ ប្រព័ន្ធព័ត៌មានវិទ្យារបស់យើងខ្ញុំត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពពហុកម្រិត និងការបម្រុងទុកទិន្នន័យ (Data backups) ជាប្រចាំ ដើម្បីធានាបាននូវនិរន្តរភាពអាជីវកម្មក្នុងអំឡុងពេលមានការរអាក់រអួលបច្ចេកទេសណាមួយ។

៣. ការគ្រប់គ្រងហានិភ័យឥណទាន (Credit Risk Management)

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុ ប្រសិនបើអតិថិជន ក្រុមហ៊ុនជើងសា ឬដៃគូធានារ៉ាប់រងបន្តខកខានក្នុងការបំពេញកាតព្វកិច្ចទូទាត់របស់ពួកគេ។

- **ការប្រមូលបុព្វលាភធានារ៉ាប់រង៖** យើងគ្រប់គ្រងបញ្ហានេះយ៉ាងសកម្មតាមរយៈ គណៈកម្មាធិការគ្រប់គ្រងឥណទាន របស់យើង ដែលតែងតែជួបប្រជុំគ្នាជាប្រចាំដើម្បីតាមដានប្រាក់ត្រូវទារ ដាក់កម្រិតឥណទាន និងចេញលិខិតរំលឹកការទូទាត់ទាន់ពេលវេលាទៅកាន់ក្រុមហ៊ុនជើងសា និងអតិថិជនផ្ទាល់។
- **ហានិភ័យដៃគូធានារ៉ាប់រងបន្ត៖** យើងខ្ញុំកំណត់យ៉ាងតឹងរឹងនូវការបែងចែកហានិភ័យទៅឱ្យធានារ៉ាប់រងបន្ត តែចំពោះក្រុមហ៊ុនដែលទទួលស្គាល់ជាសកល និងមានចំណាត់ថ្នាក់ឥណទានខ្ពស់ (ដូចជា A.M. Best និង S&P) ដើម្បីធានាថាការប្រមូលប្រាក់សំណងត្រឡប់មកវិញរបស់យើង គឺមានសុវត្ថិភាព ១០០% នៅក្នុងករណីដែលមានសំណងធំៗកើតឡើង។

៤. ការគ្រប់គ្រងហានិភ័យសន្ទនីយភាព (Liquidity Risk Management)

ហានិភ័យសន្ទនីយភាព គឺជាអសមត្ថភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរយៈពេលខ្លី ជាពិសេសការទូទាត់សំណងអតិថិជនយ៉ាងឆាប់រហ័ស។

- **យុទ្ធសាស្ត្រកាត់បន្ថយហានិភ័យ៖** PPI អនុវត្តយ៉ាងតឹងរឹងនូវការផ្គូផ្គងទ្រព្យសកម្ម និងបំណុល (Asset-Liability Matching)។ ក្នុងឆ្នាំ២០២៥ ទោះបីជាមានការទូទាត់សំណងចំនួន ១,៧៦ លានដុល្លារអាមេរិកក៏ដោយ ក៏យើងមិនជួបប្រទះភាពតានតឹងផ្នែកសន្ទនីយភាពណាមួយឡើយ។ នាយកដ្ឋានហិរញ្ញវត្ថុរបស់យើងរក្សានូវសមាមាត្រខ្ពស់នៃការវិនិយោគទៅលើប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី និងមានសន្ទនីយភាពខ្ពស់ ជាមួយធនាគារកម្ពុជាជាប់កំពូលៗ ដោយធានាថាសាច់ប្រាក់តែងតែមានជាទិន្នន័យសម្រាប់ការទូទាត់សំណង។

៥. ការគ្រប់គ្រងហានិភ័យទីផ្សារ (Market Risk Management)

ហានិភ័យទីផ្សារពាក់ព័ន្ធនឹងការខាតបង់ដែលអាចកើតមានពីការផ្លាស់ប្តូរតម្លៃទីផ្សារ អត្រាការប្រាក់ និងអត្រាប្តូរប្រាក់បរទេស។

- **ហានិភ័យអត្រាប្តូរប្រាក់បរទេស៖** ដោយសារតែប្រតិបត្តិការ បុព្វលាភធានារ៉ាប់រង និងការទូទាត់សំណងភាគច្រើនរបស់យើងត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក (USD) ដែលជាប្រភេទប័ណ្ណមុខងាររបស់យើង ហានិភ័យដែលទាក់ទងនឹងការប្រែប្រួលរូបិយប័ណ្ណគឺមានកម្រិតទាបបំផុត។
- **ហានិភ័យអត្រាការប្រាក់៖** គណៈគ្រប់គ្រងរបស់យើងខ្ញុំតាមដានយ៉ាងសកម្មនូវអត្រាការប្រាក់ធនាគារ ដោយធ្វើការកំណត់កាលបរិច្ឆេទផុតកំណត់នៃប្រាក់បញ្ញើមានកាលកំណត់របស់យើងក្នុងកម្រិតផ្សេងៗគ្នា ដើម្បីបង្កើនទិន្នផល ខណៈពេលដែលការពារសាច់ប្រាក់ដើមរបស់យើងពីភាពប្រែប្រួលនៃទីផ្សារ។

៦. ការអនុវត្តវិធានការស្គាល់អតិថិជន (CDD/KYC) និងការអនុលោមតាមច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរកម្ម (AML/CFT)

ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុស្របច្បាប់ PPI ប្តេជ្ញាការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។ យើងខ្ញុំអនុលោមយ៉ាងតឹងរឹងទៅតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ (AML) និងការប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរកម្ម (CFT) នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីគាំទ្របន្ថែមដល់កិច្ចខិតខំប្រឹងប្រែងនៃការអនុលោមភាពទាំងនេះ យើងខ្ញុំបានទាញយកអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥ របស់យើង ដើម្បីដាក់បញ្ចូលឧបករណ៍ផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណជាតិទៅក្នុងវេទិកាឌីជីថលរបស់យើង។ ភាពជឿនលឿននៃបច្ចេកវិទ្យានេះ អនុញ្ញាតឱ្យមានការអនុវត្តវិធានការស្គាល់អតិថិជន (KYC) កាន់តែរហ័ស និងសុក្រិតជាងមុន ដែលកាត់បន្ថយហានិភ័យនៃការក្លែងបន្លំអត្តសញ្ញាណ ស្របពេលដែលជួយសម្រួលដល់បទពិសោធន៍ចុះឈ្មោះប្រើប្រាស់សេវាកម្ម (Onboarding) សម្រាប់អតិថិជនរបស់យើងខ្ញុំផងដែរ។

ព័ត៌មានអំពីចីរភាព (ESG)

ការជំរុញតម្លៃរយៈពេលវែងសម្រាប់កម្ពុជា


ក្នុងនាមជាសហគ្រាសដែលជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ១០០% ដែលបានប្រារព្ធខួបគម្រប់ ១០ឆ្នាំ ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនស្តេន ភីអិលស៊ី (PPI) ទទួលស្គាល់ថាភាពជោគជ័យនៃអាជីវកម្មពិតប្រាកដ មិនត្រឹមតែរាស់រវង់ដោយប្រាក់ចំណេញហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយផលប៉ះពាល់ជាវិជ្ជមានដែលយើងបន្សល់ទុកសម្រាប់សហគមន៍ និងបរិស្ថានរបស់យើងផងដែរ។

យើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គំនិតផ្តួចផ្តើមផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់យើងខ្ញុំ ត្រូវបានផ្សារភ្ជាប់ទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់យើងខ្ញុំ ដោយធានាថាខណៈពេលដែលយើងរីកចម្រើន យើងក៏បានលើកកម្ពស់ជីវភាពប្រជាជន និងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលដំណាលគ្នាផងដែរ។

១. ផលប៉ះពាល់បរិស្ថាន (E - Environmental Impact)៖ អនាគតឌីជីថល និងភាពបៃតង

សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ផលប៉ះពាល់បរិស្ថានដ៏សំខាន់បំផុត ជាទូទៅគឺកើតចេញពីការប្រើប្រាស់ក្រដាស និងកាកសំណល់រដ្ឋបាល។ ក្នុងឆ្នាំ២០២៥ PPI បានចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីកាត់បន្ថយដានអេកូឡូស៊ីរបស់យើងខ្ញុំ៖

- **ការិយាល័យគ្មានក្រដាស (The Paperless Office)៖** បរិវត្តកម្មឌីជីថលយ៉ាងសកម្មរបស់យើងខ្ញុំក្នុងឆ្នាំ២០២៥—រួមមាន ប្រព័ន្ធលើស៊ុពីការលក់ទៅការរាយការណ៍ហិរញ្ញវត្ថុ (Sales-to-Underwriting Digital Pipeline) ប្រព័ន្ធជូនដំណឹងពីការទាមទារសំណងតាមអនឡាញ និងនាយកដ្ឋានធនធានមនុស្ស/សំច្បាប់សម្រាកឌីជីថល (Digital HR/Leave Portals)—បានកាត់បន្ថយយ៉ាងខ្លាំងនូវការប្រើប្រាស់ក្រដាសសាធារណៈ និងកាកសំណល់ពីការបោះពុម្ព។
- **ភាពងាយស្រួលឌីជីថល (Digital Accessibility)៖** តាមរយៈការដាក់ឱ្យដំណើរការទិញ eBuy សម្រាប់រថយន្ត និងការធ្វើដំណើរយើងខ្ញុំបានផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទិញប័ណ្ណសន្យារ៉ាប់រង និងផ្ទៀងផ្ទាត់ការធានាតាមប្រព័ន្ធឌីជីថល ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ដែលពាក់ព័ន្ធនឹងការធ្វើដំណើររបស់អតិថិជនមកកាន់ការិយាល័យផ្ទាល់។
- **ការអភិរក្សបរិស្ថាន (Environmental Conservation)៖** លើសពីជញ្ជាំងការិយាល័យរបស់យើង បុគ្គលិករបស់យើងខ្ញុំបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមអភិរក្សបរិស្ថានដែល ដឹកនាំដោយសហគមន៍ រួមទាំងកិច្ចខិតខំប្រឹងប្រែងយ៉ាងស្មោះស្ម័គ្រដើម្បីលើកកម្ពស់ភាពស្អាត និងភាពបៃតងនៃរាជធានីភ្នំពេញរបស់យើង។



២. ផលប៉ះពាល់សង្គម (S - Social Impact)៖ ការផ្តល់អំណាចដល់ប្រជាជន និងសហគមន៍

ការធានារ៉ាប់រងតាមធម្មជាតិ គឺជាផលិតផលសង្គមដែលត្រូវបានរចនាឡើងដើម្បីការពារមនុស្ស។ ក្នុងឆ្នាំ២០២៥ គំនិតផ្តួចផ្តើមសង្គមរបស់យើងខ្ញុំ បានផ្តោតលើបរិយាបន្នហិរញ្ញវត្ថុ ការអប់រំសហគមន៍ និងសុខុមាលភាពរបស់បុគ្គលិក៖

- **បរិយាបន្នហិរញ្ញវត្ថុ (Financial Inclusion)៖** តាមរយៈផលិតផលដូចជា ការធានារ៉ាប់រងឥណទានខ្នាតតូច និងការពង្រីកភាពជាដៃគូធានារ៉ាប់រងតាមធនាគារ (Bancassurance) របស់យើង យើងខ្ញុំបានផ្តល់នូវសំណាញ់សុវត្ថិភាពដែលអាចចូលដំណើរការបាន សម្រាប់ប្រជាជនកម្ពុជាទូទៅ និងម្ចាស់អាជីវកម្មខ្នាតតូច ដែលជួយការពារឱ្យមានការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុក្នុងពេលមានវិបត្តិ។
- **ការអប់រំសហគមន៍ និងសុវត្ថិភាព (Community Education & Safety)៖** PPI មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់សុវត្ថិភាពសង្គម។ ក្នុងឆ្នាំ២០២៥ បុគ្គលិករបស់យើងបានស្ម័គ្រចិត្តយកដំនាញរបស់ពួកគេទៅបង្រៀនអំពីការការពារសុវត្ថិភាពកន្លែងធ្វើការ គោលការណ៍ និងនីតិវិធីសុវត្ថិភាពប្រកបដោយនរនុវត្តន៍ ដល់អាជីវកម្មក្នុងស្រុក។ លើសពីនេះ យើងខ្ញុំមានមោទនភាពក្នុងការឧបត្ថម្ភ និងចូលរួមក្នុងកម្មវិធីអភិរក្សក្នុងស្រុក ដើម្បីគាំទ្រដល់អ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ។
- **សុខុមាលភាពបុគ្គលិក និងភាពចម្រុះ (Employee Well-Being & Diversity)៖** យើងខ្ញុំបណ្តុះបណ្តាលសកម្មភាពប្រកបដោយបរិយាបន្ន ភាពចម្រុះ និងសុវត្ថិភាព។ ដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាលជាស្ត្រី PPI លើកកម្ពស់ភាពចម្រុះយេនឌ័រ និងឱកាសស្មើគ្នា។ ក្នុងឆ្នាំ២០២៥ យើងខ្ញុំបានវិនិយោគយ៉ាងច្រើនទៅលើកម្លាំងពលកម្មរបស់យើង តាមរយៈកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយ ដើម្បីបង្កើនជំនាញបុគ្គលិករបស់យើងឱ្យរីកចម្រើន នៅក្នុងទិដ្ឋភាពធានារ៉ាប់រងឌីជីថលថ្មីនេះ។



៣. អភិបាលកិច្ចប្រកបដោយចីរភាព (G – Sustainable Governance)៖ សុចរិតភាព និងទំនុកចិត្ត

អភិបាលកិច្ចប្រកបដោយចីរភាពធានាថា PPI នៅតែជាស្ថាប័នដែលមានសុវត្ថិភាព ក្រមសីលធម៌ និងអនុលោមតាមច្បាប់ ដែលមានសមត្ថភាពបំពេញ ភារកិច្ចរបស់ខ្លួនសម្រាប់រយៈពេលជាច្រើនទសវត្សទៅមុខទៀត។

- **ការត្រួតពិនិត្យដោយឯករាជ្យ (Independent Oversight)៖** ដើម្បីការពារទំនាស់ផលប្រយោជន៍ និងធានាបាននូវការសម្រេចចិត្តដោយគ្មានការ លម្អៀង ៦០% នៃក្រុមប្រឹក្សាភិបាលរបស់យើង (៣ ក្នុងចំណោម ៥ រូប) គឺជាអភិបាលឯករាជ្យ។
- **ប្រតិបត្តិការប្រកបដោយក្រមសីលធម៌ (Ethical Operations)៖** យើងខ្ញុំអនុវត្តវប្បធម៌នៃភាពសុចរិតយ៉ាងតឹងរ៉ឹង ដែលត្រូវបានគាំទ្រយ៉ាងខ្លាំង ដោយការបណ្តុះបណ្តាលបុគ្គលិកជាកាតព្វកិច្ចស្តីពីការប្រឆាំងការសម្អាតប្រាក់ (AML) ការប្រយុទ្ធប្រឆាំងហិរញ្ញប្បទានភេរកម្ម (CFT) និង ក្រមសីលធម៌សាធារណៈរបស់យើងខ្ញុំ។
- **ឯកជនភាព និងសុវត្ថិភាពទិន្នន័យ (Data Privacy & Security)៖** នៅក្នុងយុគសម័យឌីជីថល ការការពារទិន្នន័យអតិថិជនគឺជាការទទួលខុសត្រូវ ផ្នែកអភិបាលកិច្ចជាមូលដ្ឋាន។ យើងខ្ញុំសម្រេចបាននូវកំណត់ត្រា គ្មានការបាត់បង់ទិន្នន័យសោះ ក្នុងឆ្នាំ២០២៥ ដោយធានាថារាល់ព័ត៌មានរបស់ម្ចាស់ ប័ណ្ណសន្យារ៉ាប់រង ត្រូវបានគ្រប់គ្រងដោយវិធានការសន្តិសុខអ៊ីនធឺណិតពិតប្រាកដ និងអនុលោមយ៉ាងតឹងរ៉ឹងទៅតាមស្តង់ដារឯកជនភាពជាតិ។
- **ភាពប្រុងប្រយ័ត្នផ្នែកហិរញ្ញវត្ថុ (Financial Prudence)៖** តាមរយៈការអនុវត្តស្តង់ដារអាកទុយារីយ៉ាងតឹងរ៉ឹង (រួមទាំងវិមត្តភាពអវិជ្ជមាន ៩៥%) និងការ ឆ្លងកាត់ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល (LAT) ដោយជោគជ័យ អភិបាលកិច្ចរបស់យើងខ្ញុំធានាថា PPI មាននិរន្តរភាពហិរញ្ញវត្ថុ និងធានា ជាដាច់ខាតក្នុងការទូទាត់សំណងនាពេលអនាគតរបស់ខ្លួន។

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

តម្លាភាពហិរញ្ញវត្ថុ និងការអនុលោមភាពជាដាច់ខាត

នៅក្រុមហ៊ុនធានារ៉ាប់រង ភីភីល & ដាតនើរ អ៊ិនសូរ៉ង់ ភីអិលស៊ី (PPI) សុចរិតភាព និងតម្លាភាពហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការរបស់យើងខ្ញុំ។ យើងខ្ញុំទទួលស្គាល់ថា ម្ចាស់ប័ណ្ណសន្យារ៉ាប់រង ភាគទុនិក និងដៃគូរបស់យើង ពឹងផ្អែកលើស្ថិរភាពហិរញ្ញវត្ថុរបស់យើងខ្ញុំ ដើម្បីការពារអនាគតរបស់ពួកគេ។

ដោយអនុលោមយ៉ាងតឹងរ៉ឹងទៅតាម ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងក្របខ័ណ្ឌបទប្បញ្ញត្តិដែលបានដាក់ចេញដោយនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងនិយ័តករគណនេយ្យ និងសវនកម្ម (ACAR) យើងខ្ញុំមានមោទនភាពក្នុងការបង្ហាញជូននូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ឆ្នាំដែលបាន បញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

មតិសវនករឯករាជ្យ (Independent Auditor's Opinion)

ដើម្បីធានាបាននូវភាពត្រឹមត្រូវជាដាច់ខាត និងការរាយការណ៍ហិរញ្ញវត្ថុដោយគ្មានការលម្អៀង របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥ របស់យើងខ្ញុំត្រូវបាន ឆ្លងកាត់សវនកម្មឯករាជ្យយ៉ាងតឹងរ៉ឹងដោយក្រុមហ៊ុន Fii & Associates Co., Ltd. ជាក្រុមហ៊ុនសវនកម្ម ដែលទទួលបានការទទួលស្គាល់ជាផ្លូវការ សម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា។

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា សវនករឯករាជ្យរបស់យើងខ្ញុំបានផ្តល់នូវ **មតិសវនកម្មដែលមិនមានចំណុចកែតម្រូវ (Unmodified/clean audit opinion)**។ សវនករបានសន្និដ្ឋានថា របាយការណ៍ហិរញ្ញវត្ថុរបស់ PPI បានបង្ហាញយ៉ាងត្រឹមត្រូវ ក្នុងគ្រប់ទិដ្ឋភាព ដែលមានសារៈសំខាន់ទាំងអស់ នូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលសមិទ្ធកម្មហិរញ្ញវត្ថុ និងលំហូរ សាច់ប្រាក់ សម្រាប់ឆ្នាំដែលបានបញ្ចប់ត្រឹមកាលបរិច្ឆេទនេះ។

ការអនុលោមតាមស្តង់ដារអន្តរជាតិ (Compliance with International Standards)

របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ និងអនុលោមយ៉ាងពេញលេញទៅនឹង **ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (CIFRS)** ។ នេះជាការធានាថាសុខភាពហិរញ្ញវត្ថុរបស់យើងខ្ញុំ—រួមទាំងទ្រព្យសកម្មសរុបចំនួន ១២,២៣ លានដុល្លារអាមេរិក និងមូលធនសរុបចំនួន ៨,៧០ លានដុល្លារអាមេរិក—ត្រូវបានរាយការណ៍ជាមួយនឹងភាពសុក្រិតគណនេយ្យជាសកលក្នុងកម្រិតខ្ពស់បំផុត។

(ចំណាំ៖ របាយការណ៍ពេញលេញ រួមមានហត្ថលេខាជាផ្លូវការរបស់ ក្រុមប្រឹក្សាភិបាល អគ្គនាយក និងដៃគូសវនកម្មឯករាជ្យ ដែលបានចុះហត្ថលេខានៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦)។

ភីអិល & ផាតនើរ អ៊ីនស្យូរ៉េន ភីអិលស៊ី

**របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
និង**

របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន៖	ភីភល & ជាតនើរ អ៊ិនស្យូរ៉ង់ ភីអិលស៊ី	
ចុះបញ្ជីពាណិជ្ជកម្មលេខ៖	00007470	
ទីស្នាក់ការចុះបញ្ជី៖	ផ្ទះលេខ 07 ផ្លូវលេខ 245 សង្កាត់បឹងកេងកង I ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក៖	អ្នកស្រី ហេង សុខា លោក អ៊ឹង ស៊ីវម៉ែង លោក អ៊ឹង ស៊ីវខ្ជុវ លោក អ៊ឹង ស៊ីវឈន់ កញ្ញា អ៊ឹង ស៊ីវឈីនស៊ី	
ក្រុមប្រឹក្សាភិបាល៖	អ្នកស្រី ហេង សុខា លោក អ៊ឹង ស៊ីវម៉ែង លោក សម ភក្តី លោក Poh Thiam Hock លោក រដ្ឋ សារុណ	ប្រធានក្រុមប្រឹក្សាភិបាល អភិបាលមិនប្រតិបត្តិ អភិបាលឯករាជ្យមិនប្រតិបត្តិ អភិបាលឯករាជ្យមិនប្រតិបត្តិ អភិបាលឯករាជ្យមិនប្រតិបត្តិ
អ្នកគ្រប់គ្រង៖	លោក Jeffrey Whittaker លោក ប៉ក សុផាន	អគ្គនាយក នាយកផ្នែកហិរញ្ញវត្ថុ
ធនាគារិកចម្បង៖	ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា	
សវនករ៖	អេហ្វអាយអាយ & អ៊ីសូស៊ីអេត	

តីកល & ជាតលើរ អ៊ុនស្វែន ភីអិលស៊ី

មាតិកា	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1
2. មតិរបស់អ្នកគ្រប់គ្រង	5
3. របាយការណ៍របស់សវនករឯករាជ្យ	6
4. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	10
5. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	11
6. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	13
7. របាយការណ៍លំហូរសាច់ប្រាក់	14
8. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	16



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន ដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ ភីភល & ធាតុនើរ អ៊ិនស្យូរ៉ង់ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺធ្វើការផ្តល់ជូនលើសេវាកម្មធានារ៉ាប់រងទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមាន ការប្រែប្រួលជាសារវន្តទៅលើសកម្មភាពចម្បងក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់ សម្គាល់ 2.4)	(កំណត់ សម្គាល់ 2.4)
ប្រាក់ខាតមុនបង់ពន្ធ	(54,476)	(104,050)	(218,503)	(423,586)
ចំណាយពន្ធលើប្រាក់ចំណេញ	(129,079)	(150,869)	(517,736)	(614,188)
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(183,555)	(254,919)	(736,239)	(1,037,774)

ភាគលាភ

ពុំមានភាគលាភណត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ឱ្យមានការបែងចែក ភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ដើមទុន

ដើមទុនដែលបានបង់របស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានចំនួន 9,000,000 ដុល្លារអាមេរិកដែលក្នុងមួយភាគហ៊ុន ស្មើនឹង 9,000 ដុល្លារអាមេរិក។ សូមមើលកំណត់សម្គាល់ទី១៥ សម្រាប់ភាគហ៊ុន និងរចនាសម្ព័ន្ធភាគហ៊ុនលម្អិតរបស់ ក្រុមហ៊ុន។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ។



កីតន & ជាតនី៖ អ៊ិនស្យូរ៉េនស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរាយការណ៍ដែលតម្រូវឱ្យមានការលាតត្រដាង ឬនិយ័តភាពក្រៅពី ព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះត្រូវបានរាយនាមដូច ខាងក្រោម៖

- | | |
|----------------------|----------------------------|
| • អ្នកស្រី ហេង សុខា | ប្រធានក្រុមប្រឹក្សាភិបាល |
| • លោក អ៊ឹង ស៊ីវម៉ែង | អភិបាលមិនប្រតិបត្តិ |
| • លោក សម ភក្តី | អភិបាលឯករាជ្យមិនប្រតិបត្តិ |
| • លោក Poh Thiam Hock | អភិបាលឯករាជ្យមិនប្រតិបត្តិ |
| • លោក រដ្ឋ សារុណ | អភិបាលឯករាជ្យមិនប្រតិបត្តិ |

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលមានចំណែក និងកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយផ្ទាល់ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

លោក អ៊ឹង ស៊ីវម៉ែង	អភិបាលមិនប្រតិបត្តិ	20%
-------------------	---------------------	-----

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនបាននៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយ ដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួល បាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ក្រុមហ៊ុន ឬសាជីវកម្មដទៃ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំមានទទួលបាន ឬមានសិទ្ធិទទួលបាននូវ អត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃលាភការដែលទទួលបាន ឬកំណត់ នឹងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាឡើងដោយក្រុមហ៊ុនជាមួយក្រុមប្រឹក្សាភិបាល ឬដោយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាល ជាសមាជិកនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងអ្វីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវក្នុងកម្រិតជា សារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងព្រមទាំងលេខផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះប្រកបដោយសង្គតិភាព។

កិច្ចការ & ផែនការ រៀនសូត្រ អំពីលក្ខណៈ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRSs") ដែលបានដាក់ឱ្យប្រើប្រាស់ដោយនិយ័តករគណនេយ្យ និងសវនកម្ម ("ន.គ.ស") សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា ឬប្រសិនបើមានការប្រកាសចាកពីនេះដើម្បីបង្ហាញពីភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់ចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រូវធានាថាមានវិធានការសមស្របចំពោះការលុបបំបាត់លក្ខណៈអាក្រក់ចោល និងការធ្វើសំវិធានធនសម្រាប់បំណុលសង្ស័យ ព្រមទាំងប្រាកដថាបំណុលអាក្រក់ទាំងអស់នោះ ត្រូវបានលុបចោល និងបានធ្វើសំវិធានធនសមស្របសម្រាប់បំណុលសង្ស័យ។
- (ឃ) ធានាថាទ្រព្យសកម្មណា ក្រៅពីបំណុលដែលមិនអាចលក់បានដោយងាយតាមតម្លៃដើមក្នុងដំណើរការអាជីវកម្មទូទៅដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននឹងត្រូវបានកត់ត្រាតាមតម្លៃប៉ាន់ស្មានដែលអាចលក់បាន។
- (ង) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (ច) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនចំពោះការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

នាការិយបរិច្ឆេទរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងថាមានកាលៈទេសៈដែលនាំឱ្យ៖

- (ក) ចំនួនបំណុលអាក្រក់ដែលបានលុបចោល ឬសំវិធានធនមិនគ្រប់គ្រាន់សម្រាប់បំណុលសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងកម្រិតជាសារវន្តនោះឡើយ។
 - (ខ) តម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគឺជាតម្លៃមិនទាន់ត្រឹមត្រូវនោះឡើយ។
 - (គ) វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនគឺជាវិធីសាស្ត្រខុស ឬមិនសមស្របនោះឡើយ។
- គ្មានបំណុលយថាភាព ឬបំណុលផ្សេងទៀតដែលត្រូវទូទាត់សងក្នុងរយៈពេល 12ខែ បន្ទាប់ពីចុងកាលបរិច្ឆេទរបាយការណ៍ដែលមតិរបស់ក្រុមប្រឹក្សាភិបាល នឹងធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចទូទាត់បំណុលនោះឡើយ។ នៅថ្ងៃធ្វើរបាយការណ៍នេះមិនមាន៖
- (ក) ការប្រែប្រួលលើទ្រព្យសកម្មរបស់ក្រុមហ៊ុនដែលបានកើតឡើងចាប់ពីចុងកាលបរិច្ឆេទ ដែលជាកំឡុងពេលនៃបំណុលរបស់បុគ្គលណាផ្សេងទៀតឡើយ ឬ
 - (ខ) បំណុលយថាភាពរបស់ក្រុមហ៊ុនដែលបានកើតឡើងចាប់ពីចុងកាលបរិច្ឆេទហិរញ្ញវត្ថុនេះនោះទេ។

នាកាលបរិច្ឆេទរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ក្រុមហ៊ុន & ជាតន៍ អ៊ិនស៊ុរ៉ង់ ភីអិលស៊ី

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវកាតព្វកិច្ចដែលបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

តាមរយៈមតិរបស់ក្រុមប្រឹក្សាភិបាលគឺ៖

- (ក) លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសារធាតុណាមួយ ប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ និង
- (ខ) មិនមានព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅចន្លោះចុងកាលបរិច្ឆេទ និងកាលបរិច្ឆេទរបាយការណ៍នេះដែលអាចប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅពេលដែលរបាយការណ៍នេះត្រូវបានធ្វើឡើង។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយដូចបានបង្ហាញនៅទំព័រទី 10 ដល់ 65 ថាបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ភីអិល & ជាតន៍ អ៊ិនស៊ុរ៉ង់ ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ដែលបានដាក់ឱ្យប្រើប្រាស់ដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា។

ចុះហត្ថលេខាលើរបាយការណ៍ហិរញ្ញវត្ថុសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក Jeffrey Whittaker

អគ្គនាយក

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦



មតិរបស់អ្នកគ្រប់គ្រង

ខ្ញុំបាទ តំណាងឱ្យអ្នកគ្រប់គ្រងនៃក្រុមហ៊ុន ភីភីល & ជាកនើរ អ៊ិនស្យូរ៉ង់ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សូមបញ្ជាក់ថា តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងកំណត់សម្គាល់ផ្សេងៗ បានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ដែលបានដាក់ឱ្យប្រើប្រាស់ដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Jeffrey Whittaker

អគ្គនាយក

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦



របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ភីភីល & ផាតនើរ អ៊ិនស្យូរ៉េន ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ភីភីល & ផាតនើរ អ៊ិនស្យូរ៉េន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មាន ពន្យល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី 10 ដល់ 65។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ដែលបាន ដាក់ឱ្យប្រើប្រាស់ដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងព្រះរាជាណាចក្រ កម្ពុជា។

មូលដ្ឋាននៃការបញ្ចេញមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែល ស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយស្របតាមតម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្របខ័ណ្ឌទទួលខុសត្រូវក្រមសីលធម៌ផ្សេងៗស្របតាមតម្រូវការទាំងនោះ។ យើងខ្ញុំ ជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការ បញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ រួមមានព័ត៌មានដែលបានបង្ហាញនៅក្នុង របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងមតិរបស់អ្នកគ្រប់គ្រងនៅទំព័រទី 1 ដល់ទី 5 ។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

ភីអិល & ភីអិល អ៊ិនស្យូរ៉េនស៊ី

ព័ត៌មានផ្សេងៗ (ត)

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុមិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិនបានបញ្ចេញការសន្និដ្ឋានជាក់លាក់បន្ថែមលើនេះដែរ។ ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។ ប្រសិនបើផ្អែកតាមការងារដែលយើងខ្ញុំបានធ្វើ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រូពីនិក្សផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ចមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

ភីភល & ជាតន្ត្រី អ៊ិនស្យូរ៉េន ភីអិលស៊ី

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយមក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ កំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រងហើយ ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកតាមភស្តុតាងសវនកម្ម ដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឱ្យក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូលដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។



របាយការណ៍របស់សវនករឯករាជ្យ (ត)


ជូនចំពោះភាគទុនិក

ភីអិល & ផាតលើរ អ៊ិនស្យូរ៉េន ភីអិលស៊ី

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ចំពោះកត្តាពាក់ព័ន្ធនឹងសវនកម្មរួមមានជាអាទិ៍ វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាសវនកម្មជាសារវន្ត រួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន អេហ្វអាយអាយ & អ៊ីស៊ីអេត



សេង ចាន់ថន

វេជ្ជសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

កិច្ចការ & ផែនការ អ្នកស្មោះ កិច្ចការ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ទ្រព្យសកម្ម					
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	4	700,000	700,000	2,809,100	2,817,500
ទ្រព្យ និងបរិក្ខារ	5	3,762,301	3,782,225	15,098,114	15,223,456
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	6.1	136,958	215,219	549,612	866,256
គណនីធានារ៉ាប់រងត្រូវទទួល	7	728,674	894,815	2,924,169	3,601,630
ទ្រព្យសកម្មពីការធានារ៉ាប់រងបន្ត	8	939,930	939,571	3,771,939	3,781,773
គណនីត្រូវទទួលផ្សេងៗ	9	2,343,993	2,393,495	9,406,444	9,633,817
ការវិនិយោគផ្សេងៗ	10	3,521,444	3,524,743	14,131,555	14,187,091
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	11	92,782	123,936	372,334	498,842
ទ្រព្យសកម្មសរុប		12,226,082	12,574,004	49,063,267	50,610,365
បំណុល និងមូលធន					
បំណុល					
បំណុលកិច្ចសន្យាធានារ៉ាប់រង	8	2,242,378	2,577,178	8,998,663	10,373,141
សំវិធានធនលើប្រាក់រំលឹកអតីតភាពការងារ	12	12,443	12,875	49,934	51,822
គណនីត្រូវទូទាត់ផ្សេងៗ	13	1,101,780	840,729	4,421,443	3,383,933
បំណុលកតិសន្យា	6.2	155,799	235,155	625,221	946,499
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	14.2	9,673	20,503	38,818	82,525
បំណុលសរុប		3,522,073	3,686,440	14,134,079	14,837,920
មូលធន					
ដើមទុន	15	9,000,000	9,000,000	36,000,000	36,000,000
ប្រាក់ខាតបង្គរ		(295,991)	(112,436)	(1,108,690)	(372,451)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	37,878	144,896
មូលធនសរុប		8,704,009	8,887,564	34,929,188	35,772,445
បំណុល និងមូលធនសរុប		12,226,082	12,574,004	49,063,267	50,610,365

កំណត់សម្គាល់ដែលបានភ្ជាប់នេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កិច្ចការ & ផែនការ អ្នកស្រាវជ្រាវ កិច្ចការ

របាយការណ៍បំណេញ ឬខាត និងលទ្ធផលស្តីពីការងារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
បុព្វលាភធានារ៉ាប់រងដុល	16	4,065,741	4,783,162	16,307,687	19,472,253
បុព្វលាភធុរ្យឱ្យអ្នកធានារ៉ាប់រងបន្ត	16	(1,935,945)	(2,218,231)	(7,765,075)	(9,030,418)
បុព្វលាភធានារ៉ាប់រងសុទ្ធ		2,129,796	2,564,931	8,542,612	10,441,835
បម្រែបម្រួលដុល នៃប្រាក់បម្រុងលើ ហានិភ័យមិនទាន់ផុតកំណត់	8,16	367,783	145,923	1,475,178	594,053
បម្រែបម្រួលនៃប្រាក់បម្រុងលើហានិភ័យ មិនទាន់ផុតកំណត់ធុរ្យឱ្យ អ្នកធានារ៉ាប់រងបន្ត	8,16	(1,629)	(313,866)	(6,534)	(1,277,748)
ចំណូលទទួលបានពីបុព្វលាភ ធានារ៉ាប់រងសុទ្ធ		2,495,950	2,396,988	10,011,256	9,758,140
កម្រៃជើងសារពីការធានារ៉ាប់រងបន្ត	16	615,586	622,634	2,469,115	2,534,743
ចំណូលសរុបទទួលបានពីអាជីវកម្ម ធានារ៉ាប់រង		3,111,536	3,019,622	12,480,371	12,292,883
ចំណូលប្រតិបត្តិការផ្សេងៗ		270,294	284,581	1,084,149	1,158,529
ចំណូលសរុបក្នុងប្រតិបត្តិការ		3,381,830	3,304,203	13,564,520	13,451,412
សំណងដុលដែលបានទូទាត់	16	(1,765,057)	(1,135,561)	(7,079,644)	(4,622,869)
សំណងដែលទទួលបានពី អ្នកធានារ៉ាប់រងបន្ត	16	675,515	369,929	2,709,491	1,505,981
បម្រែបម្រួលដុលនៃបំណុលកិច្ចសន្យា ធានារ៉ាប់រង	8,16	(32,983)	(21,611)	(132,295)	(87,978)
បម្រែបម្រួលនៃបំណុលកិច្ចសន្យាធុរ្យឱ្យ អ្នកធានារ៉ាប់រងបន្ត	8,16	1,988	(9,344)	7,974	(38,039)
សំណងសុទ្ធដែលបានកើតឡើង		(1,120,537)	(796,587)	(4,494,474)	(3,242,905)

កិច្ចការ & ផែនការ អ្នកស្មោះ កិច្ចការ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
កម្រៃជើងសារ និងឈ្នួលកណ្តាល	16	(267,911)	(350,885)	(1,074,591)	(1,428,453)
ការដកហូតពន្ធ	16	(10,649)	(13,210)	(42,713)	(53,778)
ចំណាយប្រតិបត្តិការ និងរដ្ឋបាល	17	(2,020,565)	(2,224,502)	(8,104,486)	(9,055,948)
ចំណាយហិរញ្ញប្បទាន	6.2	(16,644)	(23,069)	(66,759)	(93,914)
សរុបសំណង និងចំណាយផ្សេងៗ		(3,436,306)	(3,408,253)	(13,783,023)	(13,874,998)
ប្រាក់ខាតសុទ្ធមុនជកពន្ធ		(54,476)	(104,050)	(218,503)	(423,586)
ចំណាយពន្ធលើប្រាក់ចំណេញ	14.3	(129,079)	(150,869)	(517,736)	(614,188)
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(183,555)	(254,919)	(736,239)	(1,037,774)
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(107,018)	(536,824)
លទ្ធផលលម្អិតសរុបសម្រាប់ ការិយបរិច្ឆេទ		(183,555)	(254,919)	(843,257)	(1,574,598)

កំណត់សម្គាល់ដែលបានភ្ជាប់នេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ភីអិល & ផាតឈើ អ៊ីនស្យូរ៉ង ភីអិលស៊ី
របាយការណ៍ស្តីពីប្រែប្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ប្រាក់ខាតបង្គរ		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	9,000,000	36,000,000	142,483	665,323	-	681,720	9,142,483	37,347,043
លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ								
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	(254,919)	(1,037,774)	-	-	(254,919)	(1,037,774)
លទ្ធផលលម្អិតផ្សេងៗ								
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(536,824)	-	(536,824)
សរុបលទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ	-	-	(254,919)	(1,037,774)	-	(536,824)	(254,919)	(1,574,598)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	9,000,000	36,000,000	(112,436)	(372,451)	-	144,896	8,887,564	35,772,445
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	9,000,000	36,000,000	(112,436)	(372,451)	-	144,896	8,887,564	35,772,445
លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ								
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	(183,555)	(736,239)	-	-	(183,555)	(736,239)
លទ្ធផលលម្អិតផ្សេងៗ								
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(107,018)	-	(107,018)
សរុបលទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ	-	-	(183,555)	(736,239)	-	(107,018)	(183,555)	(843,257)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	9,000,000	36,000,000	(295,991)	(1,108,690)	-	37,878	8,704,009	34,929,188

កំណត់សម្គាល់ដែលបានភ្ជាប់នេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កិច្ចការ & ផែនការ អ្នកស្មោះ កិច្ចការ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់ សម្គាល់ 2.4)	(កំណត់ សម្គាល់ 2.4)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(183,555)	(254,919)	(736,239)	(1,037,774)
និយ័តភាពលើ៖				
រំលស់	104,866	118,809	420,618	483,672
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	-	(12,993)	-	(52,895)
ការវាស់វែងឡើងវិញទៅលើសិទ្ធិប្រើប្រាស់				
ទ្រព្យសកម្ម	-	(4,226)	-	(17,204)
ចំណូលការប្រាក់	(154,464)	(271,588)	(619,553)	(1,105,635)
តំហាយលើគណនីធានារ៉ាប់រងត្រូវទទួល	(963)	(9,751)	(3,863)	(39,696)
សំវិធានធនលើប្រាក់រំលឹកអតីតភាពការងារ	15,547	148,513	62,358	604,596
ចំណាយការប្រាក់ – ភតិសន្យា	16,644	23,069	66,759	93,914
ចំណាយពន្ធលើប្រាក់ចំណេញ	129,079	150,869	517,736	614,188
	(72,846)	(112,217)	(292,184)	(456,834)
បម្រែបម្រួលនូវ៖				
គណនីធានារ៉ាប់រងត្រូវទទួល	310,574	(80,280)	1,245,712	(326,820)
គណនីត្រូវទទួលផ្សេងៗ	49,502	92,769	198,553	377,663
ទ្រព្យសកម្មពីការធានារ៉ាប់រងបន្ត	(359)	323,210	(1,440)	1,315,788
គណនីធានារ៉ាប់រងបន្តត្រូវទទួល	(143,470)	51,924	(575,458)	211,383
គណនីធានារ៉ាប់រងបន្តត្រូវទទួល	251,697	(185,094)	1,009,557	(753,518)
គណនីត្រូវទទួលផ្សេងៗ	9,354	(98,134)	37,519	(399,504)
បំណុលកិច្ចសន្យាធានារ៉ាប់រង	(334,800)	(124,312)	(1,342,883)	(506,074)
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)ប្រតិបត្តិការ	69,652	(132,134)	279,376	(537,916)
ពន្ធលើប្រាក់ចំណេញទទួលបានមកពី				
ក្រុមហ៊ុនធានារ៉ាប់រងបន្ត	96,797	107,059	388,253	435,837
ការប្រាក់បានបង់	(16,644)	(23,069)	(66,759)	(93,914)
អត្ថប្រយោជន៍និយោជិតបានបង់	(15,979)	(155,370)	(64,090)	(632,511)
ពន្ធលើប្រាក់ចំណេញបានបង់	(236,706)	(248,536)	(949,428)	(1,011,790)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(102,880)	(452,050)	(412,648)	(1,840,294)

កិច្ចការ & ផែនការ អ្នកស្មោះ កិច្ចការ

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់ សម្គាល់ 2.4)	(កំណត់ សម្គាល់ 2.4)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(6,681)	(4,277)	(26,797)	(17,412)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ	-	51,500	-	209,657
ការប្រាក់ទទួលបាន	157,763	292,555	632,786	1,190,991
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពវិនិយោគ	151,082	339,778	605,989	1,383,236
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់ចំណែកប្រាក់ដើមនៃបំណុលរក្សាសន្យា	(79,356)	(68,705)	(318,297)	(279,698)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន	(79,356)	(68,705)	(318,297)	(279,698)
ការថយចុះសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(31,154)	(180,977)	(124,956)	(736,756)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី១ ខែមករា	123,936	304,913	498,842	1,245,570
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(1,552)	(9,972)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី៣១ ខែធ្នូ	92,782	123,936	372,334	498,842
(កំណត់សម្គាល់ 11)				

កំណត់សម្គាល់ដែលបានភ្ជាប់នេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

ភីភល & ជាតនើរ អ៊ិនស្យូរេន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

1. ព័ត៌មានអំពីក្រុមហ៊ុន

ភីភល & ជាតនើរ អ៊ិនស្យូរេន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ Co. 0887 KH/2014 នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៧ លេខចុះបញ្ជីពាណិជ្ជកម្មត្រូវបានប្តូរទៅលេខ ០០០០៧៤៧០ ។

ស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅ ផ្ទះលេខ ០៧ ផ្លូវលេខ ២៤៥ សង្កាត់បឹងកេងកង I ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺធ្វើការផ្តល់សេវាកម្មធានារ៉ាប់រងទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ក្រោមអាជ្ញាបណ្ណទទួលបានពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណធានារ៉ាប់រងអចិន្ត្រៃយ៍អនុម័ត ដោយនិយ័តករធានារ៉ាប់រងកម្ពុជា (“ន.ជ.ក”) និងតម្រូវឱ្យក្រុមហ៊ុនធ្វើការបងកម្រៃអាជ្ញាបណ្ណជាប្រចាំឆ្នាំចាប់ពី ពេលនោះតទៅ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន មានបុគ្គលិកសរុបចំនួន ៩១ នាក់ (២០២៤៖ មានចំនួន ៧៤ នាក់)។

2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (“CIFRS”) ដែលបានដាក់ឱ្យប្រើប្រាស់ដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) សម្រាប់ក្រុមហ៊ុន ធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា។ CIFRS ស្មើនឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) លើកលែងតែ IFRS ៩ និង IFRS ១៧ ដែល ន.គ.ស បានចេញសេចក្តីជូនដំណឹងលេខ ០០១៣/២៣ ន.គ.ស/ស.ជ.ណ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ អនុម័តលើការពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ន.គ.សបានធ្វើការពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ តាមសេចក្តីជូនដំណឹង លេខ ០៦៣/២៤ ន.គ.ស/ស.ជ.ណ ហើយត្រូវបានលើកទឹកចិត្តចំពោះការអនុវត្តមុនពេលកំណត់។ ក្រុមហ៊ុនមិនទាន់ បានអនុវត្តមុនពេលកំណត់ទៅលើស្តង់ដារថ្មីទាំងនេះទេក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

ព័ត៌មានលម្អិតអំពីគោលនយោបាយគណនេយ្យសារវន្តរបស់ក្រុមហ៊ុនត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ២៤។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តសម្រេចដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

2.2 ការិយបរិច្ឆេទសារពើពន្ធ និងការិយបរិច្ឆេទរបាយការណ៍

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុនចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និង បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

2.3 មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើម។

កិច្ចការ & ផែនការ អ្នកស្រាវជ្រាវ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

2. មូលដ្ឋាននៃការរៀបចំ (ត)

2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺប្រាក់រៀល (“រៀល”) ។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ព្រោះវាបានឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ច្បាប់គណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរទៅជាប្រាក់រៀលនៅចុងការិយបរិច្ឆេទនាថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុ ហើយគណនីមូលធនត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់ប្រវត្តិសាស្ត្រ។ ដោយឡែករបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ គឺត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ លម្អៀងលើអត្រាប្តូរប្រាក់ប្តូរត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។ លម្អៀងពីការប្តូររូបិយប័ណ្ណបង្ក ត្រូវបានកត់ត្រាជាផ្នែកមួយនៅក្នុងរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន។ គ្រប់តួលេខជាប្រាក់រៀលត្រូវបានបង្កត់ជាខ្ទង់ពាន់ឡើងចុះទៅនឹងតួលេខដែលជិតបំផុត “ពាន់រៀល” លើកលែងតែមានការបញ្ជាក់ផ្សេងៗ។

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

សម្រាប់ការិយបរិច្ឆេទបញ្ចប់	អត្រាចុងគ្រា	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	1 ដុល្លារអាមេរិក = 4,013 រៀល	1 ដុល្លារអាមេរិក = 4,011 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1 ដុល្លារអាមេរិក = 4,025 រៀល	1 ដុល្លារអាមេរិក = 4,071 រៀល

តួលេខជាប្រាក់រៀលនេះមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

2.5 ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែនិងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនោះ។

ភីអិល & ប៉ាណ័រ អ៊ីនស្យូរ៉ង់ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

3. ការប៉ាន់ស្មានគណនេយ្យនិងការវិនិច្ឆ័យសំខាន់ៗ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាប្រចាំ ហើយផ្អែកលើបទពិសោធន៍ធ្លាប់មាន និងកត្តាដទៃទៀតរួមទាំងការពិនិត្យនៃហេតុការណ៍ដែលធ្លាប់បរាជ័យ ត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យដែលមានហានិភ័យខ្ពស់ដែលតម្រូវឱ្យធ្វើនិយ័តកម្មលើតម្លៃយោងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបន្ទាប់មានដូចខាងក្រោម៖

3.1 សំណងដែលបានប៉ាន់ស្មាន

ក្រុមហ៊ុនតម្រូវឱ្យបង្កើតទុនបម្រុងសម្រាប់ធ្វើការទូទាត់សំណងដែលអាចកើតមានឡើង ដែលសំដៅដល់ការទូទាត់ចុងក្រោយដែលរំពឹងទុក ដើម្បីដោះស្រាយសំណងដែលកើតឡើងមុន ប៉ុន្តែនៅតែមានចំនួនមិនទាន់បានទូទាត់សងនាកាលបរិច្ឆេទរាយការណ៍នេះ។

ក្រុមហ៊ុនបានបង្កើតទុនបម្រុងរបស់ខ្លួនទៅតាមសង្វាក់ផលិតផល ប្រភេទ ទំហំនៃការគ្របដណ្តប់ និងតាមការិយបរិច្ឆេទដែលបានកើតឡើង។ ទុនបម្រុងមានពីរប្រភេទគឺ សំណងដែលមិនទាន់ទូទាត់ និងទុនបម្រុងលើសំណងដែលបានកើតឡើងតែមិនទាន់បានរាយការណ៍ (“IBNR”) ។

សំណងដែលមិនទាន់ទូទាត់របស់ក្រុមហ៊ុន គឺផ្អែកលើការប៉ាន់ស្មាននៃការទូទាត់នាពេលអនាគត ដើម្បីទូទាត់សំណងដែលបានរាយការណ៍។ ក្រុមហ៊ុនផ្អែកលើការប៉ាន់ស្មានរបស់ខ្លួន ទៅតាមភាពជាក់ស្តែងដែលអាចរកបាននាកាលបរិច្ឆេទទុនបម្រុងត្រូវបានបង្កើតឡើង។

ក្រុមហ៊ុនបានបង្កើតទុនបម្រុង IBNR របស់ខ្លួនដោយប្រើប្រាស់ទិន្នន័យប្រវត្តិសាស្ត្ររបស់ IBNR ដែលបានប៉ាន់ប្រមាណទៅនឹងបុព្វលាភដុលប្រចាំឆ្នាំ ដើម្បីទទួលស្គាល់ថ្លៃដើមប៉ាន់ស្មានលើការខាតបង់លើសំណងដែលបានកើតឡើងតែមិនទាន់បានរាយការណ៍។

តម្លៃយោងនៃសំណងដែលបានប៉ាន់ប្រមាណរបស់ក្រុមហ៊ុន នាកាលបរិច្ឆេទនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 8 នៃរបាយការណ៍ហិរញ្ញវត្ថុ។

3.2 ពន្ធលើប្រាក់ចំណេញ និងពន្ធផ្សេងទៀត

ចំណាយពន្ធត្រូវបានគណនាផ្អែកលើការបកស្រាយចំពោះការអនុវត្តច្បាប់សារពើពន្ធបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលជាញឹកញយ និងមានការបកស្រាយផ្សេងៗគ្នាបន្ទាប់ពីមានការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ ទាំងនេះអាចបណ្តាលឱ្យមានការកើនឡើងចំណាយពន្ធ និងការទាមទារ ការទូទាត់ប្រតិសកម្ម។ វាពិតជាពិបាកកំណត់ពេលវេលាជាក់លាក់ណាមួយ និងភាពធ្ងន់ធ្ងរនៃការកើតឡើង នៃព្រឹត្តិការណ៍ទាំងនេះ ឬផលប៉ះពាល់របស់វា។

3.3 ទ្រព្យ និងបរិក្ខារ

គណនេយ្យសម្រាប់ទ្រព្យ និងបរិក្ខារ រួមបញ្ចូលទាំងការប៉ាន់ស្មានសម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ។ ការកំណត់អាយុកាលការប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ គឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង។

កិច្ចការ & ជាតិដើរ អ៊ុនស្តេន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

3. ការប៉ាន់ស្មានគណនេយ្យនិងការវិនិច្ឆ័យសំខាន់ៗ (ត)

3.4 ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងកំណត់សំវិធានធនសម្រាប់បំណុលដែលសង្ស័យតាមករណ៍នីមួយៗ នៅពេលដែលពួកគេជឿថាការប្រមូលចំនួនទឹកប្រាក់ដែលជំពាក់ទំនងជាមិនអាចកើតឡើង។ ក្នុងការបង្កើតសំវិធានធនទាំងនេះអ្នកគ្រប់គ្រងពិចារណាលើបទពិសោធន៍ជាប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរនៃស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនរបស់ខ្លួន។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនកាន់តែយ៉ាប់យឺន ដែលធ្វើឱ្យមានភាពអសមត្ថភាពក្នុងការទូទាត់ប្រាក់ សំវិធានធនតម្រូវឱ្យទទួលស្គាល់តាមអ្វីដែលទទួលបាន។

3.5 ការវាស់វែងតម្លៃសមស្រប

គោលនយោបាយគណនេយ្យ និងការលាតត្រដាងព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន តម្រូវឱ្យមានការវាស់វែងតាមតម្លៃសមស្របទាំងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

តម្លៃសមស្របត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមថ្នាក់នានាក្រុមតម្លៃសមស្រប ដោយយោងលើទិន្នន័យដែលប្រើប្រាស់នៅក្នុងវិធីសាស្ត្រវាយតម្លៃដូចខាងក្រោម៖

- កម្រិតទី១៖ តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលស្រដៀងគ្នា។
- កម្រិតទី២៖ ទិន្នន័យដែលមិនមែនជាតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬមិនផ្ទាល់ (ឧទាហរណ៍កើតចេញពីតម្លៃ)។
- កម្រិតទី៣៖ ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យអង្កេតទីផ្សារ (ធាតុចូលមិនអាចអង្កេតបាន) ។

ប្រសិនបើទិន្នន័យប្រើប្រាស់សម្រាប់ប៉ាន់ស្មានតម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុលមួយចាត់ទៅក្នុងថ្នាក់ខុសគ្នានៃកម្រិតតម្លៃសមស្រប នោះការប៉ាន់ស្មានតម្លៃសមស្របទាំងអស់នឹងនៅក្នុងកម្រិតតែមួយនៃតម្លៃសមស្របដូចទិន្នន័យថ្នាក់ទាបដែលមានសារៈសំខាន់ក្នុងការប៉ាន់ស្មានទាំងអស់។

ក្រុមហ៊ុន ទទួលស្គាល់ការផ្ទេរផ្សេងៗរវាងកម្រិតនៃតម្លៃសមស្រប នាចុងការិយបរិច្ឆេទនៃរបាយការណ៍ដែលមានការផ្លាស់ប្តូរ។

ព័ត៌មានលើការប៉ាន់ស្មានតម្លៃសមស្រប គឺបង្ហាញនៅកំណត់សម្គាល់ 20 - ឧបករណ៍ហិរញ្ញវត្ថុ - ការចាត់ថ្នាក់គណនេយ្យ និងតម្លៃសមស្រប ។

កិត្តល & ផាតនើរ អ៊ិនស្យូរេន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

4. ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ

ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ ត្រូវបានរក្សាទុកនៅនិយ័តករធានារ៉ាប់រងកម្ពុជា ស្របតាមមាត្រា 53 នៃអនុក្រឹត្យ រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធានារ៉ាប់រងចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ និងមាត្រា 1 នៃសភាចរលេខ ០០៩ សហវ ចុះ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រាក់តម្កល់នេះមានចំនួនស្មើនឹង 10% នៃដើមទុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជី ដោយពុំទទួលបានការប្រាក់ ហើយអាចដកបានមកវិញនៅពេលដែលក្រុមហ៊ុនឈប់ដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ភីអិល & ភីអិល អ៊ីនស៊ុរ៉ង់ស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

5. ប្រាក់ និងបរិក្ខារ

2025	ដី ដុល្លារអាមេរិក	ការកែលម្អ ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.4)
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	3,750,000	70,144	45,090	43,556	120,871	4,029,661	16,219,386
ការទិញបន្ថែម	-	-	-	684	5,997	6,681	26,797
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(48,343)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	3,750,000	70,144	45,090	44,240	126,868	4,036,342	16,197,840
ដក៖ រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	-	53,118	45,090	39,711	109,517	247,436	995,930
រំលស់ក្នុងការិយបរិច្ឆេទ	-	16,533	-	2,489	7,583	26,605	106,713
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(2,917)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	-	69,651	45,090	42,200	117,100	274,041	1,099,726
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	-	493	-	2,040	9,768	3,762,301	15,098,114

ភីអិល & ផាតនើរ អ៊ុនស្វែន ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

5. ទ្រព្យ និងបរិក្ខារ (ត)

2024	ដី ដុល្លារអាមេរិក	ការកែលម្អ ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.4)
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	3,750,000	70,144	117,290	43,165	116,985	4,097,584	16,738,631
ការទិញបន្ថែម	-	-	-	391	3,886	4,277	17,412
ការលក់	-	-	(72,200)	-	-	(72,200)	(293,926)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(242,731)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	3,750,000	70,144	45,090	43,556	120,871	4,029,661	16,219,386
ដក៖ រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	34,276	69,156	36,323	101,037	240,792	983,635
រំលស់ក្នុងការិយបរិច្ឆេទ	-	18,842	9,627	3,388	8,480	40,337	164,212
ការលក់	-	-	(33,693)	-	-	(33,693)	(137,164)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(14,753)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	53,118	45,090	39,711	109,517	247,436	995,930
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	3,750,000	17,026	-	3,845	11,354	3,782,225	15,223,456

នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនបានលក់ទ្រព្យ និងបរិក្ខារដែលមានតម្លៃយោងចំនួន 38,507 ដុល្លារអាមេរិក ដែលធ្វើឱ្យមានចំណេញលើការលក់ចំនួន 12,933 ដុល្លារអាមេរិក ដែលបានទទួលស្គាល់ក្នុងចំណូលប្រតិបត្តិការផ្សេងៗរបស់ក្រុមហ៊ុន។

កិច្ចការ & ផ្នែកនៃ អ្នកស្នើសុំ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

6. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម/បំណុលកតិសន្យា

6.1 សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	2025	2024	2025	2024
អត្រាការិយាល័យ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	391,307	387,081	1,575,011	1,581,226
ការវាស់វែងឡើងវិញ	-	4,226	-	17,204
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(4,696)	(23,419)
នាថ្ងៃទី៣១ ខែធ្នូ	391,307	391,307	1,570,315	1,575,011
ដក: រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	176,088	97,616	708,755	398,761
រំលស់ក្នុងការិយបរិច្ឆេទ	78,261	78,261	313,905	318,601
ការវាស់វែងឡើងវិញ	-	211	-	859
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(1,957)	(9,466)
នាថ្ងៃទី៣១ ខែធ្នូ	254,349	176,088	1,020,703	708,755
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	136,958	215,219	549,612	866,256

6.2 បំណុលកតិសន្យា

	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ពាន់រៀល (កំណត់ សម្គាល់ 2.4)
វិភាគតាមកាលកំណត់ – លំហូរទឹកប្រាក់				
តាមកិច្ចសន្យាមុនអប្បបរមា:				
រយៈពេលខ្លី	96,000	96,000	385,248	386,400
រយៈពេលវែង	72,000	168,000	288,936	676,200
	168,000	264,000	674,184	1,062,600

ភីអិលស៊ី & ភីអិលស៊ី អ៊ីនស៊ុរ៉ង់ស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

6. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម/បំណុលភតិសន្យា (ត)

6.2 បំណុលភតិសន្យា (ត)

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
បំណុលភតិសន្យានៅតម្លៃបច្ចុប្បន្ន៖				
រយៈពេលខ្លី	86,241	79,356	346,085	319,408
រយៈពេលវែង	69,558	155,799	279,136	627,091
	155,799	235,155	625,221	946,499

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្ងៃទី១ ខែមករា	235,155	303,860	946,499	1,241,268
ចំណែកប្រាក់ដើមបានទូទាត់	(79,356)	(68,705)	(318,297)	(279,698)
ចំណាយហិរញ្ញប្បទាន	16,644	23,069	66,759	93,914
ការប្រាក់បានបង់	(16,644)	(23,069)	(66,759)	(93,914)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(2,981)	(15,071)
ថ្ងៃទី៣១ ខែធ្នូ	155,799	235,155	625,221	946,499

ភីអិល & ផាតនើរ អ៊ីនស្យូរ៉េន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

6. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម/បំណុលភតិសន្យា (ត)

6.2 បំណុលភតិសន្យា (ត)

(ក) ចំនួនទឹកប្រាក់ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ចំណាយការប្រាក់ (រួមបញ្ចូលចំណាយ ហិរញ្ញប្បទាន)	16,644	23,069	66,759	93,914
ចំណាយទាក់ទងនឹងភតិសន្យាលើ ទ្រព្យសកម្មដែលមានតម្លៃទាប និងរយៈពេលខ្លី	25,505	20,543	102,301	83,631
	<u>42,149</u>	<u>43,612</u>	<u>169,060</u>	<u>177,545</u>

(ខ) ចំនួនទឹកប្រាក់ទទួលស្គាល់ក្នុងរបាយការណ៍លំហូរសាច់ប្រាក់៖

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
<i>លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ</i>				
ការទូទាត់ជាសាច់ប្រាក់លើចំណែក				
ការប្រាក់លើបំណុលភតិសន្យា	<u>16,644</u>	<u>23,069</u>	<u>66,759</u>	<u>93,914</u>
<i>លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន</i>				
ការទូទាត់ជាសាច់ប្រាក់លើចំណែក				
ប្រាក់ដើមលើបំណុលភតិសន្យា	<u>79,356</u>	<u>68,705</u>	<u>318,297</u>	<u>279,698</u>

កិច្ចការ & ជាតិស៊ី អ៊ិនស្យូរ៉ង់ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

7. គណនីធានារ៉ាប់រងត្រូវទទួល

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
បុព្វលាភដុលត្រូវទទួល	143,562	454,136	576,114	1,827,896
ដក៖ សំវិធានលើការខាតបង់លើ ឱនភាពនៃតម្លៃ	(376)	(1,339)	(1,509)	(5,389)
	143,186	452,797	574,605	1,822,507
គណនីធានារ៉ាប់រងបន្តត្រូវទទួល	585,488	442,018	2,349,564	1,779,123
	728,674	894,815	2,924,169	3,601,630

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ ក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្ងៃទី១ ខែមករា	1,339	11,090	5,389	45,303
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(963)	(9,751)	(3,863)	(39,696)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(17)	(218)
ថ្ងៃទី៣១ ខែធ្នូ	376	1,339	1,509	5,389

ផ្អែកលើការត្រួតពិនិត្យការប្រមូលប្រាក់ពីបុព្វលាភត្រូវទទួល អ្នកគ្រប់គ្រងជឿជាក់ថា សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ គឺមានភាពគ្រប់គ្រាន់សម្រាប់គណនីត្រូវទទួលបានពីការធានារ៉ាប់រង។

ភីអិល & ផាតនើរ អ៊ីនស្យូរ៉េន ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

8. បំណុលកិច្ចសន្យាធានារ៉ាប់រង និងទ្រព្យសកម្មពីការធានារ៉ាប់រងបន្ត

បំណុលកិច្ចសន្យាធានារ៉ាប់រង និងទ្រព្យសកម្មពីការធានារ៉ាប់រងបន្តត្រូវបានរៀបរាប់លម្អិតដូចខាងក្រោម៖

	បំណុលកិច្ចសន្យាធានារ៉ាប់រង		ទ្រព្យសកម្មពីការធានារ៉ាប់រងបន្ត		តម្លៃសុទ្ធ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥						
សំវិធានធនលើហានិភ័យមិនទាន់ផុតកំណត់	1,799,879	7,222,914	781,862	3,137,612	1,018,017	4,085,302
សំណងមិនទាន់ទូទាត់/RBNS	285,287	1,144,857	98,286	394,422	187,001	750,435
សំណងកើតឡើងប៉ុន្តែមិនទាន់រាយការណ៍ ("IBNR")	157,212	630,892	59,782	239,905	97,430	390,987
	2,242,378	8,998,663	939,930	3,771,939	1,302,448	5,226,724
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
សំវិធានធនលើហានិភ័យមិនទាន់ផុតកំណត់	2,167,662	8,724,840	783,491	3,153,551	1,384,171	5,571,289
សំណងមិនទាន់ទូទាត់/RBNS	170,707	687,096	50,091	201,616	120,616	485,480
សំណងកើតឡើងប៉ុន្តែមិនទាន់រាយការណ៍ ("IBNR")	238,809	961,205	105,989	426,606	132,820	534,599
	2,577,178	10,373,141	939,571	3,781,773	1,637,607	6,591,368

ភីអិល & ប៉ាតឆេរ អ៊ីនស្យូរ៉ង ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

8. បំណុលកិច្ចសន្យាធានារ៉ាប់រង និងទ្រព្យសកម្មពីការធានារ៉ាប់រងបន្ត (ត)

បម្រែបម្រួលនៃបំណុលកិច្ចសន្យាធានារ៉ាប់រង និងទ្រព្យសកម្មពីការធានារ៉ាប់រងបន្តក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	បំណុលកិច្ចសន្យាធានារ៉ាប់រង		ទ្រព្យសកម្មពីការធានារ៉ាប់រងបន្ត		តម្លៃសុទ្ធ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
2025						
ថ្ងៃទី១ ខែមករា	2,577,178	10,373,141	939,571	3,781,773	1,637,607	6,591,368
សំវិធានធនលើហានិភ័យមិនទាន់ផុតកំណត់	(367,783)	(1,475,178)	(1,629)	(6,534)	(366,154)	(1,468,644)
បំណុលកិច្ចសន្យាធានារ៉ាប់រងផ្សេងៗ	32,983	132,295	1,988	7,974	30,995	124,321
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(31,595)	-	(11,274)	-	(20,321)
ថ្ងៃទី៣១ ខែធ្នូ	2,242,378	8,998,663	939,930	3,771,939	1,302,448	5,226,724
2024						
ថ្ងៃទី១ ខែមករា	2,701,490	11,035,587	1,262,781	5,158,460	1,438,709	5,877,126
សំវិធានធនលើហានិភ័យមិនទាន់ផុតកំណត់	(145,923)	(594,053)	(313,866)	(1,277,748)	167,943	683,696
បំណុលកិច្ចសន្យាធានារ៉ាប់រងផ្សេងៗ	21,611	87,978	(9,344)	(38,039)	30,955	126,017
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(156,371)	-	(60,900)	-	(95,471)
ថ្ងៃទី៣១ ខែធ្នូ	2,577,178	10,373,141	939,571	3,781,773	1,637,607	6,591,368

កិច្ចការ & ជាតិស្ថេរ អ៊ិនស្ក័រ អ៊ីនស្ក័រ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៨. បំណុលកិច្ចសន្យាធានារ៉ាប់រង និងប្រព័ន្ធសកម្មភារធានារ៉ាប់រងបន្ត (ត)

បំណុលកិច្ចសន្យាធានារ៉ាប់រង

បំណុលកិច្ចសន្យាធានារ៉ាប់រង សំដៅទៅលើបំណុលសរុបនាពេលអនាគតសម្រាប់ការធានារ៉ាប់រងទូទៅដែលមានសុពលភាពនាការបរិច្ឆេទយកការណ៍ ដែលត្រូវបានកំណត់ដើម្បីធានាថាក្រុមហ៊ុនអាចបំពេញកិច្ចនាពេលអនាគតស្របតាមគោលនយោបាយធានារ៉ាប់រង។ បំណុលកិច្ចសន្យាធានារ៉ាប់រងត្រូវបានរាប់បញ្ចូលទាំងប្រាក់បម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់ (“UPR”) និងប្រាក់បម្រុងសំណងធានារ៉ាប់រង។

ប្រាក់បម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់ (“UPR”) ត្រូវបានគណនាដោយផ្អែកលើមូលដ្ឋានសមាមាត្រនៃបុព្វលាភដោយផ្អែកលើរយៈពេលដែលនៅសល់ពីការធានារ៉ាប់រងស្របតាមកិច្ចសន្យានីមួយៗ។

ប្រាក់បម្រុងសំណងធានារ៉ាប់រង រួមមានបម្រុងសម្រាប់សំណងដែលបានរាយការណ៍ប៉ុន្តែមិនទាន់ទទួលបាន (“RBNS”) និងប្រាក់បម្រុងសម្រាប់សំណងកើតឡើងប៉ុន្តែមិនទាន់បានរាយការណ៍ (“IBNR”) និងផ្សេងៗទៀត។ RBNS ត្រូវបានគណនាដោយផ្អែកលើការចំណាយចុងក្រោយដែលរំពឹងទុកដើម្បីទូទាត់សំណង ដែលកើតឡើងសម្រាប់កិច្ចសន្យា ធានារ៉ាប់រងនីមួយៗ ដោយអនុលោមតាមពាក្យស្នើសុំសម្រាប់ការទាមទារធានារ៉ាប់រង។ IBNR ត្រូវបានគណនាដោយផ្អែកតាមវិធីសាស្ត្រការទាមទារសំណងចុងក្រោយ។ សម្រាប់ក្រុមហ៊ុន ការទាមទារសំណងចុងក្រោយ គឺជាចំនួនដែលបានពីការគណនា ដោយប្រើប្រាស់កត្តាវិវត្តនៃការខាតបង់ ទៅលើការខាតបង់ដែលបានរាយការណ៍ នាពេលបច្ចុប្បន្ន។

យោងតាមប្រកាសស្តីពីនីតិវិធី និងបច្ចេកទេសរ៉ាប់រងប្រាក់បម្រុងដែលចេញដោយ និយ័តករធានារ៉ាប់រងកម្ពុជា (“ន.គ.ក”) ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រងត្រូវបានគណនាប្រាក់ប្រាក់បម្រុងសម្រាប់សំណងកើតឡើងប៉ុន្តែមិនទាន់បានរាយការណ៍ ដោយប្រើវិធីសាស្ត្រត្រីកោណ ដោយប្រើទិន្នន័យទាមទារសំណងប្រចាំត្រីមាសយ៉ាងហោចណាស់ ១២ត្រីមាស។ ក្នុងករណីក្រុមហ៊ុនមានទិន្នន័យតិចជាង ៣ឆ្នាំ ក្រុមហ៊ុនអាចប្រើវិធីសាស្ត្រជាក់ស្តែងផ្សេងទៀត ដើម្បីប៉ាន់ប្រមាណ IBNR ប៉ុន្តែចំនួនទឹកប្រាក់បម្រុងមិនអាចតិចជាង 5% នៃបុព្វលាភសម្រាប់ប្រតិបត្តិការចុងក្រោយក្នុងការិយបរិច្ឆេទ ចំពោះក្រុមនៃផលិតផលធានារ៉ាប់រងជាមួយនឹងគំរូនៃសំណងដែលមានលក្ខណៈស្រដៀងគ្នានោះទេ។ ក្រុមហ៊ុនបានជ្រើសរើសអនុវត្តការគណនាប្រាក់បម្រុងធានារ៉ាប់រងដោយប្រើវិធីសាស្ត្រត្រីកោណ (“Triangle”) ដែលមាន Incurred Chain Ladder (“ICL”) និង Incurred Bornhuetter-Ferguson។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់វិស័យអាជីវកម្មដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក (“MAT”) វិធីសាស្ត្រអនុបាតការបាត់បង់ដែលរំពឹងទុកត្រូវបានអនុវត្ត ដោយសារតែទិន្នន័យទាក់ទងនឹងសំណងមានរយៈពេលតិចជាង ៣ឆ្នាំ។ ICL ត្រូវបានធ្វើឡើងដោយការអនុវត្តកត្តាវិវត្តដែលបានជ្រើសរើសទៅលើសំណងបច្ចុប្បន្នដែលបានរាយការណ៍ ដើម្បីទទួលបានការទាមទារចុងក្រោយ។

កិច្ចការ & ផែនការ អ្នកស្រាវជ្រាវ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

8. បំណុលកិច្ចសន្យាធានារ៉ាប់រង និងប្រព័ន្ធសកម្មពីការធានារ៉ាប់រងបន្ត (ត)

ការសន្មតក្នុងការកំណត់បំណុលកិច្ចសន្យាធានារ៉ាប់រង

ការសន្មតចម្បងលើការប៉ាន់ស្មានបំណុល គឺការវិវត្តនៃសំណងនាពេលអនាគតរបស់ក្រុមហ៊ុននឹងមានលក្ខណៈស្រដៀងគ្នានឹងបទពិសោធន៍នៃការវិវត្តសំណងកន្លងមក។ ការវិនិច្ឆ័យលើកត្តាគុណភាពត្រូវបានប្រើប្រាស់បន្ថែមដើម្បីវាយតម្លៃលើសីលភាពដែលនិទ្ទាការពីមុន អាចនឹងមិនមានលក្ខណៈដូចគ្នានឹងពេលអនាគត ឧទាហរណ៍៖ ការកើតឡើងតែម្តង បម្រែបម្រួលកត្តាទីផ្សារ ដូចជាឥរិយាបថរបស់សាធារណៈជនក្នុងការទាមទារសំណងលក្ខខណ្ឌសេដ្ឋកិច្ច រួមនឹងកត្តាផ្ទៃក្នុងដូចជា ផលប៉ះពាល់ធានារ៉ាប់រងចម្រុះ លក្ខខណ្ឌគោលនយោបាយ និងនីតិវិធីក្នុងការដោះស្រាយសំណង។

ការវិនិច្ឆ័យត្រូវបានប្រើប្រាស់បន្ថែមទៀត ដើម្បីវាយតម្លៃលើសីលភាព ដែលកត្តាខាងក្រៅដូចជាសេចក្តីសម្រេចរបស់តុលាការ និងបទប្បញ្ញត្តិច្បាប់របស់រដ្ឋាភិបាល ដែលមានឥទ្ធិពលដល់ការប៉ាន់ស្មាន។

ការសន្មតលើកត្តាវិវត្តនៃការបាត់បង់

កត្តាវិវត្តនៃការបាត់បង់ ត្រូវបានប៉ាន់ប្រមាណដោយរាប់បញ្ចូលសំណងបង្គរជាក់ស្តែងដែលបានទូទាត់តាមឆ្នាំដែលមានសំណង និងឆ្នាំបន្តបន្ទាប់។ ដូច្នេះហើយ សំណុំនៃកត្តានានាដែលត្រូវបានប្រើប្រាស់ដើម្បីកំណត់បរិមាណនៃទំនោរវិវត្ត និងសំណងចុងក្រោយគឺត្រូវបានសន្មត។

ការសន្មតសមាមាត្រការបាត់បង់ដែលរំពឹងទុកដំបូង

ការសន្មតសមាមាត្រការបាត់បង់ដែលរំពឹងទុកដំបូង ត្រូវបានគណនាដោយផ្អែកលើមធ្យមទម្ងន់នៃអនុបាតនៃការខាតបង់ដុលដែលបានកើតឡើង។

ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល ("LAT")

LAT ត្រូវបានអនុវត្តនៅតាមកាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីវាយតម្លៃពីភាពគ្រប់គ្រាន់នៃទុនបម្រុងនៅក្នុងក្រុមហ៊ុន។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លទ្ធផលបានបង្ហាញថាបំណុលកិច្ចសន្យាធានារ៉ាប់រងដែលបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺមានភាពគ្រប់គ្រាន់។ ការគណនានេះរួមមានការគណនា LAT សម្រាប់សំណង និងប្រាក់បម្រុងបុព្វលាភ។ ប្រាក់បម្រុងសម្រាប់សំណងនឹងត្រូវតេស្តត្រឡប់ក្រោយដោយផ្អែកលើវិធីសាស្ត្រ Run-off ចំណែកប្រាក់បម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់ ("UPR") ទៅនឹងប្រាក់បម្រុងហានិភ័យមិនទាន់ផុតសុពលភាព ("URR") ។ ប្រសិនបើ UPR តិចជាង URR ក្រុមហ៊ុននឹងរក្សាការបម្រុងហានិភ័យដែលមិនទាន់ផុតកំណត់បន្ថែម ("AURR") ។

កិច្ចការ & ផែនការ អ្នកស្រាវជ្រាវ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

8. បំណុលកិច្ចសន្យាធានារ៉ាប់រង និងទ្រព្យសកម្មពីការធានារ៉ាប់រងបន្ត (ត)

ការវិភាគរំព្រោច

ការវិភាគរំព្រោចការប៉ាន់ស្មានប្រាក់បម្រុង IBNR លើអត្រាការបាត់បង់ចុងក្រោយសម្រាប់ឆ្នាំនៃការបាត់បង់ចុងក្រោយ ដោយប្រើសេណារីយ៉ូ 2 ដោយ ULR ត្រូវប្រែប្រួល +0.5% (កើន) និង -0.5% (ថយ) ដូចខាងក្រោម៖

	បម្រែបម្រួល ក្នុងការសន្មត	ផលប៉ះពាល់លើ បំណុលដុល ដុល្លារអាមេរិក	ផលប៉ះពាល់លើ បំណុលសុទ្ធ ដុល្លារអាមេរិក	ផលប៉ះពាល់លើ ប្រាក់ចំណេញ មុនបង់ពន្ធ ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
អនុបាតសំណងចុងក្រោយ +0.5%		19,627	11,340	(11,340)
អនុបាតសំណងចុងក្រោយ -0.5%		(19,627)	(11,339)	11,339
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
អនុបាតសំណងចុងក្រោយ +0.5%		22,482	8,999	(8,999)
អនុបាតសំណងចុងក្រោយ -0.5%		(22,482)	(8,999)	8,999

9. គណនីត្រូវទទួលផ្សេងៗ

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
គណនីត្រូវទទួលបានពីភាគទុនិក (*)	2,283,236	2,300,483	9,162,626	9,259,444
គណនីត្រូវទទួលផ្សេងៗ	6,593	41,397	26,458	166,623
ប្រាក់កក់ដែលត្រូវទូទាត់ត្រឡប់	30,521	29,578	122,481	119,051
ការប្រាក់បង្គរត្រូវទទួលពីគណនីត្រូវទទួល បានពីភាគទុនិក	23,115	22,037	92,760	88,699
ចំណាយបង់មុន	528	-	2,119	-
	2,343,993	2,393,495	9,406,444	9,633,817

(*) នេះសំដៅលើគណនីដែលត្រូវទទួលបានពីភាគទុនិក ដែលមិនមានការធានា និងគ្មានការកំណត់ទៅលើ កាលបរិច្ឆេទនៃការសង ដោយមានអត្រាការប្រាក់ 5% ក្នុងមួយឆ្នាំ។

កិច្ចការ & ផ្នែកសេវា អ្នកសុំរង កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

10. ការវិនិយោគផ្សេងៗ

	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់ សម្គាល់ 2.4)	(កំណត់ សម្គាល់ 2.4)
ប្រាក់បញ្ញើជាមួយធនាគារនានាដែលមាន កាលកំណត់ដំបូងច្រើនជាង ៣ខែ និងតិចជាង ១ឆ្នាំ (*)	3,500,000	3,500,000	14,045,500	14,087,500
ការប្រាក់បង្គរត្រូវទទួល	21,444	24,743	86,055	99,591
	<u>3,521,444</u>	<u>3,524,743</u>	<u>14,131,555</u>	<u>14,187,091</u>

(*) ប្រាក់បញ្ញើជាមួយធនាគារក្នុងស្រុកនានា ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ 3.90% (2024៖ 4.50%) ក្នុងអំឡុង
ការិយបរិច្ឆេទ។

11. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់ សម្គាល់ 2.4)	(កំណត់ សម្គាល់ 2.4)
សាច់ប្រាក់ក្នុងដៃ	4,419	3,258	17,733	13,113
សាច់ប្រាក់នៅធនាគារ	88,363	120,678	354,601	485,729
	<u>92,782</u>	<u>123,936</u>	<u>372,334</u>	<u>498,842</u>

សាច់ប្រាក់នៅធនាគារក្នុងស្រុកទទួលបានការប្រាក់ក្នុងអត្រាប្រចាំឆ្នាំរហូតដល់ 0.30% (2024៖ 0.30%)
សម្រាប់គណនីចរន្ត និងដល់ 1.00% (2024៖ 1.00%) សម្រាប់គណនីសន្សំ។

ភីអិល & ប៉ាណ័រ អ៊ីនស្យូរ៉ង ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

12. សំវិធានធនលើប្រាក់រំលឹកអតីតភាពការងារ

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
រយៈពេលខ្លី	5,602	4,304	22,481	17,324
រយៈពេលវែង	6,841	8,571	27,453	34,498
	12,443	12,875	49,934	51,822

បម្រែបម្រួលនៃសំវិធានធនលើប្រាក់រំលឹកអតីតភាពការងារក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្ងៃទី១ ខែមករា	12,875	19,732	51,822	80,605
ទទួលស្គាល់ក្នុងចំណេញ ឬខាត	15,979	155,370	64,090	632,511
ទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ	(15,979)	(155,370)	(64,090)	(632,511)
ការវាស់វែងឡើងវិញ	(432)	(6,857)	(1,733)	(27,915)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(155)	(868)
ថ្ងៃទី៣១ ខែធ្នូ	12,443	12,875	49,934	51,822

សំវិធានធនលើប្រាក់រំលឹកអតីតភាពការងារ សំដៅលើសំវិធានធនលើប្រាក់រំលឹកអតីតភាពការងារ ដែលត្រូវបានគណនាមិនឱ្យលើសពីចំនួនអតិបរមាស្មើនឹង ៦ខែ នៃប្រាក់បៀវត្សរបស់និយោជិតដែលមានអតីតភាពការងារ មុនឆ្នាំ២០១៩ (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

កិច្ចការ & ផែនការ អ្នកស្រាវជ្រាវ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

13. គណនីត្រូវទូទាត់ផ្សេងៗ

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
គណនីធានារ៉ាប់រងបន្តត្រូវទូទាត់	910,511	658,814	3,653,881	2,651,725
គណនីត្រូវទូទាត់ទៅឥណទាយក	160,210	148,541	642,922	597,878
បំណុលពន្ធផ្សេងៗ	31,059	33,374	124,640	134,330
	1,101,780	840,729	4,421,443	3,383,933

14. ពន្ធលើប្រាក់ចំណេញ

14.1 អត្រាពន្ធផ្លូវការ

យោងតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចត្រូវបង់ពន្ធដូចតទៅ ៖

- ពន្ធលើប្រាក់ចំណេញតាមអត្រា 5% លើបុព្វលាភដុលទទួលបាននៅក្នុងឆ្នាំសារពើពន្ធ ដែលទាក់ទងទៅនឹងហានិភ័យនៃធានារ៉ាប់រង ឬធានារ៉ាប់រងបន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ពន្ធលើប្រាក់ចំណេញតាមអត្រា 20% លើប្រាក់ចំណេញដែលជាប់ពន្ធដែលមិនមែនជាលទ្ធផលបានមកពីសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត ។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំលេខ ០០៣ ស.ហ.វ.អ.ព.ដ. ស្តីពីការគ្រប់គ្រងប្រមូលពន្ធលើប្រាក់ចំណេញ និងពន្ធផ្សេងៗទៀតរបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលចំណូលការប្រាក់ទទួលបានពីប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក មិនត្រូវជាប់ពន្ធលើប្រាក់ចំណេញនោះទេមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១ តទៅ។

យោងតាមប្រកាសថ្មីលេខ 638 ចុះថ្ងៃទី 4 ខែកក្កដា ឆ្នាំ២០១៧ អ្នកជាប់ពន្ធអាចត្រូវរួចផុតពីការបង់ពន្ធអប្បបរមាប្រសិនបើអ្នកជាប់ពន្ធបំពេញតាមលក្ខណៈវិនិច្ឆ័យដូចមានចែងក្នុងប្រកាសនេះ។

កិច្ចការ & ផ្នែកទាំងអស់ អ៊ីនស្យូរ៉េនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

14. ពន្ធលើប្រាក់ចំណេញ (ត)

14.2 ចំណូលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្ងៃទី១ ខែមករា	20,503	11,111	82,525	45,388
ចំណាយពន្ធលើប្រាក់ចំណេញ	225,876	257,928	905,989	1,050,025
ពន្ធលើប្រាក់ចំណេញបានបង់	(236,706)	(248,536)	(949,428)	(1,011,790)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(268)	(1,098)
ថ្ងៃទី៣១ ខែធ្នូ	9,673	20,503	38,818	82,525

14.3 ចំណាយពន្ធលើប្រាក់ចំណេញ

ការផ្ទៀងផ្ទាត់ចំណាយពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធផ្ទៀងផ្ទាត់នឹងការចំណាយពន្ធលើប្រាក់ចំណេញ នៅក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ចំណូលបុព្វលាភសរុប	4,065,741	4,783,162	16,307,687	19,472,253
ពន្ធ 5% នៃចំណូលបុព្វលាភសរុប	203,287	239,158	815,384	973,612
សំវិធានធនខ្វះពីការិយបរិច្ឆេទមុន	21,431	17,510	85,960	71,284
ពន្ធផ្សេងៗ	1,158	1,260	4,645	5,129
ចំណាយពន្ធលើប្រាក់ចំណេញ	225,876	257,928	905,989	1,050,025
ពន្ធដែលទទួលបានមកវិញពី				
ក្រុមហ៊ុនធានារ៉ាប់រងបន្ត	(96,797)	(107,059)	(388,253)	(435,837)
ចំណាយពន្ធលើប្រាក់ចំណេញសុទ្ធ	129,079	150,869	517,736	614,188

ក្រុមហ៊ុនជឿជាក់ថា ចំណូលពន្ធលើប្រាក់ចំណេញរបស់ខ្លួន គឺមានភាពគ្រប់គ្រាន់សម្រាប់រយៈពេលចំហ ដោយផ្អែកលើការវាយតម្លៃរបស់ខ្លួនលើកត្តានានា រួមមានការបកស្រាយច្បាប់ពន្ធ និងបទពិសោធន៍កន្លងមក។

កិច្ចការ & ផ្នែកនៃ អ្នកស្រាវជ្រាវ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

15. ដើមទុន

	2025			2024		
	ចំនួន ភាគហ៊ុន	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ចំនួន ភាគហ៊ុន	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ចុះបញ្ជី បោះផ្សាយ និងបានបង់៖						
តម្លៃហ៊ុន 1ភាគហ៊ុន						
9,000 ដុល្លារអាមេរិក	1,000	9,000,000	36,000,000	1,000	9,000,000	36,000,000

ចំនួនភាគហ៊ុន និងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	2025			2024		
	ភាគរយនៃ ភាគហ៊ុន កាន់កាប់	ចំនួន ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក	ភាគរយនៃ ភាគហ៊ុន កាន់កាប់	ចំនួន ភាគហ៊ុន	ចំនួន ដុល្លារអាមេរិក
លោកស្រី ហេង សុខា	20%	200	1,800,000	20%	200	1,800,000
លោក អ៊ឹង ស៊ីវម៉េង	20%	200	1,800,000	20%	200	1,800,000
លោក អ៊ឹង ស៊ីវឡូរ	20%	200	1,800,000	20%	200	1,800,000
លោក អ៊ឹង ស៊ីវឈន់	20%	200	1,800,000	20%	200	1,800,000
កញ្ញា អ៊ឹង ស៊ីវឈិនស៊ី	20%	200	1,800,000	20%	200	1,800,000
	100%	1,000	9,000,000	100%	1,000	9,000,000

ក្រុមហ៊ុន & ជាតិស៊ី អ៊ិនស្យូរ៉ង់ ក្រុមហ៊ុន
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

16. លទ្ធផលកិច្ចសន្យាធានារ៉ាប់រងតាមប្រភេទ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	យានយន្ត ដុល្លារអាមេរិក	អគ្គិភ័យ ដុល្លារអាមេរិក	វិស្វកម្ម ដុល្លារអាមេរិក	ដឹកជញ្ជូន តាមផ្លូវទឹក ដុល្លារអាមេរិក	បំណុល ដុល្លារអាមេរិក	គ្រោះថ្នាក់ បុគ្គល ដុល្លារអាមេរិក	វេជ្ជសាស្ត្រ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)
បុព្វលាភដុល្លារធានារ៉ាប់រង	1,895,555	913,091	118,486	44,349	242,466	180,722	518,732	152,340	4,065,741	16,307,687
បុព្វលាភផ្ទេរឱ្យអ្នកធានារ៉ាប់រងបន្ត	(380,452)	(840,462)	(97,468)	(35,479)	(181,583)	(144,557)	(163,400)	(92,544)	(1,935,945)	(7,765,075)
បុព្វលាភ សុទ្ធ	1,515,103	72,629	21,018	8,870	60,883	36,165	355,332	59,796	2,129,796	8,542,612
បម្រែបម្រួលដុលនៃប្រាក់បម្រុងលើ ហានិភ័យមិនទាន់ផុតកំណត់	155,529	(69,486)	8,367	15,828	6,342	6,062	238,799	6,342	367,783	1,475,178
បម្រែបម្រួលនៃប្រាក់បម្រុងលើ ហានិភ័យមិនទាន់ផុតកំណត់ផ្ទេរ ឱ្យអ្នកធានារ៉ាប់រងបន្ត	(21,025)	99,891	(4,847)	(12,656)	(9,291)	(4,627)	(39,783)	(9,291)	(1,629)	(6,534)
ចំណូលទទួលបានពីបុព្វលាភ ធានារ៉ាប់រងសុទ្ធ	1,649,607	103,034	24,538	12,042	57,934	37,600	554,348	56,847	2,495,950	10,011,256
កម្រៃជើងសារពីការធានារ៉ាប់រងបន្ត	121,198	255,439	30,626	11,909	54,327	46,417	48,470	47,200	615,586	2,469,115
ចំណូលសរុបទទួលបានពីអាជីវកម្ម ធានារ៉ាប់រង	1,770,805	358,473	55,164	23,951	112,261	84,017	602,818	104,047	3,111,536	12,480,371

កិច្ចការ & ផែនការ អ្នកស្នើសុំ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

16. លទ្ធផលកិច្ចការសន្យាធានារ៉ាប់រងតាមប្រភេទ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

	យានយន្ត ដុល្លារអាមេរិក	អគ្គិភ័យ ដុល្លារអាមេរិក	វិស្វកម្ម ដុល្លារអាមេរិក	ដឹកជញ្ជូន តាមផ្លូវទឹក ដុល្លារអាមេរិក	បំណុល ដុល្លារអាមេរិក	គ្រោះថ្នាក់ បុគ្គល ដុល្លារអាមេរិក	វេជ្ជសាស្ត្រ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	តាន់រៀល (កំណត់ សម្គាល់២.៤)
សំណងដុលដែលបានទូទាត់	(689,091)	(415,088)	(12,027)	-	(12,940)	(41,141)	(594,695)	(75)	(1,765,057)	(7,079,644)
សំណងដែលទទួលបានពី										
អ្នកធានារ៉ាប់រងបន្ត	119,458	342,372	10,509	-	9,787	32,913	160,416	60	675,515	2,709,491
បម្រែបម្រួលនៃបំណុលកិច្ចសន្យា ធានារ៉ាប់រងផ្សេងៗ	52,881	(63,400)	3,515	-	(1,473)	(1,331)	(21,690)	(1,485)	(32,983)	(132,295)
បម្រែបម្រួលនៃបំណុលកិច្ចសន្យា ផ្ទេរឱ្យអ្នកធានារ៉ាប់រងបន្ត	(45,180)	51,718	(1,875)	-	941	838	(5,404)	950	1,988	7,974
សំណងសុទ្ធដែលបានកើតឡើង	(561,932)	(84,398)	122	-	(3,685)	(8,721)	(461,373)	(550)	(1,120,537)	(4,494,474)
កម្រៃជើងសារ និងឈ្នួលកណ្តាល	(60,885)	(88,370)	(9,739)	(1,346)	(31,613)	(11,094)	(59,787)	(5,077)	(267,911)	(1,074,591)
ការដកហូតពន្ធ	(7,576)	(363)	(105)	(44)	(304)	(181)	(1,777)	(299)	(10,649)	(42,713)
សរុបសំណង និងចំណាយផ្សេងៗ ប្រាក់ចំណេញសុទ្ធពីកិច្ចសន្យា ធានារ៉ាប់រង	(630,393)	(173,131)	(9,722)	(1,390)	(35,602)	(19,996)	(522,937)	(5,926)	(1,399,097)	(5,611,778)
	1,140,412	185,342	45,442	22,561	76,659	64,021	79,881	98,121	1,712,439	6,868,593

កិត្តល & ជាតលើរ អ៊ុនស្ទុរេន ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

16. លទ្ធផលកិច្ចសន្យាធានារ៉ាប់រងតាមប្រភេទ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	យានយន្ត ដុល្លារអាមេរិក	អគ្គិភ័យ ដុល្លារអាមេរិក	វិស្វកម្ម ដុល្លារអាមេរិក	ដឹកជញ្ជូន តាមផ្លូវទឹក ដុល្លារអាមេរិក	បំណុល ដុល្លារអាមេរិក	គ្រោះថ្នាក់ បុគ្គល ដុល្លារអាមេរិក	វេជ្ជសាស្ត្រ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)
បុព្វលាភដុលធានារ៉ាប់រង	2,125,264	904,993	120,072	69,854	165,866	180,572	839,123	377,418	4,783,162	19,472,253
បុព្វលាភផ្ទេរឱ្យអ្នកធានារ៉ាប់រងបន្ត	(412,470)	(781,476)	(121,487)	(55,792)	(121,207)	(144,458)	(241,619)	(339,722)	(2,218,231)	(9,030,418)
បុព្វលាភ សុទ្ធ	1,712,794	123,517	(1,415)	14,062	44,659	36,114	597,504	37,696	2,564,931	10,441,835
បម្រែបម្រួលដុល នៃប្រាក់បម្រុងលើ ហានិភ័យមិនទាន់ផុតកំណត់	122,855	44,524	131,787	37,416	29,509	16,172	(461,390)	225,050	145,923	594,053
បម្រែបម្រួលនៃប្រាក់បម្រុងលើ ហានិភ័យមិនទាន់ផុតកំណត់ផ្ទេរ ឱ្យអ្នកធានារ៉ាប់រងបន្ត	(32,293)	(24,971)	(106,646)	(29,636)	(20,907)	(13,163)	86,010	(172,260)	(313,866)	(1,277,748)
ចំណូលទទួលបានពីបុព្វលាភ ធានារ៉ាប់រងសុទ្ធ	1,803,356	143,070	23,726	21,842	53,261	39,123	222,124	90,486	2,396,988	9,758,140
កម្រៃជើងសារពីការធានារ៉ាប់រងបន្ត	147,568	202,387	31,175	16,318	35,425	42,530	63,869	83,362	622,634	2,534,743
ចំណូលសរុបទទួលបានពីអាជីវកម្ម ធានារ៉ាប់រង	1,950,924	345,457	54,901	38,160	88,686	81,653	285,993	173,848	3,019,622	12,292,883

កិត្តល & ជាតន៏រ អ៊ុនស្វែន ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

16. លទ្ធផលកិច្ចសន្យាធានារ៉ាប់រងតាមប្រភេទ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	យានយន្ត ដុល្លារអាមេរិក	អគ្គីភ័យ ដុល្លារអាមេរិក	វិស្វកម្ម ដុល្លារអាមេរិក	ដឹកជញ្ជូន តាមផ្លូវទឹក ដុល្លារអាមេរិក	ចំណូល ដុល្លារអាមេរិក	គ្រោះថ្នាក់ បុគ្គល ដុល្លារអាមេរិក	វេជ្ជសាស្ត្រ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)
សំណងដុលដែលបានទូទាត់	(755,588)	(19,677)	(8,029)	-	(4,305)	(64,389)	(282,314)	(1,259)	(1,135,561)	(4,622,869)
សំណងដែលទទួលបានពី										
អ្នកធានារ៉ាប់រងបន្ត	164,394	17,586	5,467	-	3,229	51,511	126,734	1,008	369,929	1,505,981
បម្រែបម្រួលនៃចំណូលកិច្ចសន្យា ធានារ៉ាប់រងផ្សេងៗ	18,934	(18,452)	6,581	6,754	1,296	(2,775)	(43,883)	9,934	(21,611)	(87,978)
បម្រែបម្រួលនៃចំណូលកិច្ចសន្យា ផ្ទេរឱ្យអ្នកធានារ៉ាប់រងបន្ត	(26,186)	16,882	(5,666)	(4,739)	(827)	1,684	16,611	(7,103)	(9,344)	(38,039)
សំណងសុទ្ធដែលបានកើតឡើង	(598,446)	(3,661)	(1,647)	2,015	(607)	(13,969)	(182,852)	2,580	(796,587)	(3,242,905)
កម្រៃជើងសារ និងឈ្នួលកណ្តាល	(70,945)	(93,430)	(14,468)	(7,928)	(21,786)	(9,647)	(90,437)	(42,244)	(350,885)	(1,428,453)
ការដកហូតពន្ធ	(8,564)	(933)	(63)	(70)	(223)	(181)	(2,988)	(188)	(13,210)	(53,778)
សរុបសំណង និងចំណាយផ្សេងៗ	(677,955)	(98,024)	(16,178)	(5,983)	(22,616)	(23,797)	(276,277)	(39,852)	(1,160,682)	(4,725,136)
ប្រាក់ចំណេញសុទ្ធពីកិច្ចសន្យា ធានារ៉ាប់រង	1,272,969	247,433	38,723	32,177	66,070	57,856	9,716	133,996	1,858,940	7,567,747

ភីអិល & ផាតឈើ អ៊ុនស៊ុរេន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

17. ចំណាយប្រតិបត្តិការ និងរដ្ឋបាល

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍	1,320,423	1,428,880	5,296,217	5,816,970
ចំណាយទីផ្សារ និងការលក់	298,290	230,770	1,196,441	939,465
រំលស់	104,866	118,809	420,618	483,672
កម្រៃវិជ្ជាជីវៈ (*)	39,868	96,080	159,911	391,142
ការកម្សាន្ត	29,417	49,278	117,992	200,611
ការធ្វើដំណើរ	18,608	38,779	74,637	157,869
ពន្ធផ្សេងៗ	38,598	36,052	154,817	146,768
ការទំនាក់ទំនង	20,748	23,133	83,220	94,174
ការជួល	25,505	20,543	102,301	83,631
ទឹកភ្លើង	17,168	16,633	68,861	67,713
សម្ភារៈការិយាល័យ	12,029	15,329	48,248	62,404
ការជួសជុល និងថែទាំ	6,632	6,509	26,601	26,498
ថ្លៃសមាជិកភាព	5,000	5,000	20,055	20,355
កម្រៃធនាគារ	3,097	3,725	12,422	15,164
តំហាយនៃឱនភាពនៃតម្លៃនៃគណនី				
ធានារ៉ាប់រងត្រូវទទួល	(963)	(9,751)	(3,863)	(39,696)
ផ្សេងៗ	81,279	144,733	326,008	589,208
	2,020,565	2,224,502	8,104,486	9,055,948

- (*) កម្រៃវិជ្ជាជីវៈ ត្រូវបានរួមបញ្ចូលទាំងកម្រៃសវនកម្មដែលត្រូវទូទាត់ទៅសវនករចំនួន 22,000 ដុល្លារអាមេរិករួមទាំងអាករលើតម្លៃបន្ថែម សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (2024 មានចំនួន 22,000 ដុល្លារអាមេរិក)។

កិច្ចការ & ផែនការ អ្នកស្នើសុំ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

18. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

18.1 សមតុល្យជាមួយសម្ព័ន្ធព្យាបាល

សមតុល្យជាមួយសម្ព័ន្ធព្យាបាល ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១ – គណនីត្រូវទទួលពីភាគទុនិក។

18.2 ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2025 ដុល្លារអាមេរិក	2024 ដុល្លារអាមេរិក	2025 ពាន់រៀល (កំណត់ សម្គាល់ 2.4)	2024 ពាន់រៀល (កំណត់ សម្គាល់ 2.4)
ចំណូលបុព្វលាភពីក្រុមហ៊ុនសម្ព័ន្ធព្យាបាល	570,296	66,498	2,287,456	270,713
សំណងទូទាត់ទៅឱ្យក្រុមហ៊ុនសម្ព័ន្ធព្យាបាល	21,449	133,812	86,031	544,749
កម្រៃជើងសារ និងឈ្នួលកណ្តាលទៅ ក្រុមហ៊ុនសម្ព័ន្ធព្យាបាល	35,955	19,242	144,214	78,334
ចំណូលការប្រាក់ពីភាគទុនិកទាំងអស់	115,830	112,998	464,594	460,015
ការប្រាក់ទទួលបានពីភាគទុនិកទាំងអស់	290,000	50,000	1,163,190	203,550
បុរេប្រទានទៅភាគទុនិក	-	226,928	-	923,824
លាភការរបស់អ្នកគ្រប់គ្រងសំខាន់ៗ				
ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ	476,823	452,721	1,912,535	1,843,027
លាភការរបស់អភិបាល	7,700	7,700	30,885	31,347
	484,523	460,421	1,943,420	1,874,374

កិច្ចការ & ផែនការ អ្នកស្រាវជ្រាវ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

19. ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន គឺដើម្បីប្រាកដថាក្រុមហ៊ុនមានប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម និងរក្សាបានតាមតម្រូវការគ្រប់គ្រងដើមទុន ដោយអនុលោមទៅតាមប្រកាសស្តីពី ការកំណត់កម្រិតសាធារណសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ក្រោមបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ត្រូវរក្សាកម្រិតសាធារណមិនឱ្យតិចជាង 120% ដោយស្របទៅតាមលក្ខខណ្ឌ តម្រូវរបស់និយ័តករធានារ៉ាប់រងកម្ពុជា។ ក្រុមហ៊ុនមានកម្រិតសាធារណ 158% នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន១៥៩%)។

គោលនយោបាយរបស់ក្រុមហ៊ុន គឺរក្សាភាពពេញលេញ និងភាពគ្រប់គ្រាន់នៃកម្រិតដើមទុនអប្បបរមាយោងតាម ប្រកាស។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុនបានអនុលោមតាមលក្ខខណ្ឌតម្រូវ ទាក់ទិននឹងដើមទុនអប្បបរមា។

20. ឧបករណ៍ហិរញ្ញវត្ថុ - ការចាត់ថ្នាក់គណនេយ្យ និងតម្លៃសមស្រប

ក្រុមហ៊ុនមិនធ្វើការបង្ហាញអំពីព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនោះទេ ព្រោះតម្លៃយោងគឺសមស្របប្រហាក់ប្រហែលទៅនឹងតម្លៃសមស្រប។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុនត្រូវបានចាត់ថ្នាក់ក្នុងកម្រិតទី២ តាមឯកសារក្រុម តម្លៃសមស្រប។

	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់	(កំណត់
			សម្គាល់ 2.4)	សម្គាល់ 2.4)
<i>ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមរំលស់ថ្លៃដើម៖</i>				
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	700,000	700,000	2,809,100	2,817,500
គណនីត្រូវទទួលពីការធានារ៉ាប់រង	728,674	894,815	2,924,169	3,601,630
ទ្រព្យសកម្មពីការធានារ៉ាប់រងបន្ត	939,930	939,571	3,771,939	3,781,773
គណនីត្រូវទទួលផ្សេងៗ	2,341,296	2,393,495	9,395,621	9,633,817
ការវិនិយោគផ្សេងៗ	3,521,444	3,524,743	14,131,555	14,187,091
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	92,782	123,936	372,334	498,842
	8,324,126	8,576,560	33,404,718	34,520,653

ភីអិល & ប៉ាណ័រ អ៊ីនស៊ុរ៉ង់ស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

20. ឧបករណ៍ហិរញ្ញវត្ថុ - ការចាត់ថ្នាក់គណនេយ្យ និងតម្លៃសមស្រប (ត)

	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់ សម្គាល់ 2.4)	(កំណត់ សម្គាល់ 2.4)
<i>បំណុលហិរញ្ញវត្ថុរ៉ាប់រងតាមរំលស់ថ្លៃដើម៖</i>				
បំណុលកិច្ចសន្យាធានារ៉ាប់រង	2,242,378	2,577,178	8,998,663	10,373,141
គណនីត្រូវទូទាត់ផ្សេងៗ	1,068,552	807,355	4,288,099	3,249,604
បំណុលភតិសន្យា	155,799	235,155	625,221	946,499
	3,466,729	3,619,688	13,911,983	14,569,244

21. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក្រុមហ៊ុនត្រូវប្រឈមមុខនឹងហានិភ័យដូចខាងក្រោម ដែលកើតពីឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន៖

- ហានិភ័យឥណទាន
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យទីផ្សារ

កំណត់សម្គាល់នេះ បានបង្ហាញពីតម្លៃអំពីហានិភ័យក្នុងប្រភេទនៃហានិភ័យនីមួយៗ ដូចខាងលើគោលបំណងគោលនយោបាយ និងដំណើរការរបស់ក្រុមហ៊ុនដើម្បីរ៉ាប់រង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន ប្រសិនបើភាគីម្ខាងទៀតនៃឧបករណ៍ហិរញ្ញវត្ថុ ខកខានមិនបានអនុវត្តដូចដែលបានចែងក្នុងកិច្ចសន្យា។

ភីអិល & ផាតឡើ អ៊ីនស្វ័រ៉ង ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

21. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ក)

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុបង្ហាញពីហានិភ័យឥណទានអតិបរមា។ ហានិភ័យអតិបរមាទៅនឹងហានិភ័យឥណទានរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

	តម្លៃយោង			
	2025	2024	2025	2024
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់ សម្គាល់ 2.4)	(កំណត់ សម្គាល់ 2.4)
គណនីធានារ៉ាប់រងត្រូវទទួល	728,674	894,815	2,924,169	3,601,630
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	939,930	939,571	3,771,939	3,781,773
គណនីត្រូវទទួលផ្សេងៗ	2,341,296	2,393,495	9,395,621	9,633,817
ការវិនិយោគផ្សេងៗ	3,521,444	3,524,743	14,131,555	14,187,091
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	88,363	120,678	354,601	485,729
	7,619,707	7,873,302	30,577,885	31,690,040

គណនីធានារ៉ាប់រងត្រូវទទួល

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សំវិធានធនលើឱនភាពនៃតម្លៃនៃគណនីធានារ៉ាប់រងត្រូវទទួលមានចំនួន 376 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន 1,339 ដុល្លារអាមេរិក)។

ទ្រព្យសកម្មធានារ៉ាប់រងបន្ត និងគណនីត្រូវទទួលផ្សេងៗ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពុំមានការទទួលស្គាល់សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃនោះទេព្រោះអ្នកគ្រប់គ្រងជឿជាក់ថា ពុំមានសូចនាករលើឱនភាពនៃតម្លៃ នាកាលបរិច្ឆេទរាយការណ៍នោះឡើយ។

សាច់ប្រាក់ក្នុងធនាគារនិងការវិនិយោគផ្សេងៗ

សាច់ប្រាក់ក្នុងធនាគារ និងការវិនិយោគផ្សេងៗ ត្រូវបានដាក់បញ្ញើនៅធនាគារក្នុងស្រុក។ អ្នកគ្រប់គ្រងពុំរំពឹងថានឹងមានហានិភ័យសាច់ប្រាក់ក្នុងធនាគារ និងការវិនិយោគផ្សេងៗជាសារវន្តនោះទេ ហើយក៏មិនរំពឹងថាធនាគារនឹងខកខានមិនទូទាត់សង ដែលនាំឱ្យមានការខាតបង់ដល់ក្រុមហ៊ុនឡើយ។

កិច្ចការ & ផែនការ អ្នកស្មោះ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

21. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុល ហិរញ្ញវត្ថុដែលត្រូវទូទាត់ដោយប្រើសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុ ។ គោលដៅរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រង ហានិភ័យសាច់ប្រាក់ងាយស្រួល គឺធានាការរក្សាកម្រិតទ្រព្យសកម្មងាយស្រួលឱ្យបានគ្រប់គ្រាន់ទាំងក្នុងពេល ធម្មតា ឬមានបញ្ហា ដោយមិនមានការកើតឡើងនូវការខាតបង់ដែលមិនអាចទទួលយកបាន ឬហានិភ័យ ដែលប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យសាច់ប្រាក់ងាយស្រួល និងរក្សាកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលឱ្យបាន គ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន និងដើម្បីបន្ថយផលប៉ះពាល់នៃការប្រែប្រួលនូវលំហូរ សាច់ប្រាក់។

ការប្រឈមនូវហានិភ័យសាច់ប្រាក់ងាយស្រួល

តារាងខាងក្រោមនេះ គឺជាការវិភាគនៃបំណុលហិរញ្ញវត្ថុអនិស្សន្ទដែលនៅសល់នាការបរិច្ឆេទរាយការណ៍។ ចំនួននេះគឺចំនួនដុល និងមិនអប្បបរមា និងរួមមានការបង់ប្រាក់ប៉ាន់ស្មាន និងមិនបញ្ចូលកិច្ចព្រមព្រៀងកាត់កង។

	លំហូរ			
	តម្លៃយោង ដុល្លារអាមេរិក	សាច់ប្រាក់ដុល	តិចជាង	ច្រើនជាង
		តាមកិច្ចសន្យា ដុល្លារអាមេរិក	1ឆ្នាំ ដុល្លារអាមេរិក	1ឆ្នាំ ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				
បំណុលកិច្ចសន្យាធានារ៉ាប់រង	2,242,378	2,242,378	2,242,378	-
គណនីត្រូវទូទាត់ផ្សេងៗ	1,068,552	1,068,552	1,068,552	-
បំណុលភតិសន្យា	155,799	168,000	96,000	72,000
	3,466,729	3,478,930	3,406,930	72,000
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ 2.4)	13,911,983	13,960,946	13,672,010	288,936

ភីអិល & ជាកនីរ អ៊ីនស្យូរ៉ង ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

21. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការប្រឈមនូវហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

	លំហូរ			
	តម្លៃយោង	សាច់ប្រាក់ដុល	តិចជាង	ច្រើនជាង
	ដុល្លារអាមេរិក	តាមកិច្ចសន្យា	1ឆ្នាំ	1ឆ្នាំ
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
បំណុលកិច្ចសន្យាធានារ៉ាប់រង	2,577,178	2,577,178	2,577,178	-
គណនីត្រូវទូទាត់ផ្សេងៗ	807,355	807,355	807,355	-
បំណុលភតិសន្យា	235,155	264,000	96,000	168,000
	3,619,688	3,648,533	3,480,533	168,000
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ 2.4)	14,569,244	14,685,345	14,009,145	676,200

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការប្រែប្រួលតម្លៃទីផ្សារដូចជា អត្រាប្តូរប្រាក់ អត្រាការប្រាក់ដែលប៉ះពាល់ដល់ចំណូល ឬតម្លៃនៃការកាន់កាប់នូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យនូវការផ្ទុះឡើងហានិភ័យទីផ្សារក្នុងកម្រិតមួយទទួលយកបានខណៈពេលដែលផ្តល់មកវិញនូវចំណូលជាអតិបរមា។

ហានិភ័យរូបិយប័ណ្ណ

ក្រុមហ៊ុនមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តនោះទេ ដោយសារប្រតិបត្តិការភាគច្រើនរបស់ក្រុមហ៊ុនត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

ហានិភ័យអត្រាការប្រាក់

ការប្រឈមនូវហានិភ័យអត្រាការប្រាក់

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រាក់រួមមានសមតុល្យក្នុងធនាគារ និងការវិនិយោគផ្សេងៗ។ អត្រាការប្រាក់និងថេរវេលានៃប្រាក់បញ្ញើនៅធនាគារកាលកំណត់ត្រូវបានបង្ហាញនៅក្នុងតំណក់សម្គាល់ 10 និង 11 ។ មិនមានបំណុលហិរញ្ញវត្ថុដែលមានការប្រាក់ នាការបរិច្ឆេទវាយការណ៍ទេ។

ក្រឹត្យ & ផែនការ អ៊ិនស្យូរ៉េនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

21. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យទីផ្សារ (ត)

ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគរំញ័រចត្តិសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ក្រុមហ៊ុនមិនបានកត់ត្រាបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ដោយភាពលម្អៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាតនោះទេ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់ នាការបរិច្ឆេទការណ៍ ពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ ។

22. ហានិភ័យធានារ៉ាប់រង

ហានិភ័យនៃកិច្ចសន្យាធានារ៉ាប់រងមួយគឺអាចកើតមាននៅពេលហេតុការណ៍ដែលបានធានារ៉ាប់រងកើតឡើង និង មានភាពមិនច្បាស់លាស់ពីចំនួននៃសាច់ប្រាក់សំណង។ តាមលក្ខណៈនៃកិច្ចសន្យាធានារ៉ាប់រងហានិភ័យនេះគឺ មានភាពចៃដន្យ និងមិនអាចទាយទុកជាមុនឡើយ។

សម្រាប់ទំហំនៃកិច្ចសន្យាធានារ៉ាប់រង ដែលជាទ្រឹស្តីនៃភាពប្រហែលត្រូវបានអនុវត្តទៅលើការកំណត់តម្លៃ និង សំវិធានធនហានិភ័យជាចម្បងដែលក្រុមហ៊ុនកំពុងប្រឈមក្នុងកិច្ចសន្យាធានារ៉ាប់រង គឺជាសាច់ប្រាក់សំណង ជាក់ស្តែង និងផលប្រយោជន៍ដែលបង់លើសពីតម្លៃនៃបំណុលកិច្ចសន្យាធានារ៉ាប់រង។ វាអាចកើតឡើងដោយសារតែ ប្រាក់សំណង និងអត្ថប្រយោជន៍កើតមានជាញឹកញាប់ ឬមានកម្រិតធ្ងន់ធ្ងរច្រើនជាងតម្លៃប៉ាន់ស្មាន។ ហេតុការណ៍ របស់ធានារ៉ាប់រង គឺកើតឡើងដោយចៃដន្យចំនួននិងសាច់ប្រាក់នៃការទាមទារសំណង និងអត្ថប្រយោជន៍ គឺប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដែលកើតពីការកំណត់នៅក្នុងបច្ចេកទេសស្ថិតិ។

តាមបទពិសោធន៍បង្ហាញថាទំហំនៃកិច្ចសន្យាធានារ៉ាប់រងស្រដៀងគ្នាមានចំនួនកាន់តែធំ ភាពប្រែប្រួលនៃលទ្ធផល រំពឹងទុកកាន់តែតូច។ លើសពីនេះទៀតភាពសម្បូរបែបនៃទំហំនៃកិច្ចសន្យាធានារ៉ាប់រងកាន់តែច្រើន ផលប៉ះពាល់ ជាទូទៅដោយការផ្លាស់ប្តូរនៅក្នុងទំហំនៃទំហំនៃកិច្ចសន្យាធានារ៉ាប់រងគឺប្រហែលអាចកាន់តែតូច។

ហានិភ័យជាក់លាក់នៃប្រភេទផ្សេងគ្នានៃកិច្ចសន្យាធានារ៉ាប់រងត្រូវបានបកស្រាយដូចខាងក្រោម៖

22.1 ការប្រមូលផ្តុំហានិភ័យធានារ៉ាប់រង

ការប្រមូលផ្តុំនៃហានិភ័យអាចកើតឡើងនៅពេលដែលហេតុការណ៍ជាក់លាក់មួយ ឬស៊េរីនៃហេតុការណ៍មួយ ដែលអាចមានការប៉ះពាល់យ៉ាងខ្លាំងលើបំណុលនៃកិច្ចសន្យាធានារ៉ាប់រងរបស់ក្រុមហ៊ុន។ ការប្រមូលផ្តុំទាំងនេះ អាចកើតឡើងពីកិច្ចសន្យាធានារ៉ាប់រងតែមួយ ឬតាមរយៈផ្នែកតូចមួយនៃកិច្ចសន្យាដែលពាក់ព័ន្ធ និងកាលៈទេសៈ ដែលបំណុលដ៏សំខាន់អាចកើតឡើង។

កិច្ចការ & ផែនការនិរន្តរ៍ អ៊ិនស្យូរ៉េនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

22. ហានិភ័យធានារ៉ាប់រង (ត)

22.1 ការប្រមូលផ្តុំហានិភ័យធានារ៉ាប់រង (ត)

ហានិភ័យធានារ៉ាប់រងសម្រាប់កិច្ចសន្យាត្រូវបានរងផលប៉ះពាល់ផងដែរ ដោយសិទ្ធិរបស់អ្នកត្រូវបានធានារ៉ាប់រង ក្នុងការបង់បន្ថយ ឬពុំមានបុព្វលាភនៅពេលអនាគត ឬដើម្បីបញ្ចប់កិច្ចសន្យាទាំងស្រុង។ ជាលទ្ធផលសាច់ប្រាក់ នៃហានិភ័យធានារ៉ាប់រង គឺកំណត់ទៅតាមឥរិយាបថរបស់អ្នកត្រូវបានធានារ៉ាប់រងផងដែរ។ ផ្អែកលើការសន្មត អ្នកត្រូវបានធានារ៉ាប់រងនឹងធ្វើការសម្រេចចិត្តដោយសមហេតុផល ហានិភ័យធានារ៉ាប់រងជាអ្នកត្រូវបានសន្មត ទៅជាសារវន្តដោយឥរិយាបថបែបនោះ។ ក្រុមហ៊ុនបានដាក់កត្តាដែលកើតពីផលប៉ះពាល់ដោយឥរិយាបថរបស់ អ្នកត្រូវបានធានារ៉ាប់រងក្នុងការសន្មតដើម្បីវាស់វែងបំណុលកិច្ចសន្យាធានារ៉ាប់រង ។

22.2 ការគ្រប់គ្រងហានិភ័យការធានារ៉ាប់រង-ការចេញប័ណ្ណធានារ៉ាប់រង និងយុទ្ធសាស្ត្រធានារ៉ាប់រងបន្ត

យុទ្ធសាស្ត្រចេញប័ណ្ណ គឺដើម្បីធានាថាហានិភ័យនៃការចេញប័ណ្ណធានារ៉ាប់រង ត្រូវបានបែងចែកយ៉ាងល្អ ពោលគឺ តាមប្រភេទនៃហានិភ័យ និងកម្រិតនៃអត្ថប្រយោជន៍ដែលបានធានារ៉ាប់រង។ ក្រុមហ៊ុនបានបង្កើតយុទ្ធសាស្ត្រ ចេញប័ណ្ណធានារ៉ាប់រងរបស់ខ្លួន ដោយយោងតាមកត្តាសំខាន់ៗ គឺការជ្រើសរើសហានិភ័យ និងចំណាត់ថ្នាក់ ហានិភ័យ។

ដំណើរការជ្រើសរើសហានិភ័យ បានកំណត់ហានិភ័យធានារ៉ាប់រងជាក្រុម ដែលក្រុមហ៊ុនអាចទទួលយកបាន ដូច្នេះការពង្រីកនៃប្រភេទហានិភ័យធានារ៉ាប់រងអាចសម្រេចបាន។ នៅពេលជាមួយគ្នានេះគឺដើម្បីធានាថាប្រភេទ ហានិភ័យនីមួយៗ មានចំនួនគ្រប់គ្រាន់ក្នុងការកាត់បន្ថយភាពប្រែប្រួលនៃលទ្ធផលដែលអាចរំពឹងទុកបាន។

ក្រុមហ៊ុននៃហានិភ័យធានារ៉ាប់រងនីមួយៗ ត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទស្តង់ដារ និងកម្រិតក្រោមស្តង់ដារតាមរយៈ ការចេញប័ណ្ណធានារ៉ាប់រង។ គោលការណ៍ណែនាំក្នុងការជ្រើសរើសវេជ្ជសាស្ត្រ និងការចេញប័ណ្ណធានារ៉ាប់រង ហិរញ្ញវត្ថុ ដែលបានបញ្ចូលក្នុងនីតិវិធីនៃការចេញប័ណ្ណធានារ៉ាប់រងរបស់ក្រុមហ៊ុនអនុញ្ញាតឱ្យប្រភេទនៃហានិភ័យ ធានារ៉ាប់រងត្រូវបានចាត់ថ្នាក់យ៉ាងត្រឹមត្រូវ។ ចំណាត់ថ្នាក់នីមួយៗ មានបុព្វលាភផ្សេងៗគ្នាទៅតាមស្ថានភាព សុខភាព និងប្រវត្តិសុខភាពនៃគ្រួសាររបស់អ្នកស្នើសុំនោះ។ ក្រុមហ៊ុនបានធ្វើការធានារ៉ាប់រងបន្តនៅក្នុង លក្ខខណ្ឌធម្មតានៃអាជីវកម្ម ដើម្បីបង្ហាញហានិភ័យរបស់ខ្លួន និងកំណត់កម្រិតខាតបង់សុទ្ធរបស់ខ្លួនដែលរំពឹងថា អាចនឹងកើតឡើង។ ការរៀបចំសម្រាប់ការធានារ៉ាប់រងហានិភ័យបន្តដែលបានអនុវត្តដោយក្រុមហ៊ុនបានកម្រិត ហានិភ័យរបស់ក្រុមហ៊ុន។

23. យថាភាពនៃពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ ក្នុងការដាក់ ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទ ប្រឈមនឹងបំណកស្រាយផ្សេងៗ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅប្រទេសដទៃ ទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃ នីតិកម្មពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ។

កិច្ចការ & ផែនការ អ្នកស្រាវជ្រាវ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត

ក្រុមហ៊ុន បានប្រើប្រាស់គោលនយោបាយគណនេយ្យដែលមានដូចខាងក្រោម សម្រាប់គ្រប់ការិយបរិច្ឆេទ ទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព ។

24.1 ប្រតិបត្តិការរូបិយប័ណ្ណបរទេស

ប្រតិបត្តិការរូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក ត្រូវបានប្តូរទៅជាដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ដែល កំណត់តាមកាលបរិច្ឆេទនៃប្រតិបត្តិការ។ ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលដែលគិតជាប្រាក់រូបិយប័ណ្ណក្រៅពី ប្រាក់ដុល្លារអាមេរិកនៅពេលកាលបរិច្ឆេទ ត្រូវបានប្តូរទៅជាដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ដែលបានកំណត់នៅ កាលបរិច្ឆេទនោះ។ លម្អៀងការប្តូរប្រាក់ដែលកើតឡើងត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត។ វត្ថុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានតម្លៃដើមរូបិយប័ណ្ណបរទេសមិនត្រូវបានប្តូរទេ។

24.2 កិច្ចសន្យាធានារ៉ាប់រង

(ក) ចំណាត់ថ្នាក់

កិច្ចសន្យាធានារ៉ាប់រង គឺជាកិច្ចសន្យាដែលក្រុមហ៊ុនបានទទួលយកនូវហានិភ័យធានារ៉ាប់រងជាសារវន្ត ពីអ្នកដែល ត្រូវបានធានា តាមរយៈការយល់ព្រមក្នុងការទូទាត់ដល់អ្នកដែលត្រូវបានធានា ឬអ្នកទទួលបានផលប្រយោជន៍ ផ្សេងទៀត ប្រសិនបើព្រឹត្តិការណ៍មិនប្រាកដប្រជាពេលអនាគតណាមួយ បានផ្តល់ផលអវិជ្ជមានដល់អ្នកដែល ត្រូវបានធានា ឬអ្នកទទួលបានផលប្រយោជន៍ផ្សេងទៀត។ នៅពេលដែលកិច្ចសន្យាមួយត្រូវបានចាត់ថ្នាក់ជា កិច្ចសន្យាធានារ៉ាប់រង កិច្ចសន្យានោះនឹងនៅបន្តជាកិច្ចសន្យាធានារ៉ាប់រងសម្រាប់អាយុកាលដែលនៅសល់ទោះបីជា ហានិភ័យធានារ៉ាប់រងកាត់បន្ថយជាសារវន្តក្នុងអំឡុងពេលការិយបរិច្ឆេទក៏ដោយ។

(ខ) ការទទួលស្គាល់ និងការវាស់វែង

ការទទួលស្គាល់ចំណូលបុព្វលាភ

បុព្វលាភដែលទទួលបានពីកិច្ចសន្យាធានារ៉ាប់រង ត្រូវបានទទួលស្គាល់ជាចំណូលនៅក្នុងអំឡុងពេលដែល គោលនយោបាយ (កិច្ចសន្យា) សមាមាត្រនឹងការធានារ៉ាប់រងដែលបានផ្តល់ជូន។

ក្រុមហ៊ុនធ្វើការធានារ៉ាប់រងបន្តនូវផ្នែកមួយនៃហានិភ័យសរុបដែលបានទទួលយកទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង និង ក្រុមហ៊ុនធានារ៉ាប់រងបន្តផ្សេងៗទៀត។ បុព្វលាភដែលបានបង់ ឬបំណែកនៃបុព្វលាភលើកិច្ចសន្យាធានារ៉ាប់រងបន្ត ត្រូវបានទទួលស្គាល់ក្នុងរយៈពេលនៃកិច្ចសន្យាធានារ៉ាប់រង ដោយផ្អែកលើការធានារ៉ាប់រងដែលបានផ្តល់ជូន។ ការទូទាត់បុព្វលាភ ឬបំណុលកិច្ចសន្យាធានារ៉ាប់រងបន្ត ត្រូវបានទទួលស្គាល់ជាគណនីត្រូវទទួលបានពីអ្នកធានា រ៉ាប់រងបន្ត ក្នុងចំនួនទឹកប្រាក់ស្មើនឹងបំណុល ដែលបានកាត់ត្រាសម្រាប់កិច្ចសន្យាធានារ៉ាប់រងបន្ត។

បុព្វលាភដែលមិនទាន់ទទួលស្គាល់ គឺជាផ្នែកមួយនៃបុព្វលាភដែលទាក់ទងទៅនឹងលក្ខខណ្ឌមិនទាន់ផុតកំណត់ លើការការពារ។

កិច្ចការ & ផែនការ អ្នកស្នាក់នៅ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.2 កិច្ចសន្យាធានារ៉ាប់រង (ត)

(ខ) ការទទួលស្គាល់ និងការវាស់វែង (ត)

ការទទួលស្គាល់ចំណូលបុព្វលាភ (ត)

បុព្វលាភដែលមិនទាន់ទទួលស្គាល់សម្រាប់កិច្ចសន្យារយៈពេលខ្លី ត្រូវបានកំណត់សម្រាប់ប្រភេទអាជីវកម្មនីមួយៗ ហើយត្រូវបានគណនាសមាមាត្រទៅនឹងចំនួនថ្ងៃ រហូតដល់គោលនយោបាយផុតកំណត់ (សមាមាត្រជាប្រចាំថ្ងៃ)។ ការកើនឡើង ឬថយចុះនៃបុព្វលាភដែលមិនទាន់ទទួលស្គាល់ តំណាងឱ្យភាពខុសគ្នារវាងសមតុល្យនៃបុព្វលាភ ដែលមិនទាន់ទទួលស្គាល់សម្រាប់រយៈពេលបច្ចុប្បន្ន និងការបរិច្ឆេទពីមុន។ វិធីសាស្ត្រដែលត្រូវបានប្រើ ដើម្បីគណនាប្រាក់បម្រុងសម្រាប់បុព្វលាភដែលមិនទាន់ទទួលស្គាល់ គឺផ្អែកលើវិធីសាស្ត្រមូលដ្ឋានប្រចាំថ្ងៃ 1/365 ។ បំណែកនៃទ្រព្យសកម្មធានារ៉ាប់រងបន្តនៃបុព្វលាភដែលមិនទាន់ចាត់ចូលជាចំណូល ត្រូវបានទទួលស្គាល់ ក្នុងពេលដំណាលគ្នា នៅពេលដែលបុព្វលាភមិនទាន់ទទួលស្គាល់កើតមានឡើង។ បំណែកនៃទ្រព្យសកម្ម ធានារ៉ាប់រងបន្តបុព្វលាភដែលមិនទាន់ចាត់ចូលជាចំណូល ត្រូវបានវាស់វែងដោយ អនុលោមទៅតាមកិច្ចសន្យា ធានារ៉ាប់រងបន្ត ដោយរាប់បញ្ចូលទាំងវិធីសាស្ត្រដែលមិនទាន់ចាត់ជាចំណូល។

ចំណូលបុព្វលាភសុទ្ធនៅក្នុងរបាយការណ៍ចំណេញ ឬខាត សំដៅលើបុព្វលាភដុល បុព្វលាភធានារ៉ាប់រងបន្ត និង បម្រែបម្រួលនៃបុព្វលាភដែលមិនទាន់ទទួលស្គាល់។ បុព្វលាភធានារ៉ាប់រងបន្តត្រូវបានបង្ហាញជាការកាត់ចេញពី បុព្វលាភដុល។

ទ្រព្យសកម្មធានារ៉ាប់រងបន្ត

អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនវាយតម្លៃទៅតាមកាលបរិច្ឆេទនីមួយៗ ថាតើទ្រព្យសកម្មធានារ៉ាប់រងបន្តមានឱនភាព តម្លៃ ឬទេ។ ឱនភាពនៃតម្លៃលើទ្រព្យសកម្មធានារ៉ាប់រងបន្តអាចកើតមានឡើងប្រសិនបើមានភស្តុតាងបញ្ជាក់ថា ក្រុមហ៊ុន ឬបុគ្គលដែលត្រូវធានាមិនទាន់ទទួលបានចំនួនទាំងអស់ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យា ហើយផលប៉ះពាល់ អាចត្រូវបានវាស់វែងបានដោយភាពជឿជាក់។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត។

ទ្រព្យសកម្មធានារ៉ាប់រងបន្ត រួមមានសមតុល្យដែលរំពឹងថាអាចប្រមូលបានមកវិញពីក្រុមហ៊ុនធានារ៉ាប់រងបន្តនានា ដែលត្រូវបានប៉ាន់ស្មានសម្រាប់ការទាមទារសំណងលើការធានារ៉ាប់រងបន្ត និងបុព្វលាភដែលទាន់ទទួលស្គាល់។ ចំនួនទឹកប្រាក់ដែលអាចប្រមូលបានពីអ្នកធានារ៉ាប់រងបន្ត ត្រូវបានប៉ាន់ស្មានតាមលក្ខណៈដែលស្របទៅនឹង ទំនួលខុសត្រូវដែលទាក់ទងនឹងប័ណ្ណធានារ៉ាប់រងបន្ត។

ក្រុមហ៊ុនបង្ហាញទ្រព្យសកម្មធានារ៉ាប់រងបន្តដាច់ដោយឡែកពីបុព្វលាភដែលមិនទាន់ទទួលស្គាល់ និងសំវិធានធន លើសំណងដែលបានប៉ាន់ស្មាន។

ភីអិល & ដាតាស៊ី អ៊ីនស្យូរ៉ង ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.2 កិច្ចសន្យាធានារ៉ាប់រង (ត)

(ខ) ការទទួលស្គាល់ និងការវាស់វែង (ត)

ទ្រព្យសកម្មធានារ៉ាប់រងបន្ត (ត)

ទ្រព្យសកម្មធានារ៉ាប់រងបន្ត គឺជាសិទ្ធិចុះកិច្ចសន្យាសុទ្ធរបស់ក្រុមហ៊ុន ឬអ្នកធានារ៉ាប់រងបន្ត ក្រោមកិច្ចសន្យាធានារ៉ាប់រងបន្ត។ ចំនួនទឹកប្រាក់នៃទ្រព្យសកម្មធានារ៉ាប់រងបន្តសម្រាប់ការទទួលបានអត្ថប្រយោជន៍គោលនយោបាយនាពេលអនាគត បុព្វលាភដែលមិនទាន់ទទួលស្គាល់ និងការទាមទារសំណងដែលបានប៉ាន់ស្មាន ត្រូវបានប៉ាន់ស្មានស្របតាមលក្ខណៈនៃវិធីសាស្ត្រដែលបានកំណត់ការទទួលខុសត្រូវរបស់ពួកគេ សម្រាប់អត្ថប្រយោជន៍គោលនយោបាយនាពេលអនាគត បុព្វលាភមិនទាន់ទទួលស្គាល់ និងការប៉ាន់ស្មានបំណុល ដោយផ្អែកលើរយៈពេលកំណត់ និងលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង។

ថ្លៃដើមដើម្បីទទួលបានកិច្ចសន្យា

ថ្លៃដើមនៃការទទួលបានកិច្ចសន្យាធានារ៉ាប់រង សំដៅដល់ថ្លៃដើមដែលបានកើតឡើង ដើម្បីទទួលបានប្រាក់ចំណូលបុព្វលាភដូចជា កម្រៃជើងសារដែលបានបង់ឱ្យឈ្មួញកណ្តាល ភ្នាក់ងារ និងក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀត។ ថ្លៃដើមដើម្បីទទួលបានកិច្ចសន្យា ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលដែលចំណាយទាំងនោះបានកើតឡើង។

ចំណាយលើការទាមទារសង

ការចំណាយលើការទាមទារសង រួមមានការទាមទារសំណងដែលបានទូទាត់ សំណងកំពុងកើតឡើង រួមទាំងសំណងដែលបានកើតឡើងប៉ុន្តែមិនទាន់បានរាយការណ៍ “IBNR” និងចំណាយលើការទូទាត់សំណង។ សំណងត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលកាតព្វកិច្ចទូទាត់សំណងបានកើតឡើង។ បំណែកនៃសំណងដែលប្រមូលបានមកវិញពីអ្នកធានារ៉ាប់រងបន្ត ត្រូវបានកាត់ត្រា និងទទួលស្គាល់ជាការកាត់ចេញពីចំណាយលើសំណងក្នុងការិយបរិច្ឆេទតែមួយ ដែលចំណាយលើការទូទាត់សំណងនោះ ត្រូវបានទទួលស្គាល់។

សំណងដែលកំពុងដំណើរការ (កាតព្វកិច្ចសំណងជាបន្ទុករបស់ក្រុមហ៊ុនដែលបានប៉ាន់ស្មាន) ត្រូវបានគណនាដោយផ្អែកលើបំណែកនៃបន្ទុករបស់ក្រុមហ៊ុន នៅក្នុងដំណើរការនៃសំណងនាកាលបរិច្ឆេទរាយការណ៍ រួមទាំងសំណងដែលបានកើតឡើងប៉ុន្តែមិនទាន់បានរាយការណ៍។ បម្រែបម្រួលនៃកាតព្វកិច្ចសំណងជាបន្ទុករបស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលមានការផ្លាស់ប្តូរកើតឡើង។ ការកើនឡើង ឬថយចុះលើកាតព្វកិច្ចសំណងជាបន្ទុករបស់ក្រុមហ៊ុនដែលបានប៉ាន់ស្មាន សំដៅដល់ភាពខុសគ្នារវាងកាតព្វកិច្ចសំណងជាបន្ទុករបស់ក្រុមហ៊ុនដែលបានប៉ាន់ស្មានសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន និងសម្រាប់ការិយបរិច្ឆេទមុន។

កិច្ចការ & ផែនការ អ្នកស្មោះ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.2 កិច្ចសន្យាធានារ៉ាប់រង (ត)

(ខ) ការទទួលស្គាល់ និងការវាស់វែង (ត)

ចំណាយលើការទាមទារសង (ត)

ការបង្ហាញពីការចំណាយលើសំណងនៅក្នុងរបាយការណ៍ចំណេញ ឬខាត តំណាងឱ្យសំណងដុល សំណងធានារ៉ាប់រងបន្ត និងការកើនឡើង ឬថយចុះនៃសំណងរក្សាទុកផ្ទាល់ខ្លួនដែលបានប៉ាន់ស្មាន។ សំណងធានារ៉ាប់រងបន្តត្រូវបានបង្ហាញជាការកាត់ចេញពីសំណងដុល។

សំវិធានធនលើសំណងដុលដែលបានប៉ាន់ស្មាន ត្រូវបានធ្វើឡើងសម្រាប់ការប៉ាន់ស្មានពេញលេញលើថ្លៃដើមនៃសំណងដែលត្រូវបង់ ទាក់ទងនឹងបណ្តឹងសំណងដែលបានជូនដំណឹងដល់ក្រុមហ៊ុនរហូតដល់កាលបរិច្ឆេទរាយការណ៍។ ការធានារ៉ាប់រងបន្តដែលអាចប្រមូលមកវិញលើសំវិធានធនលើការប៉ាន់ស្មានសំណងដុល ត្រូវបានកត់ត្រាតាមការប៉ាន់ស្មានលើសំណងពីការធានារ៉ាប់រងបន្ត លើទ្រព្យសកម្មធានារ៉ាប់រងបន្ត។

ការប្រែប្រួលចំនួនទឹកប្រាក់សំណងសរុបដែលបានប៉ាន់ស្មាន ជាលទ្ធផលនៃការពិនិត្យឡើងវិញបន្ថែមទៀត និងភាពខុសគ្នារវាងសំណងដែលបានប៉ាន់ស្មាន និងសំណងបានបង់ នឹងត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតនៅក្នុងរយៈពេលនៃការផ្លាស់ប្តូរកើតឡើង។

កម្រៃជើងសា

កម្រៃជើងសាត្រូវទូទាត់ទៅឲ្យក្រុមហ៊ុនកណ្តាល ភ្នាក់ងារ និងក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងការធានារ៉ាប់រង ត្រូវបានកត់ត្រាជាចំណាយកម្រៃជើងសានៅពេលដែលកើតឡើង ចំណែកឯកម្រៃជើងសាដែលទទួលបានពីប្រតិបត្តិការធានារ៉ាប់រងបន្ត ត្រូវបានកត់ត្រាថាជាកម្រៃជើងសាទទួលបានពីការធានារ៉ាប់រងបន្ត និងត្រូវបានទទួលស្គាល់នៅពេលដែលបានទទួល។ ប្រសិនបើចំណូលកម្រៃជើងសា មានចំនួនច្រើនជាងការចំណាយនោះភាពខុសគ្នាត្រូវបានបង្ហាញជាចំណេញ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

បំណុលកិច្ចសន្យាធានារ៉ាប់រង

បំណុលកិច្ចសន្យាធានារ៉ាប់រង រួមមានសំវិធានធនលើសំណងដែលមិនទាន់ទូទាត់ សំវិធានធនលើបុព្វលាភ ដែលមិនទាន់ទទួលស្គាល់ និងសំវិធានធនលើបំណុលអត្ថប្រយោជន៍នាពេលអនាគត។ នៅកាលបរិច្ឆេទរាយការណ៍ក្រុមហ៊ុនវាយតម្លៃថាតើបំណុលធានារ៉ាប់រងដែលបានទទួលស្គាល់ មានភាពគ្រប់គ្រាន់ ឬទេដោយប្រើការប៉ាន់ស្មានបច្ចុប្បន្ន សម្រាប់លំហូរទឹកប្រាក់នាពេលអនាគតក្រោមកិច្ចសន្យាធានារ៉ាប់រង។

កិច្ចការ & ផែនការនៃ អ្នកស្រាវជ្រាវ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.2 កិច្ចសន្យាធានារ៉ាប់រង (ត)

(ខ) ការទទួលស្គាល់ និងការវាស់វែង (ត)

ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល

នាពេលកាលបរិច្ឆេទនៃរបាយការណ៍ បំណុលធានារ៉ាប់រងត្រូវបានវាយតម្លៃថាតើបំណុលបានទទួលស្គាល់ គ្រប់គ្រាន់ ឬទេ ដោយប្រើការប៉ាន់ស្មានបច្ចុប្បន្ននៃលំហូរទឹកប្រាក់នាពេលអនាគតដែលទាក់ទងនឹងកិច្ចសន្យា ធានារ៉ាប់រង។ ក្នុងការប៉ាន់ស្មាននេះលំហូរទឹកប្រាក់ដែលធ្វើអប្បបរមាតាមអត្រាការប្រាក់ ការទូទាត់សងចំណាយ រដ្ឋបាល និងចំណូលពីការវិនិយោគត្រូវបានប្រើប្រាស់។ ប្រសិនបើមិនគ្រប់គ្រាន់ទេ ការខ្វះខាតនោះត្រូវបាន ទទួលស្គាល់ជាចំណេញ ឬខាត នៅកាលបរិច្ឆេទដែលបានកើតឡើង។

24.3 ឧបករណ៍ហិរញ្ញវត្ថុ

ក្រុមហ៊ុន បែងចែកអនិស្សន្ធទ្រព្យសកម្មហិរញ្ញវត្ថុជាភាគី និងគណនីត្រូវទទួល និងកាន់កាប់ដល់កាលកំណត់។

ក្រុមហ៊ុនបែងចែកអនិស្សន្ធបំណុលហិរញ្ញវត្ថុ ជាបំណុលហិរញ្ញវត្ថុផ្សេងៗ។

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុអនិស្សន្ធ - ការទទួលស្គាល់ និងលយបំណុលស្គាល់

ក្រុមហ៊ុនទទួលស្គាល់ដំបូងនូវឥណទាន និងគណនីត្រូវទទួល នៅកាលបរិច្ឆេទប្រតិបត្តិការបានចាប់ផ្តើម។ រាល់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដទៃទៀត ត្រូវបានទទួលស្គាល់ដំបូងនៅកាលបរិច្ឆេទជួញដូរដែលក្រុមហ៊ុន ក្លាយជាភាគីមួយនៃកិច្ចសន្យានៃឧបករណ៍ទាំងនេះ។

ក្រុមហ៊ុនលយបំណុលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃ ទ្រព្យសកម្មនោះផុតកំណត់ ឬក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យ និងតម្លៃតបស្នងពីកម្មសិទ្ធិភាពសារវន្តនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរចេញ ឬមិនបានផ្ទេរ ឬមិនរក្សានូវហានិភ័យ និងតម្លៃតបស្នងពីកម្មសិទ្ធិភាពសារវន្ត និងមិនរក្សានូវការគ្រប់គ្រងទ្រព្យសកម្ម ដែលបានផ្ទេរ។ រាល់អត្ថប្រយោជន៍ដែលបានកើតឡើង ឬក៏រក្សាទុកដោយក្រុមហ៊ុនតាមរយៈទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានផ្ទេរចេញត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ឬបំណុលដាច់ដោយឡែក។

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុអនិស្សន្ធ - ការវាស់វែង

ឥណទាន និងគណនីត្រូវទទួល

ទ្រព្យសកម្មទាំងនោះ ត្រូវបានទទួលស្គាល់ជាដំបូងតាមតម្លៃសមស្របបូកចំណាយប្រតិបត្តិការពាក់ព័ន្ធ។ បន្ទាប់ ពីការទទួលស្គាល់លើកដំបូង វាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

កិច្ចការ & ផែនការនៃ អ្នកស្មោះ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវត្ថុ (ត)

24.3 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុអនិស្សន្ទ - ការវាស់វែង (ត)

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសមតុល្យសាច់ប្រាក់ និងប្រាក់បញ្ញើតាមតម្រូវការដែលមានកាលកំណត់ ៣ខែ ឬតិចជាងគិតចាប់ពីថ្ងៃដែលបានទទួលហើយដែលអាចប្តូរជាសាច់ប្រាក់ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ហើយត្រូវបានប្រើដោយក្រុមហ៊ុនក្នុងការសន្យាទូទាត់រយៈពេលខ្លី។

ការវិនិយោគផ្សេងៗ

ការវិនិយោគផ្សេងៗ សំដៅដល់ប្រាក់បញ្ញើដែលមានរយៈពេលវែងជាមួយធនាគារនានា នៅក្នុងប្រទេសកម្ពុជាដែលមានកាលសន្យាដំបូងលើសពី ៣ខែ។

គណនីត្រូវទទួលផ្សេងៗ

គណនីត្រូវទទួលផ្សេងៗ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការពាក់ព័ន្ធ។ បន្ទាប់ពីការទទួលស្គាល់ដំបូង គណនីត្រូវទទួលផ្សេងៗត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុផ្សេងៗត្រូវបានទទួលស្គាល់ជាលើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការពាក់ព័ន្ធផ្សេងៗ។ បន្ទាប់ពីការទទួលស្គាល់លើកដំបូង បំណុលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

24.4 ដើមទុន

(ក) ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមកើតឡើងដោយផ្ទាល់ពីការបោះផ្សាយភាគហ៊ុនធម្មតាដកផលប៉ះពាល់នៃពន្ធត្រូវបានទទួលស្គាល់ដោយកាត់ពីមូលធន។

(ខ) ភាគហ៊ុនរបស់ក្រុមហ៊ុន

ភាគហ៊ុនរបស់ក្រុមហ៊ុន តំណាងឱ្យភាគហ៊ុនដែលបានចុះផ្សាយដោយក្រុមហ៊ុន ហើយក្រោយមកបានទិញត្រឡប់មកវិញដោយក្រុមហ៊ុនដែលបានចេញផ្សាយក្នុងគោលបំណងលុបចោលភ្លាមៗ ឬក៏ទុកសម្រាប់លក់បន្ត។ វាត្រូវបានគណនេយ្យនៅក្នុងគណនីមូលធនដោយផ្ទាល់ ហើយជាទូទៅបង្ហាញនៅក្នុងថ្នាក់ដាច់ដោយឡែក នៅក្នុងគណនីមូលធន។

ភីអិល & ប៉ាតឆេរ អ៊ីនស្យូរេន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.5 ទ្រព្យ និងបរិក្ខារ

(ក) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រថ្លៃដើម ដករំលស់បង្គរ និងការខាតបង់បង្គរលើឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។

ថ្លៃដើម ត្រូវបានរួមបញ្ចូលនូវចំណាយដែលកើតឡើងដោយផ្ទាល់សម្រាប់ការទិញនូវទ្រព្យសកម្ម និងចំណាយពាក់ព័ន្ធផ្សេងទៀតក្នុងការនាំយកនូវទ្រព្យសកម្មទាំងនោះមកក្នុងលក្ខខណ្ឌដើម្បីបម្រើការងារ និងគោលដៅប្រើប្រាស់ និងថ្លៃដើមក្នុងការកម្ទេច និងយកចេញនូវទ្រព្យសកម្ម និងការស្តារមកវិញនូវទីតាំងឱ្យស្ថិតក្នុងទ្រង់ទ្រាយដើម។

នៅពេលផ្នែកនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេងៗ (សមាសធាតុផ្សេងៗ) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតលើការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(ខ) ការចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុនហើយតម្លៃរបស់វាអាចវាស់វែងបានដោយជឿជាក់។ តម្លៃយោងនៃធាតុដែលបានជំនួសនោះត្រូវបានលុបចោល។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

(គ) រំលស់

រំលស់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រនៃការរំលស់ថេរ ទៅលើទ្រព្យ និងបរិក្ខារទាំងអស់ដោយបែងចែកថ្លៃដើមនៃទ្រព្យសកម្មដកតម្លៃដែលនៅសល់ គុណនឹងអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្មនីមួយៗដូចខាងក្រោម៖

ការកែលំអការិយាល័យ	3 ឆ្នាំ
យានយន្ត	5 ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	4 ឆ្នាំ
បរិក្ខារការិយាល័យ	4 ឆ្នាំ

ដីធ្លី គឺមិនត្រូវបានរំលស់នោះទេ។

ប្រសិនបើមានការកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ តម្លៃនៅសល់នៃទ្រព្យ និងបរិក្ខារនោះ រំលស់ត្រូវបានកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

កិច្ចការ & ផែនការ អ៊ិនស្យូរ៉េន ក្រុមហ៊ុន

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.6 ឱនភាពនៃតម្លៃ

(ក) ទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាយតម្លៃនៅកាលបរិច្ឆេទនីមួយៗ ដើម្បីកំណត់ថាតើមានភស្តុតាងជាក់លាក់ថាមានឱនភាពនៃតម្លៃ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃរួមមាន៖

- ការយឺតយ៉ាវ ឬការមិនទូទាត់សងរបស់កូនបំណុល
- ការរៀបចំឡើងវិញនូវលក្ខខណ្ឌទូទាត់សង ដែលក្រុមហ៊ុនមិនបានរំពឹងទុក
- ការបង្ហាញថាកូនបំណុល ឬអ្នកឱ្យខ្ចីនឹងក្ស័យធន
- ការផ្លាស់ប្តូរអវិជ្ជមានក្នុងស្ថានភាពទូទាត់របស់អ្នកខ្ចី ឬអ្នកឱ្យខ្ចី
- ការបាត់ខ្លួនពីទីផ្សារសកម្មសម្រាប់ភាគហ៊ុន ឬ
- ទិន្នន័យដែលអាចអង្កេតបាន បង្ហាញថាមានការថយចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់ដែលរំពឹងទុកពីក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមរំលស់តម្លៃដើម

ក្រុមហ៊ុនពិចារណារាល់សញ្ញាណនៃឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុទាំងលើទ្រព្យសកម្មទោល និងជាក្រុម។ រាល់ទ្រព្យសកម្មទោលសារវន្តត្រូវបានវាយតម្លៃឱនភាពដាច់ដោយឡែកពីគ្នា។ ទ្រព្យសកម្មហិរញ្ញវត្ថុទោលដែលមិនរកឃើញថាមានឱនភាពនៃតម្លៃក្នុងទម្រង់ជាក់លាក់មួយនោះទេ ត្រូវបានវាយតម្លៃជាក្រុមសម្រាប់ឱនភាពនៃតម្លៃដែលបានកើតឡើង ប៉ុន្តែមិនទាន់កំណត់នៅឡើយ។ ទ្រព្យសកម្មមិនសារវន្ត ត្រូវបានវាយតម្លៃជាក្រុម។ ការវាយតម្លៃជាក្រុម ត្រូវបានធ្វើឡើងដោយបញ្ចូលនូវទ្រព្យដែលមានចរិតលក្ខណៈហានិភ័យស្រដៀងគ្នា។

ក្នុងការវាយតម្លៃឱនភាពនៃតម្លៃជាក្រុម ក្រុមហ៊ុនប្រើប្រាស់ព័ត៌មានពីមុនលើថេរវេលានៃការប្រមូលបាន និងចំនួននៃការខាតបង់កើតឡើង និងធ្វើការវិនិច្ឆ័យ លើសេដ្ឋកិច្ចបច្ចុប្បន្ន និងលក្ខខណ្ឌឥណទានបច្ចុប្បន្ន ដើម្បីប៉ាន់ស្មានពីការខាតបង់ជាក់ស្តែងអាចច្រើនជាង ឬតិចជាងចំនួនដែលបានកើតឡើង ដោយយោងតាមនិន្នាការពីមុន។

ការខាតបង់លើឱនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគណនាដោយផ្អែកលើភាពខុសគ្នារវាងតម្លៃយោងនិងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់នាអនាគតដែលធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង។ ការខាតបង់ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាតក្នុងគណនីសំវិធានធន។ នៅពេលដែលក្រុមហ៊ុនគិតថាមិនមានសង្ឃឹមក្នុងការទទួលបាននូវការទូទាត់សង ចំនួនដែលពាក់ព័ន្ធនឹងត្រូវបានលុបចោល។ ប្រសិនបើការខាតបង់លើឱនភាពនៃតម្លៃមានការថយចុះនៅពេលបន្ទាប់ ហើយការថយចុះអាចពាក់ព័ន្ធនឹងព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីឱនភាពនៃតម្លៃបានទទួលស្គាល់នោះ ការខាតលើឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីមុន ត្រូវបានធ្វើនិយ័តភាពក្នុងរបាយការណ៍ចំណេញ ឬខាត។

ភីអិល & ផាតស៊ី អ៊ិនស្យូរ៉ង់ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.6 ឱនភាពនៃតម្លៃ (ត)

(ខ) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការបរិច្ឆេទយកការណ៍នីមួយៗ ក្រុមហ៊ុនពិនិត្យតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដើម្បីកំណត់សញ្ញាណឱនភាពនៃតម្លៃ។ ក្នុងករណីដែលមានកត្តាទាំងនោះកើតឡើង ចំនួននៃទ្រព្យសកម្មដែលអាចប្រមូលបានវិញនឹងត្រូវបានប៉ាន់ស្មាន។

សម្រាប់ការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចបំផុត ដែលអាចបង្កើតសាច់ប្រាក់ពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត (ហៅកាត់ថា “ឯកតាបង្កើតសាច់ប្រាក់”)។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺផ្អែកលើតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយការលក់ចេញ។ តម្លៃប្រើប្រាស់ គឺអាស្រ័យលើការប៉ាន់ស្មាននូវលំហូរទឹកប្រាក់នាពេលអនាគតអប្បបរមាទៅតាមបច្ចុប្បន្ន ដោយប្រើអត្រាអប្បបរមាដកពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាព ត្រូវបានបែងចែកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មក្នុងឯកតាបង្កើតសាច់ប្រាក់ តាមមូលដ្ឋានសមាមាត្រ។

24.7 អត្ថប្រយោជន៍របស់និយោជិត

(ក) អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានចាត់ទុកជាចំណាយនៅពេលនិយោជិតផ្តល់សេវាកម្មពាក់ព័ន្ធ។ បំណុលត្រូវបានទទួលស្គាល់លើចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ប្រសិនបើក្រុមហ៊ុនមានកាតព្វកិច្ចផ្លូវច្បាប់ ឬប្រយោលក្នុងការទូទាត់ចំនួននេះដែលជាលទ្ធផលនៃសេវាកម្មដែលបានផ្តល់រួចដោយនិយោជិត ហើយកាតព្វកិច្ចទូទាត់អាចប៉ាន់ស្មានដោយភាពជឿជាក់។

(ខ) អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចទូទាត់សុទ្ធរបស់ក្រុមហ៊ុនទៅលើអត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិត គឺជាចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ដែលនិយោជិតទទួលបានពីការផ្តល់សេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលបច្ចុប្បន្ន និងអតីតកាល។ អត្ថប្រយោជន៍នេះ ត្រូវបានធ្វើអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ន។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាតក្នុងអំឡុងពេលដែលបានកើតឡើង។

ភីអិល & ភីអិល អ៊ិនស៊ុរ៉ង់ស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.8 ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ

ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ មានកម្រិតស្មើនឹង 10% នៃដើមទុនចុះបញ្ជីលើកដំបូងរបស់ក្រុមហ៊ុន ហើយត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមមាត្រា 53 នៃអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធានារ៉ាប់រងចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ និងមាត្រា 1 នៃសភាចរណ៍ ០០៩ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយពុំទទួលបានការប្រាក់ ហើយអាចដកមកវិញបាន នៅពេលដែលក្រុមហ៊ុនបញ្ឈប់ដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានកត់ត្រាតាមថ្លៃដើម។

24.9 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្នដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ តម្លៃនៃអប្បបរមាត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

24.10 ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនវាយតម្លៃថាតើកិច្ចសន្យាមានឬមិនមានកិច្ចសន្យាភតិសន្យា។ កិច្ចសន្យាភតិសន្យា ឬមានកិច្ចសន្យាភតិសន្យា ប្រសិនបើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យ ដែលបានកំណត់ក្នុងរយៈពេលមួយជាផ្លូវនឹងតម្លៃជួល។

ក្នុងនាមជាភតិកៈ

នៅពេលចាប់ផ្តើម ឬពេលកែសម្រួលកិច្ចសន្យាដែលមានសមាសធាតុជួល ក្រុមហ៊ុនបែងចែកតម្លៃនៅក្នុងកិច្ចសន្យាតាមសមាសធាតុជួលនីមួយៗផ្អែកលើតម្លៃនៅដាច់តែឯង។ ទោះយ៉ាងណាក៏ដោយ សម្រាប់ការជួលអចលនទ្រព្យ ក្រុមហ៊ុនមិនបានបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយធ្វើគណនេយ្យភាពលើសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាជាសមាសធាតុភតិសន្យាតែមួយ។

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទដែលចាប់ផ្តើមជួល។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងដំបូងតាមថ្លៃដើម ដែលរួមមានថ្លៃជួលដំបូងដែលត្រូវទូទាត់ និងត្រូវកែតម្រូវជាមួយការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើម ឬក៏ថ្លៃដើមដំបូងដែលបានកើតឡើង និងការប៉ាន់ប្រមាណថ្លៃរុះរើ និងដកចេញ ឬថ្លៃធ្វើឱ្យដូចដើមវិញនៅទីកន្លែងដែលទ្រព្យតាំងនៅ ដកចេញកម្រៃលើកទឹកចិត្តភតិសន្យាដែលបានទទួល។

កិច្ចការ & ផែនការនិយ័តន្ត្រី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.10 ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ (ត)

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្ររំលស់ថេរ គិតចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ថ្ងៃបញ្ចប់នៃការជួល ឬអាយុកាលប្រើប្រាស់នៃទ្រព្យជួល ទៅតាមថេរវេលាណាមួយមកមុន។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់ដូចមូលដ្ឋានប្រើប្រាស់ក្នុងទ្រព្យនិងបរិក្ខារ។ លើសពីនេះទៀត សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយជាលំដាប់តាមរយៈការខាតបង់ឱនភាព បើមាន និងធ្វើការកែតម្រូវទៅលើមូលដ្ឋានវាស់វែងមួយចំនួននៃបំណុលហិរញ្ញវត្ថុ។

អាយុកាលប៉ាន់ស្មានរបស់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមានចំនួន 5ឆ្នាំ។

បំណុលភតិសន្យាត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ននៃកម្រៃជួល ដែលមិនទាន់បានបង់នៅពេលចាប់ផ្តើមដោយធ្វើអប្បបរមាប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួលឬ អត្រាប្រាក់កម្ចីកើនឡើងរបស់ក្រុមហ៊ុនប្រសិនបើអត្រានេះមិនអាចកំណត់បាន។ ជាទូទៅ ក្រុមហ៊ុនប្រើអត្រាប្រាក់កម្ចីកើនឡើងរបស់ខ្លួនជាអត្រាអប្បបរមា។

ក្រុមហ៊ុនកំណត់អត្រាការប្រាក់កម្ចីកើនឡើងរបស់ខ្លួន តាមរយៈអត្រាការប្រាក់ពីប្រភពហិរញ្ញប្បទានខាងក្រៅ និងធ្វើការកែតម្រូវមួយចំនួនដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួលនិងប្រភេទនៃទ្រព្យដែលបានជួល។ ការទូទាត់ភតិសន្យា ការបង់ប្រាក់ថេរ ដែលបញ្ចូលការបង់ប្រាក់ថេរ រួមទាំងការទូទាត់ជាប្រចាំថ្ងៃ ដែលបញ្ចូលក្នុងការវាស់វែងបំណុលភតិសន្យា។

បំណុលភតិសន្យា ត្រូវបានវាស់វែងដោយចំណាយរំលស់តាមប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានវាស់វែងឡើងវិញ នៅពេលមានការផ្លាស់ប្តូរការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រា ប្រសិនបើក្រុមហ៊ុនមានការផ្លាស់ប្តូរការប៉ាន់ប្រមាណលើចំនួនទឹកប្រាក់ ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ ប្រសិនបើក្រុមហ៊ុនផ្លាស់ប្តូរការវាយតម្លៃរបស់ខ្លួន ថាតើនឹងអនុវត្តជម្រើសការទិញយក ការបន្តកិច្ចសន្យា ឬបញ្ចប់ជម្រើស ឬប្រសិនបើមានការកែសម្រួលក្នុងការទូទាត់ភតិសន្យាមានកាលកំណត់។

នៅពេលបំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញតាមវិធីនេះ ការកែតម្រូវដែលត្រូវគ្នាត្រូវបានធ្វើឡើងចំពោះតម្លៃយោងរបស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬត្រូវបានកាត់ត្រាក្នុងប្រាក់ចំណេញ ឬខាតប្រសិនបើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយដល់សូន្យ។

ក្រុមហ៊ុនបង្ហាញពីសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ភតិសន្យារយៈពេលខ្លី និងភតិសន្យាទ្រព្យសកម្មតម្លៃទាប

ក្រុមហ៊ុនទទួលស្គាល់ការទូទាត់ភតិសន្យារយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មមានតម្លៃទាប ជាចំណាយផ្នែកលើមូលដ្ឋានទម្រង់ថេរក្នុងរយៈពេលកិច្ចសន្យាជួល។

កិច្ចការ & ផែនការនៃ អ្នកស្មោះ កិច្ចការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវន្ត (ត)

24.11 ចំណូលការប្រាក់

ការប្រាក់ដែលបានមកពីប្រាក់នៅក្នុងធនាគារត្រូវទទួលស្គាល់តាមអត្រាការប្រាក់ប្រសិទ្ធភាព។

24.12 ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតលើកលែងតែធាតុណាដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន ឬចំណូលលទ្ធផលមិនមែនជាផ្សេងៗ។

ក្រុមហ៊ុនបានកំណត់ថាការប្រាក់ និងការពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមទាំងការគណនាពន្ធមិនប្រាកដប្រជា ដែលមិនត្រូវនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ហើយដូច្នេះត្រូវរាប់បញ្ចូលក្នុងមាត្រា *CIAS 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព* ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទនៃការរាយការណ៍ និងនិយ័តភាពទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ទាក់ទងនឹងភាពខុសគ្នាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល សម្រាប់គោលបំណងធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ប្រើក្នុងគោលបំណងពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើភាពលម្អៀងបណ្តោះអាសន្ន ដែលរំពឹងថានឹងបង្កើនប្រាក់ចំណេញដែលជាប់ពន្ធនាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ភាពលម្អៀងបណ្តោះអាសន្នទាំងឡាយណា ដែលរំពឹងថានឹងកាត់បន្ថយប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត រួមទាំងការខាតពន្ធ ឬឥណទានពន្ធដែលមិនទាន់បានប្រើប្រាស់ផ្សេងៗ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តាមចំនួនដែលគិតថាអាចប្រើប្រាស់បានខ្ពស់បំផុត ដោយផ្អែកទៅលើមូលដ្ឋានប្រាក់ចំណេញដែលជាប់ពន្ធនាពេលបច្ចុប្បន្ន ឬនាពេលអនាគត ហើយមានលទ្ធភាពខ្ពស់ក្នុងការអាចយកមកប្រើប្រាស់បាន។

ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធដែលរំពឹងថានឹងប្រើលើភាពលម្អៀងជាបណ្តោះអាសន្ន នៅពេលដែលធ្វើការកែសម្រួលដោយផ្អែកលើច្បាប់ដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារឆ្លុះបញ្ចាំងពីលទ្ធផលដែលក្រុមហ៊ុនរំពឹងថានឹងទទួលបានមកវិញ ឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារ ជាទ្រព្យសកម្មនិងបំណុលត្រូវកាត់កងក្នុងករណីដែលបានបំពេញនូវលក្ខណៈវិនិច្ឆ័យមួយចំនួន។

កិច្ចការ & ជាតិស្ថាន អ៊ិនស្ក័រ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

24. គោលនយោបាយគណនេយ្យសារវត្ថុ (ត)

24.13 សម្ព័ន្ធហិរញ្ញវត្ថុ

សហគ្រាស និងបុគ្គលដែលទាក់ទងផ្ទាល់ ឬមិនផ្ទាល់តាមរយៈអន្តរការីមួយឬច្រើន ឬត្រូវបានគ្រប់គ្រង ក្រោមការគ្រប់គ្រងរួមជាមួយក្រុមហ៊ុនតែមួយ ក្រុមហ៊ុនសម្ព័ន្ធ និងក្រុមហ៊ុនសម្ព័ន្ធផ្សេងទៀតដែលជាភាគីពាក់ព័ន្ធ របស់ក្រុមហ៊ុន។ ក្រុមហ៊ុនសមាគម និងបុគ្គលដែលទាក់ទងផ្ទាល់ ឬមិនផ្ទាល់ត្រូវធ្វើតាមអំណាចនៃការបោះឆ្នោត របស់ក្រុមហ៊ុនដែលផ្តល់ឱ្យពួកគេមានឥទ្ធិពលយ៉ាងសំខាន់មកលើសហគ្រាស គណៈគ្រប់គ្រងសំខាន់ៗ រួមមាន នាយក និងបុគ្គលិកក្រុមហ៊ុន និងសមាជិកជិតស្និទ្ធជាមួយក្រុមគ្រួសាររបស់បុគ្គលនោះ ក៏ដូចជាក្រុមហ៊ុនដែល សហការជាមួយបុគ្គលទាំងនេះត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។

25. ស្តង់ដារថ្មីដែលចូលជាធរមាន ប៉ុន្តែត្រូវបានពន្យារពេលអនុវត្ត

ស្តង់ដារថ្មីមួយចំនួនខាងក្រោមនេះ បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានជ្រើសរើសពន្យារពេលអនុវត្តស្តង់ដារទាំងនេះ ដោយយោង តាមសេចក្តីជូនដំណឹងលេខ ០០១២/២៣ ន.គ.ស./ស.ជ.ណ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ និងសេចក្តីជូនដំណឹង លេខ ០៦៣/២៤ ន.គ.ស./ស.ជ.ណ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ចេញផ្សាយដោយនិយ័តករគណនេយ្យ និង សវនកម្ម (“ន.គ.ស”) ស្តីពីការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9 សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុង ព្រះរាជាណាចក្រកម្ពុជា។

25.1 CIFRS 17 “កិច្ចសន្យាធានារ៉ាប់រង”

នៅក្នុងខែឧសភា ឆ្នាំ២០១៧ គណៈកម្មការស្តង់ដារគណនេយ្យអន្តរជាតិ (“គ.ស.អ”) ចេញផ្សាយ IFRS 17 “កិច្ច សន្យាធានារ៉ាប់រង” (សមមូលនឹង CIFRS 17) ដែលជាស្តង់ដារគណនេយ្យថ្មីសម្រាប់កិច្ចសន្យាធានារ៉ាប់រង លើ ការទទួលស្គាល់ និងការវាស់វែង ការបង្ហាញ និងការលាតត្រដាងព័ត៌មានដែលស្តង់ដារថ្មីនេះនឹងចូលមកជំនួស IFRS 4 “កិច្ចសន្យាធានារ៉ាប់រង” (សមមូលនឹង CIFRS 4) ។

ផ្ទុយពីតម្រូវការនៅក្នុង CIFRS 4 ដែលភាគច្រើនពឹងផ្អែកលើគោលការណ៍គណនេយ្យក្នុងស្រុកពីមុន សម្រាប់ គោលបំណងវាស់វែង CIFRS 17 ផ្តល់គំរូពេញលេញ (គំរូទូទៅ) សម្រាប់កិច្ចសន្យាធានារ៉ាប់រង បន្ថែមដោយ វិធីសាស្ត្រថ្លៃអចេរសម្រាប់កិច្ចសន្យា ដែលមានលក្ខណៈពិសេសចូលរួមដោយផ្ទាល់ ដែលទាក់ទងនឹងកិច្ចសន្យា សេវាកម្មទាក់ទងនឹងការវិនិយោគ និងវិធីសាស្ត្របែងចែកបុព្វលាភធានារ៉ាប់រង ដែលមានរយៈពេលខ្លី ដែល ជាធម្មតា អនុវត្តចំពោះកិច្ចសន្យាធានារ៉ាប់រងមិនមែនអាយុជីវិត។

លក្ខណៈពិសេសៗនៃគំរូគណនេយ្យថ្មីសម្រាប់កិច្ចសន្យាធានារ៉ាប់រងមានដូចខាងក្រោម៖

- ការវាស់វែងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគត ដោយរួមបញ្ចូលការកែតម្រូវហានិភ័យ វាស់វែងឡើងវិញនៅរៀងរាល់ការិយបរិច្ឆេទរាយការណ៍ (ការបំពេញលំហូរទឹកប្រាក់)

ភីអិល & ភីអិល អ៊ីនស៊ុរ៉ង់ស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

25. ស្តង់ដារថ្មីដែលចូលជាធរមាន ប៉ុន្តែត្រូវបានពន្យារពេលអនុវត្ត (ត)

25.1 CIFRS 17 “កិច្ចសន្យាធានារ៉ាប់រង” (ត)

- កម្រៃសេវាកិច្ចសន្យា (CSM) អាចមានចំនួនស្មើ ឬក៏ខុសគ្នាទៅចំណេញពីការបំពេញលំហូរទឹកប្រាក់នៃកិច្ចសន្យាមួយក្រុមនៅថ្ងៃដំបូង។ CSM តំណាងឱ្យផលចំណេញដែលមិនទាន់ទទួលស្គាល់នៃកិច្ចសន្យាធានារ៉ាប់រង ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងអំឡុងពេលនៃសេវាកម្ម (ឧទាហរណ៍ រយៈពេលនៃការធានា)
- ការផ្លាស់ប្តូរជាក់លាក់ចំពោះតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានកែសម្រួលធៀបនឹង CSM ដោយហេតុនេះត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងរយៈពេលកិច្ចសន្យាដែលនៅសល់
- ឥទ្ធិពលនៃការប្រែប្រួលអត្រាអប្បបរមានឹងត្រូវបានរាយការណ៍ក្នុងរបាយការណ៍ចំណេញ ឬខាត ឬលទ្ធផលលម្អិតផ្សេងៗ ដែលកំណត់ដោយជម្រើសគោលនយោបាយគណនេយ្យដែលត្រូវអនុវត្ត
- ការទទួលស្គាល់ចំណូលធានារ៉ាប់រង និងចំណាយលើសេវាកម្មធានារ៉ាប់រងក្នុងរបាយការណ៍ចំណេញ ឬខាត ផ្អែកលើគោលការណ៍សេវាកម្មដែលបានបំពេញក្នុងអំឡុងការិយបរិច្ឆេទ
- ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងនឹងទទួលបានជានិច្ច មិនថាមានព្រឹត្តិការណ៍ធានារ៉ាប់រងកើតឡើង (សមាសធាតុវិនិយោគមិនខុសគ្នា) មិនត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាតទេ ប៉ុន្តែត្រូវបានទទួលស្គាល់លើតារាងតុល្យការ
- លទ្ធផលសេវាកម្មធានារ៉ាប់រង (ប្រាក់ចំណូលទទួលបាន ដកសំណងដែលបានកើតឡើង) ត្រូវបានបង្ហាញដាច់ដោយឡែកពីចំណូល ឬចំណាយហិរញ្ញប្បទានធានារ៉ាប់រង និង
- ការបង្ហាញពីព័ត៌មានយ៉ាងទូលំទូលាយអំពីចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ពីកិច្ចសន្យាធានារ៉ាប់រង និងសារធាតុ និងទំហំនៃហានិភ័យដែលកើតឡើងពីកិច្ចសន្យាទាំងនេះ។

CIFRS 17 មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ចាប់ពី ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ ដោយត្រូវមានតួលេខប្រៀបធៀប។ ការកែតម្រូវតាមវិធីសាស្ត្រប្រតិបត្តិការត្រូវធ្វើដោយចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការកែតម្រូវតាមវិធីសាស្ត្រប្រតិបត្តិការសម្រាប់ក្រុមកិច្ចសន្យាធានារ៉ាប់រងមិនអាចអនុវត្តបាន នោះក្រុមហ៊ុនអាចជ្រើសរើសវិធីសាស្ត្រការកែតម្រូវដោយកាត់បន្ថយ ឬវិធីសាស្ត្រតម្លៃសមស្រប។

ក្រុមហ៊ុននឹងអនុវត្តស្តង់ដារថ្មីនេះនៅថ្ងៃមានប្រសិទ្ធភាពជាមួយគ្នាទៅនឹង CIFRS 9 ។ ក្រុមហ៊ុនមានគម្រោងក្នុងការវាយតម្លៃផលប៉ះពាល់នៃ CIFRS 17 ទៅលើការរៀបចំអនុវត្តរបស់ខ្លួន។ ក្រុមហ៊ុនបានរំពឹងថាស្តង់ដារថ្មីនេះនឹងផ្តល់នូវការផ្លាស់ប្តូរយ៉ាងសំខាន់ ទៅលើគោលនយោបាយគណនេយ្យសម្រាប់បំណុលកិច្ចសន្យារបស់ក្រុមហ៊ុន ហើយនឹងមានផលប៉ះពាល់ជាសារវន្តទៅលើផលចំណេញ និងមូលធនសរុបក្នុងការបង្ហាញ និងលាតត្រដាង។

ភីអិល & ភីអិល អ៊ីនស្យូរ៉ង ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

25. ស្តង់ដារថ្មីដែលចូលជាធរមាន ប៉ុន្តែត្រូវបានពន្យារពេលអនុវត្ត (ត)

25.2 CIFRS 9 “ឧបករណ៍ហិរញ្ញវត្ថុ”

CIFRS 9 “ឧបករណ៍ហិរញ្ញវត្ថុ” កំណត់ពីតម្រូវការក្នុងការទទួលស្គាល់ និងការវាស់វែងនូវទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងលក្ខខណ្ឌសន្យាខ្លះដែលពាក់ព័ន្ធនឹងការទិញ ឬលក់ធាតុដែលមិនមែនជាហិរញ្ញវត្ថុ។ ស្តង់ដារនេះ បានជំនួសស្តង់ដារគណនេយ្យអន្តរជាតិ CIAS 39 “ឧបករណ៍ហិរញ្ញវត្ថុ” ការទទួលស្គាល់ និងការវាស់វែង។ ស្តង់ដារនេះនឹងមានប្រសិទ្ធភាពសម្រាប់របាយការណ៍ប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្តង់ដារនេះ ក៏អនុញ្ញាតឱ្យប្រើប្រាស់មុនថ្ងៃដែលស្តង់ដារមានសុពលភាព ជាមួយនឹងការអនុវត្តតាមតម្រូវការអន្តរកាល។ យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុនដែលមានសកម្មភាពអាជីវកម្មស្ទើរតែទាំងស្រុង ទាក់ទងនឹងការធានារ៉ាប់រង ក្រុមហ៊ុនអាចជ្រើសយកការពន្យារពេលលើការអនុវត្ត CIFRS 9 រហូតដល់កាលបរិច្ឆេទនៃ CIFRS 17 ចាប់ពីថ្ងៃមានសុពលភាព។

CIFRS 9 រួមបញ្ចូលចំណាត់ថ្នាក់ថ្មី និងវិធីសាស្ត្រការវាស់វែងលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងពីទម្រង់ អាជីវកម្ម ដែលគ្រប់គ្រងទៅលើទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខណៈនៃលំហូរទឹកប្រាក់។ CIFRS 9 មានបញ្ចូល លក្ខណៈសំខាន់ៗបីយ៉ាងសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ វាស់វែងតាមរំលស់ថ្លៃដើម តម្លៃសមស្របតាមរយៈ របាយការណ៍លទ្ធផលលម្អិតផ្សេងៗ (“FVOCI”) ឬតម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត (“FVTPL”) ។ ស្តង់ដារនេះបានលុបបំបាត់ចំណាត់ថ្នាក់នៃការកាន់កាប់ដល់កាលកំណត់ឥណទាន និងគណនី ត្រូវទទួល និងទ្រព្យសម្រាប់លក់ ដែលមានបែងចែកក្នុង CIAS 39 ។

CIFRS 9 ជំនួសទម្រង់នៃការខាតបង់ដែលបានកើតឡើងក្នុង CIAS 39 ជាមួយនឹងទម្រង់នៃការរំពឹងទុកនៃ ការបាត់បង់ឥណទាន (“ECL”) នាពេលអនាគត។ ស្តង់ដារនេះតម្រូវឱ្យពិចារណាចំពោះការវិនិច្ឆ័យអំពី ផលប៉ះពាល់ក្នុងការកែប្រែក្នុងវិស័យសេដ្ឋកិច្ចទៅលើ ECL ដែលនឹងកំណត់ដោយមូលដ្ឋានថ្មីៗប្រហាក់ ប្រហែល។

ទម្រង់ថ្មីនៃឱនភាព ត្រូវបានដាក់ឱ្យប្រើប្រាស់ទៅលើការវាស់វែងតាមរំលស់ថ្លៃដើមទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ FVOCI លើកលែងតែការវិនិយោគក្នុងឧបករណ៍មូលធន និងកិច្ចសន្យាទ្រព្យសកម្ម។

ក្រោម CIFRS 9 សំវិធានធនខាតបង់នឹងត្រូវវាស់វែងលើមូលដ្ឋានដូចខាងក្រោម៖

- ECL 12ខែ៖ វាជាលទ្ធផលបានមកពីព្រឹត្តិការណ៍ដើមដែលអាចកើតមានឡើងក្នុងអំឡុងពេល 12ខែ បន្ទាប់ ពីថ្ងៃរាយការណ៍ និង
- ECL ពេញមួយអាយុកាល៖ វាជាលទ្ធផលបានមកពីព្រឹត្តិការណ៍ដើមដែលអាចកើតមានឡើងលើការ ប៉ាន់ប្រមាណអាយុកាលនៃឧបករណ៍ហិរញ្ញវត្ថុ។

កិត្តិយស & ជាតិស្មោះ អ៊ិនស្យូរ៉ង់ ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

25. ស្តង់ដារថ្មីដែលចូលជាធរមាន ប៉ុន្តែត្រូវបានពន្យារពេលអនុវត្ត (ត)

25.2 CIFRS 9 “ឧបករណ៍ហិរញ្ញវត្ថុ” (ត)

ECL ពេញមួយអាយុកាលត្រូវបានអនុវត្ត ប្រសិនបើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុនៅថ្ងៃរាយការណ៍ បានកើនឡើងយ៉ាងខ្លាំងកាលពីទទួលស្គាល់ដំបូង ហើយការវាស់វែង ECL 12ខែ នឹងត្រូវបានអនុវត្តវិញប្រសិនបើ មិនមានការប្រែប្រួលជាសារវន្ត។ ក្រុមហ៊ុនអាចកំណត់ថាហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមិនបាន កើនឡើងខ្លាំង ប្រសិនបើទ្រព្យសកម្មមានមកម្រិតហានិភ័យទាបនៅថ្ងៃរាយការណ៍។ ទោះយ៉ាងណាក៏ដោយ ECL ពេញមួយអាយុកាល តែងតែត្រូវបានវាស់វែងសម្រាប់គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ ដោយមិនរួមបញ្ចូលជាមួយសមាសភាគហិរញ្ញវត្ថុដ៏សំខាន់។

ក្រុមហ៊ុនជ្រើសរើសអនុវត្ត CIFRS 9 ជាមួយនឹង CIFRS 17 នៅពេលដែលចូលជាធរមាន ហើយក្រុមហ៊ុននឹង កំពុងវាយតម្លៃលើផលប៉ះពាល់នៃស្តង់ដារទៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការ។

26. ស្តង់ដារគណនេយ្យ និងការបកស្រាយថ្មីៗ មិនទាន់តម្រូវ ឬអនុម័ត ប្រើប្រាស់មុនពេល

ស្តង់ដារគណនេយ្យថ្មីដែលបានផ្សព្វផ្សាយ ឬកែប្រែ ប៉ុន្តែមិនទាន់តម្រូវ មិនបានអនុម័តប្រើប្រាស់មុនពេល សម្រាប់របាយការណ៍ប្រចាំឆ្នាំសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ការវាយតម្លៃរបស់ ក្រុមហ៊ុនទៅលើផលប៉ះពាល់នៃស្តង់ដារគណនេយ្យថ្មី ឬកែប្រែ និងការបកស្រាយ ដែលពាក់ព័ន្ធខ្លាំងទៅលើ ក្រុមហ៊ុនមានដូចខាងក្រោម៖

CIFRS 18 ការបង្ហាញ និងលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស្តង់ដារនេះ គឺត្រូវអនុវត្តសម្រាប់របាយការណ៍ប្រចាំឆ្នាំដែលចាប់ផ្តើម ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ហើយ ការអនុម័តប្រើប្រាស់មុនពេលត្រូវបានអនុញ្ញាត។ ស្តង់ដារនេះ ជំនួស CIAS 1 “ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ” ដោយតម្រូវការលាតត្រដាងក្នុង CIAS 1 ជាច្រើន ត្រូវបានរក្សាទុកនៅដដែល ហើយ វានឹងមិនមានផល ប៉ះពាល់លើការទទួលស្គាល់ និងការវាស់វែងនៃធាតុក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។ ប៉ុន្តែ ស្តង់ដារថ្មីនេះនឹង ប៉ះពាល់ទៅលើការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយរួមមាន ការបញ្ចូលការបង្ហាញ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចំនួន 5 ផ្នែក មានដូចជា៖ ប្រតិបត្តិការ ការវិនិយោគ ហិរញ្ញប្បទាន ពន្ធលើប្រាក់ចំណេញ និងការមិនបន្តប្រតិបត្តិការ។ ស្តង់ដារនេះណែនាំឱ្យដាក់ជាក្រុមសរុបចំនួន 2 នៅក្នុងរបាយការណ៍ គឺ ប្រាក់ចំណេញពីប្រតិបត្តិការ និង ប្រាក់ចំណេញមុនដកចំណាយហិរញ្ញប្បទាន និង ពន្ធលើប្រាក់ចំណេញ។ ស្តង់ដារនេះផ្តល់ការណែនាំប្រសើរឡើងទៅលើការដាក់ព័ត៌មានជាក្រុម (ការប្រមូលផ្តុំ និងការបំបែក) ដោយរួមបញ្ចូលទាំងថាតើគួរតែបង្ហាញព័ត៌មាននេះនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុគោល ឬនៅក្នុង កំណត់សម្គាល់។ ក្រុមហ៊ុននឹងអនុវត្តប្រើប្រាស់ស្តង់ដារនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ហើយវាត្រូវបានរំពឹង ថានឹងមានការផ្លាស់ប្តូរជាសារវន្តលើទម្រង់នៃរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

សម្លឹងមើលទៅមុខ៖ ឈានជើងយ៉ាងស្វាហាប់ ចូលទៅកាន់ទសវត្សរ៍បន្ទាប់របស់យើង

ខណៈពេលដែលយើងបិទបញ្ចប់ជំពូកនៃដប់ឆ្នាំដំបូងរបស់យើង យើងក្រឡេកមើលថយក្រោយដោយមោទនភាពយ៉ាងក្រៃលែង ចំពោះអ្វីដែលយើងបានកសាងរួមគ្នាជាមួយប្រជាជនកម្ពុជា។ ឆ្នាំហិរញ្ញវត្ស២០២៥ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អ៊ិនសុរេន ភីអិលស៊ី (PPI) មិនត្រឹមតែមានសមត្ថភាពក្នុងការជម្រុញប្រល័យម៉ាកស្រីក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែថែមទាំងអាចដើរឈរឡើងវិញកាន់តែរឹងមាំ កាន់តែមានប្រសិទ្ធភាព និងកាន់តែជឿនលឿនផ្នែកឌីជីថលជាងពេលណាៗទាំងអស់។

ទោះបីជាយើងប្រារព្ធអបអរសាទរអតីតកាលរបស់យើងក៏ដោយ ក៏ការយកចិត្តទុកដាក់របស់យើងគឺផ្តោតទាំងស្រុងទៅលើអនាគតរបស់លោកអ្នក។ ឈានចូលដល់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ការប្តេជ្ញាចិត្តរបស់យើងខ្ញុំនៅតែមិនរងការផ្លាស់ប្តូរឡើយ។ យើងខ្ញុំនឹងបន្តជំរុញនូវភាពរឹងមាំឌីជីថល ប្រកាន់ខ្ជាប់នូវស្តង់ដារអភិបាលកិច្ចអាជីវកម្មខ្ពស់បំផុត និងរក្សាឱ្យបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាដាច់ខាត ដែលចាំបាច់បំផុតដើម្បីការពារក្រុមគ្រួសារ អាជីវកម្ម និងក្តីស្រមៃរបស់លោកអ្នក។

ជូនចំពោះ **និយ័តករធានារ៉ាប់រងកម្ពុជា (IRC)** ភាគទុនិកដ៏មានតម្លៃ បុគ្គលិកដ៏ស្មោះស្ម័គ្រ និងដៃគូធានារ៉ាប់រងបន្តសកលរបស់យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងកិច្ចសហការប្រកបដោយនិរន្តរភាពរបស់លោកអ្នក។

ជូនចំពោះ អតិថិជនដ៏មានតម្លៃរបស់យើងខ្ញុំ សូមអរគុណចំពោះការជឿទុកចិត្តមកលើ ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ ក្នុងនាមជាដៃគូគ្រប់គ្រងហានិភ័យជាទីពេញចិត្តរបស់លោកអ្នក។ ទោះបីជាថ្ងៃស្អែកមានរឿងអ្វីកើតឡើងក៏ដោយ យើងខ្ញុំនៅទីនេះ ឈរយ៉ាងរឹងមាំនៅក្បែរលោកអ្នកជានិច្ច។

ការពារអនាគតរបស់លោកអ្នក ចាប់ពីថ្ងៃនេះតទៅ។ (Protecting Your Tomorrow, Today.)



ទំនាក់ទំនងមកកាន់យើងខ្ញុំ

យើងខ្ញុំតែងតែនៅទីនេះដើម្បីជួយគាំទ្រលោកអ្នកជានិច្ច។ មិនថាលោកអ្នកត្រូវការដំណោះស្រាយធានារ៉ាប់រងសាធារណៈកម្មតាមតម្រូវការជាក់ស្តែង ការស្នើសុំសម្រង់តម្លៃធានារ៉ាប់រងយានយន្តផ្ទាល់ខ្លួនយ៉ាងរហ័ស ឬជំនួយលើការទាមទារសំណង ២៤ម៉ោង/៧ថ្ងៃ នោះទេ ក្រុមការងាររបស់យើងខ្ញុំ ត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើលោកអ្នក។

ទីស្នាក់ការកណ្តាល៖

អគារលេខ ៧ មហាវិថីម៉ៅសេទុង (២៤៥) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សេវាបម្រើអតិថិជន និងខ្សែទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ការទាមទារសំណង (២៤ម៉ោង/៧ថ្ងៃ)៖

០២៣ ២១ ៧៨ ៧៨ | ០១៥ ៧៨ ០០ ៧៨

info@peoplenpartners.com

www.peoplenpartners.com

© ២០២៦ ក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសុរេន ភីអិលស៊ី។ រក្សាសិទ្ធិគ្រប់យ៉ាង។



PEOPLE & PARTNERS

INSURANCE PLC

INNOVATION IN INSURANCE

20
ANNUAL 25
REPORT